



សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
Université Royale de Droit et des Sciences Économiques
Royal University of Law and Economics

សារណាបញ្ចប់ការសិក្សា

ដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ របស់ធនាគារ ACLEDA

ស្រាវជ្រាវពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤

ស្រាវជ្រាវដោយ

និស្សិតឈ្មោះ: កញ្ញា **សុខេង ពេជ្រម៉ាឌីណា**
កញ្ញា **នាយ ចាន់ថេន**

ណែនាំដោយ

លោក **ឡាយ ម៉េងហុន**

ថ្នាក់បរិញ្ញាប័ត្រ គណនេយ្យ

ជំនាន់ទី ១៩

ឆ្នាំចូលសិក្សា ២០២០

ឆ្នាំសរសេរសារណា ២០២៤

សេចក្តីថ្លែងអំណរគុណ

ក្នុងនាមនាងខ្ញុំឈ្មោះ **សុខេង ពេជ្រម៉ាធីណា** និង **នាយ ចាន់ថេន** ជានិស្សិតនៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញ គណនេយ្យ ថ្នាក់ A4C1 និង A4C2 ជំនាន់ទី១៩ ឆ្នាំសិក្សា ២០២០-២០២៤ ដែលបានសិក្សាស្រាវជ្រាវលើប្រធានបទ “ដំណើរការបោះឆ្នោតយល់ព្រមលក់មូលបត្រកម្មសិទ្ធិរបស់ ធនាគារ ACLEDA”។

សូមសម្តែងនូវសេចក្តីគោរព និងការដឹងគុណដល់បុគ្គលសំខាន់ដូចខាងក្រោម៖

លោកឪពុក និងអ្នកម្តាយ ដែលលោកទាំងបួនបានផ្តល់កំណើត ព្រមជាមួយនឹងការចិញ្ចឹមបីបាច់ ថែរក្សាប្រកបដោយព្រហ្មវិហារធម៌។ លោកអ្នកមានគុណទាំងបួន តែងតែផ្តល់ដំបូន្មានល្អៗជាច្រើន និងការផ្តល់ ជាកម្លាំងចិត្តយ៉ាងធំធេងមួយចំពោះរូបកូន ជាពិសេសនោះលោកទាំងបួន បានខិតខំប្រឹងប្រែងក្នុងការលះបង់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីផ្គត់ផ្គង់ការសិក្សារបស់យើងខ្ញុំ តាំងពីដើមរហូតមកដល់ពេលនេះផងដែរ។

ឯកឧត្តមបណ្ឌិត លុយ ច័ន្ទធា សាកលវិទ្យាធិការ លោកសាកលវិទ្យាធិការរង លោក លោកស្រី ព្រឹទ្ធបុរស ព្រឹទ្ធបុរសរងគ្រប់មហាវិទ្យាល័យ លោក លោកស្រីប្រធាន អនុប្រធានគ្រប់ដេប៉ាតឺម៉ង់ លោក លោកស្រី ប្រធានការិយាល័យ លោក លោកស្រីសាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានផ្តល់ជាដំបូន្មានល្អៗ និងការបង្ហាត់បង្រៀនយើងខ្ញុំប្រកបដោយ ការយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត។

លោក ឡាយ ម៉េងហុន ដែលបានណែនាំនៅក្នុងការសរសេរសារណា បញ្ចប់ការសិក្សាសម្រាប់ ប្រធានបទរបស់យើងខ្ញុំ ក៏ដូចជាធ្វើការចង្អុលបង្ហាញ និងការផ្តល់ជាមតិយោបល់ល្អៗ អំពីរបៀបរបបក្នុងការ រៀបចំការស្រាវជ្រាវរកព័ត៌មានទាំងឡាយ ព្រមជាមួយការជួយក្នុងការកែលម្អកំហុសខុស ឆ្គងដែលកើតមាន ឡើងនៅក្នុងសារណារបស់យើងខ្ញុំ ដើម្បីឲ្យការសរសេរសារណាមួយនេះទទួលបានជោគជ័យ ផងដែរ។

ជាចុងក្រោយនេះ យើងខ្ញុំទាំងពីររូបសូមជូនពរដល់លោកអ្នកមានគុណទាំងអស់ សូមឲ្យលោកជួបតែ សំណាងល្អ មានសុខភាពល្អ ការងារប្រកបដោយភាពជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អារម្ភកថា

សារណាបញ្ចប់ការសិក្សានេះ ត្រូវបានធ្វើការស្រាវជ្រាវ និងការចងក្រងឡើង ក្នុងគោលបំណង ដើម្បីពង្រីកនូវចំណេះដឹង ព្រមទាំងមូលដ្ឋានគ្រឹះសំខាន់ៗ ទាក់ទងវិស័យហិរញ្ញវត្ថុ ជាពិសេសវិស័យមូលបត្រនៅប្រទេសកម្ពុជា ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងដែលបានឆ្លងកាត់តាមរយៈការសិក្សានៅសាកលវិទ្យាល័យអស់រយៈពេល៤ឆ្នាំកន្លងមកនេះ។ ក្នុងការស្រាវជ្រាវទៅលើប្រធានបទស្តីពី “ដំណើរការបោះផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុនACLEDA” គឺផ្តោតសំខាន់ទៅលើដំណើរការនៃការបោះផ្សាយភាគហ៊ុន និងដំណើរការជួញដូរភាគហ៊ុននៅកម្ពុជា។ នៅក្នុងសារណាបញ្ចប់ការសិក្សាមួយនេះ នឹងធ្វើការឆ្លើយតបយ៉ាងសកម្មទៅនឹងតម្រូវការបច្ចុប្បន្នរបស់ និស្សិតដែលកំពុងតែបន្តការសិក្សានៅក្នុង ផ្នែកគណនេយ្យ និងគ្រប់សាធារណជន ទាំងឡាយ។ ជាពិសេសនោះ គឺអ្នកវិនិយោគទាំងឡាយ ដែលលោកមានបំណង ឬចំណាប់អារម្មណ៍ទៅលើការ ការវិនិយោគក្នុងវិស័យមូលបត្រនេះផ្ទាល់។ យើងខ្ញុំនឹងធ្វើការបកស្រាយជូន ទៅតាមលទ្ធភាពដែលយើងខ្ញុំស្វែង រកបានដូចដែលបានធ្វើ ការចងក្រងនៅក្នុងអត្ថបទសារណាបញ្ចប់ការសិក្សាមួយនេះ។

យើងខ្ញុំសង្ឃឹមថា សារណាបញ្ចប់ការសិក្សាមួយនេះ នឹងផ្តល់ជាអត្ថប្រយោជន៍ច្រើនចំពោះមិត្តនិស្សិត និងអ្នកសិក្សាស្រាវជ្រាវទាំងឡាយ ដែលមានគោលបំណងចង់សិក្សាស្វែងយល់ពីដំណើរការបោះផ្សាយ និងការជួញដូរភាគហ៊ុននៅកម្ពុជា និងទិន្នន័យពាក់ព័ន្ធការជួញដូរភាគហ៊ុន តាមត្រីមាសនីមួយៗនៅក្នុងឆ្នាំ២០២២ ក៏ដូចជាចំនួនក្រុមហ៊ុនដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។ យើងខ្ញុំសូមធ្វើការខន្តី អភ័យទោសទុកជាមុននូវរាល់កំហុសខុសឆ្គងទាំងអស់ដែលកើតមានឡើងដោយអចេតនា យើងខ្ញុំរាយការក្នុង ការទទួលយកនូវរាល់បណ្តាលកិរិះគន់ទាំងអស់ ដើម្បីជាការស្ថាបនាពីសំណាក់លោកអ្នកទាំងអស់គ្នា ជាពិសេសនោះ គឺមតិយោបល់ណែនាំពីសំណាក់លោក ឡាយ ប៉េងហុង ដើម្បីឲ្យសារណាបញ្ចប់ការសិក្សាមួយនេះ កាន់តែមានភាពល្អ ប្រសើរជាងមុន។

ជាចុងក្រោយ យើងខ្ញុំសូមថ្លែងអំណរអរគុណចំពោះមិត្តនិស្សិតអ្នកអាន និងសូមឲ្យមិត្តនិស្សិតទទួលបានជោគជ័យក្នុងការសិក្សាមានសុខភាពល្អ ដើម្បីបន្តជាសសរទ្រូងនៃប្រទេសជាតិយើង និងប្រើប្រាស់សារណា បញ្ចប់ការសិក្សាមួយនេះ ដើម្បីអភិវឌ្ឍន៍ទីផ្សារមូលបត្រនៅប្រទេសកម្ពុជាយើង ឲ្យមានដំណើរការទៅមុខកាន់តែ ល្អថែមទៀត។

មាតិកា

ទំព័រ

បញ្ជីតារាង	v
បញ្ជីរូបភាព.....	vi
បញ្ជីអក្សរកាត់	vii
សេចក្តីផ្តើម	១
១.លំនាំបញ្ហានៃការស្រាវជ្រាវ.....	១
២.ចំណេញបញ្ហានៃការស្រាវជ្រាវ	២
៣.គោលបំណងនៃការស្រាវជ្រាវ	២
៤.ទំហំ និងដែនកំណត់នៃការស្រាវជ្រាវ	៣
៥.វិធីសាស្ត្រនៃការស្រាវជ្រាវ	៣
៦.សារៈសំខាន់នៃការស្រាវជ្រាវ.....	៣
៧.រចនាសម្ព័ន្ធនៃការស្រាវជ្រាវ	៤

ជំពូកទី១៖ លើកទ្រឹស្តី

១.១.ទីផ្សារមូលបត្រ	៦
១.១.១.និយមន័យ	៦
១.១.២.ប្រភេទនៃទីផ្សារមូលបត្រ.....	៦
១.១.២.១.ទីផ្សារមូលធន	៦
១.១.២.២.ទីផ្សាររូបិយវត្ថុ	៦
១.១.២.៣.ទីផ្សារដំបូង	៦
១.១.២.៤.ទីផ្សារបន្ទាប់.....	៧
១.១.២.៥.ទីផ្សារប្រតិស្រុត	៧
១.២.មូលបត្រ	៧
១.២.១.និយមន័យ.....	៧
១.២.២.ប្រភេទនៃមូលបត្រ	៨
១.២.២.១.មូលបត្រកម្មសិទ្ធិ	៨
១.២.២.២.មូលបត្របំណុល.....	៨
១.២.២.៣.ឧបករណ៍និស្សន្ទ ឬឧបករណ៍ដើរឆ្នាំ	៨
១.៣.មុខងារទីផ្សារមូលបត្រ.....	៨
១.៣.១.មុខងារបង្កើនដើមទុន.....	៨

១.៣.២.មុខងារសន្ទនីយភាព	៨
១.៤.តួអង្គសំខាន់ៗក្នុងទីផ្សារមូលបត្រ	៩
១.៤.១.ហេដ្ឋារចនាសម្ព័ន្ធ (Infrastructure)	៩
១.៤.២.អន្តរការីផ្សារមូលបត្រ (Intermediary)	៩
១.៤.៣.ក្រុមហ៊ុនបោះផ្សាយ (Issuer)	៩
១.៤.៤.វិនិយោគិន (Investor).....	៩
១.៥.គុណសម្បត្តិនិងគុណវិបត្តិនៃទីផ្សារមូលបត្រ	១០
១.៥.១.គុណសម្បត្តិនៃទីផ្សារមូលបត្រ.....	១០
១.៥.២.គុណវិបត្តិនៃទីផ្សារមូលបត្រ.....	១០
១.៦.តួអង្គសំខាន់ៗក្នុងវិស័យមូលបត្រ	១១
១.៦.១.គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក).....	១១
១.៦.១.១.សិទ្ធិអំណាចជាអាណាព្យាបាលលើវិស័យមូលបត្រ	១២
១.៦.១.២.មុខងារជានិយ័តករក្នុងវិស័យមូលបត្រ	១២
១.៦.១.៣.មុខងារផ្សេងទៀត.....	១២
១.៦.២.ក្រុមហ៊ុនមូលបត្រនិងអាជីវកម្មមូលបត្រ	១២
១.៦.២.១.អាជីវកម្មមូលបត្រ	១២
១.៦.២.២.ប្រភេទអាជ្ញាបណ្ណរបស់ក្រុមហ៊ុនមូលបត្រ	១៣
១.៦.២.៣.លក្ខខណ្ឌនៃអាជ្ញាបណ្ណ	១៣
១.៦.២.៤.ភ្នាក់ងារក្រុមហ៊ុនមូលបត្រ.....	១៤
១.៦.៣.ប្រតិបត្តិករទីផ្សារមូលបត្រ ប្រតិបត្តិករផាត់ទាត់ និងទូទាត់ និង ប្រតិបត្តិកររក្សាទុកមូលបត្រ	១៤
១.៦.៣.១.ប្រតិបត្តិករទីផ្សារមូលបត្រ.....	១៤
១.៦.៣.២.ប្រតិបត្តិករទីផ្សារផាត់ទាត់ និងទូទាត់	១៤
១.៦.៣.៣.ប្រតិបត្តិកររក្សាទុកមូលបត្រ	១៥
១.៦.៣.៤.វិធានប្រតិបត្តិការ	១៥
១.៦.៣.៥.ការផ្តល់អនុញ្ញាត	១៥
១.៧.សិទ្ធិរបស់ភាគហ៊ុនិក	១៥

ជំពូកទី២៖

ស្ថានភាពទូទៅនៃនិយ័តករមូលបត្រកម្ពុជា និង ស្ថានភាពទូទៅរបស់ ធនាគារអេស៊ីស៊ីជា

២.១.ស្ថានភាពទូទៅនៃនិយ័តករមូលបត្រកម្ពុជា	១៨
២.១.១.ប្រវត្តិរបស់និយ័តករមូលបត្រកម្ពុជា	១៨
២.១.២.ទីស្នាក់ការរបស់និយ័តករមូលបត្រកម្ពុជា.....	១៨

២.១.៣. ចក្ខុវិស័យ និងបេសកកម្ម.....	១៩
២.២. ប្រវត្តិសង្ខេបរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី	២០
២.២.១. ការិយាល័យកណ្តាលរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី	២១
២.២.២. ស្ថាបនិក.....	២២
២.២.៣. ដំណើរការនៃការពង្រីកបណ្តាញសាខារបស់ធនាគារអេស៊ីលីដា ភីអិលស៊ី	២៣
២.៣. និមិត្តសញ្ញា អត្ថន័យ និងប្រព័ន្ធទំនាក់ទំនងរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី	២៥
២.៣.១. និមិត្តសញ្ញា និងការវិវត្តនៃនិមិត្តសញ្ញា	២៥
២.៣.២. អត្ថន័យនៃរូបសញ្ញា	២៦
២.៣.៣. ប្រព័ន្ធទំនាក់ទំនងរបស់ធនាគារអេស៊ីលីដា	២៦
២.៤. ទស្សនៈ និងបេសកកម្ម	២៧
២.៣.១. ទស្សនៈ	២៧
២.៣.២. បេសកកម្ម	២៧
២.៥. ក្រុមប្រឹក្សាភិបាល.....	២៧
២.៦. គណៈកម្មាធិការប្រតិបត្តិ.....	២៨
២.៧. សវនកម្មផ្ទៃក្នុង.....	២៩
២.៨. ភាគហ៊ុនិក.....	២៩
២.៩. សេវាកម្ម និងផលិតផល	៣១

ជំពូកទី៣៖

ដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី

៣.១. ការបង្ហាញព័ត៌មានក្រុមហ៊ុនពាក់ព័ន្ធនឹងការបោះផ្សាយ IPO	៣៨
៣.១.១. ព័ត៌មានទូទៅអំពីការបោះផ្សាយ	៣៩
៣.១.២. ព័ត៌មានទូទៅអំពីក្រុមហ៊ុនធានាទិញមូលបត្រ	៤០
៣.១.៣. ព័ត៌មានទូទៅអំពីក្រុមហ៊ុនសេវាកម្មផ្នែកច្បាប់.....	៤០
៣.១.៤. ព័ត៌មានទូទៅអំពីក្រុមហ៊ុនផ្តល់សេវាសវនកម្ម.....	៤១
៣.១.៥. កិច្ចព្រមព្រៀងធានាទិញមូលបត្រ	៤១
៣.២. ការបង្ហាញព័ត៌មានហិរញ្ញវត្ថុរបស់ធនាគារ	៤២
៣.៣. ការពិពណ៌នាអំពីមូលបត្រកម្មសិទ្ធិចេញផ្សាយដំបូង (IPO)	៤៥
៣.៣.១. ព័ត៌មានអំពីការដាក់សំណើការផ្សាយលក់មូលបត្រកម្មសិទ្ធិ	៤៥
៣.៣.២. ផែនការបែងចែកមូលបត្រកម្មសិទ្ធិ.....	៤៦
៣.៣.៣. តម្លៃមួយឯកតានៃមូលបត្រកម្មសិទ្ធិ.....	៤៦
៣.៣.៤. សាច់ប្រាក់ដែលបានមកពីការលក់មូលបត្រកម្មសិទ្ធិ.....	៤៧
៣.៤. សិទ្ធិរបស់ភាគហ៊ុនិក	៤៧
៣.៥. នីតិវិធីការប្តូរបៀបខ្លី និងការធ្វើបរិស្ថាន.....	៤៩

៣.៥.១.ដំណាក់កាលប៊ុកបៀលឡើង	៤៩
៣.៥.១.១.ព័ត៌មានលម្អិតពីប៊ុកបៀលឡើង	៤៩
៣.៥.១.២.ការចូលរួមធ្វើប៊ុកបៀលឡើង	៤៩
៣.៥.១.៣.វិធីសាស្ត្រក្នុងការកំណត់ថ្លៃមូលបត្រកម្ពុសិទ្ធិ	៥០
៣.៥.១.៤.ការលៃបម្រុងទុកនៃមូលបត្រកម្ពុសិទ្ធិ	៥០
៣.៥.១.៥.ការផ្ទេរប្រាក់តម្កល់	៥១
៣.៥.២.នីតិវិធីនៃការធ្វើបរិស័កម្ម	៥២
៣.៥.២.១.ព័ត៌មានកម្មវិធីពីការធ្វើបរិស័កម្ម.....	៥២
៣.៥.២.២.ការចូលរួមធ្វើបរិស័កម្ម.....	៥២
៣.៥.២.៣.ការប្រាក់តម្កល់.....	៥៣
៣.៥.២.៤.ការបែកចែកមូលបត្រកម្ពុសិទ្ធិ	៥៣
៣.៦.ដំណើរការ និងលទ្ធផលនៃការធ្វើប៊ុកបៀលឡើង និងធ្វើបរិស័កម្ម.....	៥៥
៣.៦.១.ការបង្ហាញព័ត៌មានលម្អិត(Roadshow).....	៥៥
៣.៦.២.កាលបរិច្ឆេទប៊ុកបៀលឡើង ទីតាំង និងនីតិវិធី	៥៦
៣.៦.៣.លទ្ធផលនៃការធ្វើប៊ុកបៀលឡើង	៥៧
៣.៦.៤.ដំណើរការ និងលទ្ធផលធ្វើបរិស័កម្ម(Subscription)	៥៧
៣.៧.ឥទ្ធិពលភាគហ៊ុនអេស៊ីលីដាក្នុងផ្សារមូលបត្រកម្ពុជា.....	៥៩
៣.៧.១.ព័ត៌មានទូទៅរបស់មូលបត្រកម្ពុសិទ្ធិអេស៊ីលីដានៅ ផ.ម.ក.....	៥៩
៣.៧.២.ការជួយដូរមូលកម្ពុសិទ្ធិ ABC នៅ ផ.ម.ក	៥៩

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

សេចក្តីសន្និដ្ឋាន.....	៦៤
ការផ្តល់អនុសាសន៍	៦៥

ឯកសារយោង

ឧបសម្ព័ន្ធ

បញ្ជីតារាង

ទំព័រ

តារាងទី១៖ ព័ត៌មានទូទៅរបស់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនធនាគារអេស៊ីលីដានៅផ.ម.ក	១៦
តារាងទី២៖ បណ្តាញពង្រីកសាខារបស់អេស៊ីលីដានៅព្រះរាជាណាចក្រកម្ពុជា	២៣
តារាងទី៣៖ បណ្តាញពង្រីកសាខារបស់អេស៊ីលីដានៅសាធារណរដ្ឋប្រជាធិបតេយ្យមានិតឡាវ.....	២៣
តារាងទី៤៖ បណ្តាញពង្រីកសាខារបស់អេស៊ីលីដានៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា	២៤
តារាងទី៥៖ ភាគហ៊ុនិក.....	២៩
តារាងទី៦៖ សេវាកម្ម និងផលិតផល	៣២
តារាងទី៧៖ ប័ណ្ណរបស់ធនាគារអេស៊ីលីដា	៣៤
តារាងទី៨៖ ព័ត៌មានទូទៅអំពីក្រុមហ៊ុនបោះផ្សាយមូលបត្រ	៣៩
តារាងទី៩៖ ព័ត៌មានទូទៅអំពីក្រុមហ៊ុនធានាទិញមូលបត្រ	៣៩
តារាងទី១០៖ ព័ត៌មានទូទៅអំពីក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកច្បាប់	៤០
តារាងទី១១៖ ព័ត៌មានទូទៅអំពីក្រុមហ៊ុនផ្តល់សេវាសេវនកម្ម.....	៤០
តារាងទី១២៖ បង្ហាញពីហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា	៤២
តារាងទី១៣៖ របាយការណ៍ចំណេញឬខាត និងលទ្ធផលលម្អិតផ្សេងៗ.....	៤៤
តារាងទី១៤៖ ផែនការបែងចែកមូលបត្រ	៤៥
តារាងទី១៥៖ ព័ត៌មានលម្អិតអំពីប៊ុកបៀលឌីង	៥១
តារាងទី១៦៖ គណនីប៊ុកបៀលឌីង.....	៥១
តារាងទី១៧៖ ព័ត៌មានលម្អិតអំពីការធ្វើបរិស្ថាន	៥៣
តារាងទី១៨៖ គណនីបរិស្ថាន.....	៥៤
តារាងទី១៩៖ ព័ត៌មានទូទៅរបស់មូលបត្រកម្មសិទ្ធិអេស៊ីលីដានៅផ.ម.ក	៦០

បញ្ជីរូបភាព

ទំព័រ

រូបភាពទី១៖ ទីស្នាក់ការរបស់និយ័តកម្មលម្អិតកម្ពុជា.....	១៨
រូបភាពទី២៖ ធនាគារអស៊ីលីដា ភីអិលស៊ី ការិយាល័យកណ្តាល	២១
រូបភាពទី៣៖ និមិត្តសញ្ញា ធនាគារអស៊ីលីដា ភីអិលស៊ី.....	២៤
រូបភាពទី៤៖ និមិត្តសញ្ញានៃការវិវត្តរបស់ធនាគារអស៊ីលីដា	២៥

បញ្ជីអក្សរកាត់

គ.ម.ក គណៈកម្មការមូលបត្រកម្ពុជា

ន.ម.ក និយ័តករមូលបត្រកម្ពុជា

ជ.ម.ក ផ្សារមូលបត្រកម្ពុជា

ក.ស.ស កំពង់ផែស្វ័យត ក្រុងព្រះសីហនុ

IPO Initial Public Offering (ដំណើរការបោះផ្សាយលក់មូលបត្រជាលើកដំបូង)

ABC ACEDA BANK CAMBODIA (ធនាគារ អេស៊ីលីដា ភីអិលស៊ី កម្ពុជា)

សេចក្តីផ្តើម

១. លំនាំបញ្ជាក់នៃការស្រាវជ្រាវ

ប្រទេសកម្ពុជាយើងត្រូវបានគេចាត់ទុកថាជាប្រទេសកំពុងអភិវឌ្ឍន៍មួយ ដែលទើបតែបានឆ្លងកាត់នូវសង្គ្រាម ក៏ដូចជាបញ្ហាប្រឈមជាច្រើនទស្សវត្សរ៍មក។ លើសពីនេះប្រទេសកម្ពុជាក៏ដូចជានៅលើសកលលោកក៏ទើបតែរួចផុតពីជំងឺដ៏សាហាវគឺ COVID-19ផងដែរ។ នៅក្នុងពេលបច្ចុប្បន្ននេះដែរ រាជរដ្ឋាភិបាលរបស់យើងបាននឹង កំពុងតែអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសមានកំណើនទៅមុខជាលំដាប់រួមជាមួយស្ថេរភាពនៅគ្រប់វិស័យ ក៏ដូចជាមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសនានាទាំងនៅជិត និង ឆ្ងាយនៅលើពិភពលោក។ លើសពីនេះទៅទៀត ប្រទេសយើងក៏នៅតែកំពុងខិតខំអភិវឌ្ឍន៍បន្តទៀតដើម្បីទទួល បានការរីកចម្រើនឲ្យកាន់តែខ្លាំងនៅគ្រប់វិស័យទាំងអស់។ ស្របពេលជាមួយគ្នានេះដែរ យើងក៏សង្កេតឃើញថា មានវិស័យមួយដែលកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅកម្ពុជាយើង នោះគឺ វិស័យមូលបត្រ។

វិស័យមូលបត្រនៅកម្ពុជា បានដើរតួនាទីជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច។ ទីផ្សារមូលបត្រនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនការវិនិយោគ ដល់ក្រុមហ៊ុន សហគ្រាស ឬនីតិបុគ្គលទាំងឡាយដែលមានតម្រូវការមូលធន តាមរយៈការបោះផ្សាយលក់មូលបត្រនៅលើទីផ្សារមូលបត្រ។ នៅក្នុងទីផ្សារមូលបត្រនេះ មានឧបករណ៍ហិរញ្ញវត្ថុជាច្រើន ត្រូវបានគេយកមកធ្វើការជួញដូរដូចជាមូលបត្របំណុល មូលបត្រកម្មសិទ្ធិជាដើម។

សម្រាប់ប្រទេសកម្ពុជាយើង បើទោះបីជាវិស័យនេះមានការចាប់អារម្មណ៍យ៉ាងច្រើនពីបណ្តាមហាជនឬវិនិយោគិនក៏ដោយ ប៉ុន្តែយើងសង្កេតឃើញថា យើងនៅមានបទពិសោធន៍តិចទាក់ទងនឹងវិស័យមួយនេះ។ ហេតុដូច្នេះហើយទើបបានជារដ្ឋាភិបាលបានបង្កើតឲ្យមាននិយ័តករមូលបត្រកម្ពុជាឡើង ដើម្បីដើរតួនាទីយ៉ាងសំខាន់ ក្នុងការតាក់តែងច្បាប់ស្តីពីការប្រព្រឹត្តទៅនៃទីផ្សារមូលបត្រ នីតិវិធីក្នុងការបោះផ្សាយ និងនីតិវិធីក្នុងការជួញដូរមូលបត្រជាដើម ដើម្បីជួយសម្រួលដល់ក្រុមហ៊ុនវិនិយោគិន ក៏ដូចជាធ្វើការផ្សព្វផ្សាយ និង ផ្តល់ចំណេះដឹងដល់ សាធារណៈជន តាមរយៈសិក្ខាសាលា ឬតាមរយៈបណ្តាញសង្គមនានា។ តាមរយៈការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកន្លងមក យើងក៏បានសង្កេតឃើញថា វិស័យមូលបត្រនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ជាច្រើន ហើយវាបានទាក់ទាញឲ្យមហាជន ចង់ដឹង ចង់ស្គាល់ ជាពិសេសពាក់ព័ន្ធទៅនឹងការបោះផ្សាយមូលបត្រក៏ដូចជាការជួញដូរមូលបត្រនៅលើទីផ្សារជាដើម។

២. ចំណោទបញ្ជាក់នៃការស្រាវជ្រាវ

វិស័យមូលបត្រត្រូវបានចាត់ទុកជាកាតាលីករ ឬជាកម្លាំងចលកម្មយរបស់សេដ្ឋកិច្ច ព្រោះវាជាមធ្យោបាយក្នុងការប្រមូលកៀរគរមូលធនសំរាប់អ្នកវិនិយោគក្នុងការជួយជំរុញឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងមានការរីកចម្រើន។ ហេតុនេះហើយការរីកលូតលាស់នៃវិស័យមូលបត្រ គឺជាកត្តាចាំបាច់ដែលត្រូវយកចិត្តទុកដាក់ ដើម្បីពង្រឹងនូវការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។ ដោយឡែកនៅប្រទេសកម្ពុជា ទោះបីជាមានការជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការជំរុញនូវវិស័យមូលបត្រក៏ពិតមែន ក៏យើងសង្កេតឃើញថា ចំនួនក្រុមហ៊ុនដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល នៅមានចំនួនតិចតួច និងធនធានមនុស្សក្នុងវិស័យនេះនៅមានកម្រិតនៅឡើយ។ ជាក់ស្តែង ដើម្បីទទួលបានហិរញ្ញប្បទានពីទីផ្សារមូលបត្រ តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង មូលបត្របំណុល ក្រុមហ៊ុន/សហគ្រាស ត្រូវត្រៀមខ្លួននិងបំពេញនូវលក្ខខណ្ឌមួយចំនួន តាមការតម្រូវរបស់និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ហេតុនេះទាមទារឱ្យក្រុមហ៊ុន/សហគ្រាស និងស្ថាប័នពាក់ព័ន្ធ និង សាធារណៈជនទូទៅមានចំណេះដឹងទាក់ទងនឹងដំណើរការនៃការបោះផ្សាយលក់មូលបត្រ ក៏ដូចជាផលប្រយោជន៍ ដែលទទួលបានពីការបោះផ្សាយលក់មូលបត្រ និងការជួញដូរមូលបត្រផងដែរ។

ដោយបានមើលឃើញនូវចំណុចខ្វះខាតទាំងនេះ ទើបយើងខ្ញុំសម្រេចជ្រើសរើសប្រធានបទស្រាវជ្រាវទាក់ទងនឹងវិស័យមូលបត្រនៅប្រទេសកម្ពុជា ជាពិសេសដំណើរការបោះផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុន ACLEDA ដើម្បីបកស្រាយ ឲ្យច្បាស់បន្ថែមទៀត និងដោះស្រាយនូវចម្ងល់របស់ក្រុមហ៊ុន/សហគ្រាស និងស្ថាប័នពាក់ព័ន្ធ និងសាធារណៈជនទូទៅ រួមទាំងវិនិយោគិនដែលមានបំណងចង់វិនិយោគនៅក្នុងវិស័យមូលបត្រនេះ។ ដើម្បីសម្រេចបាននូវគោល បំណងនៃការស្រាវជ្រាវនេះ របាយការណ៍របស់យើងខ្ញុំនឹងឆ្លើយតបនូវសំណួរដូចខាងក្រោម៖

- ហេតុអ្វីក្រុមហ៊ុនACLEDAត្រូវបោះផ្សាយលក់មូលបត្រ ហើយការបោះផ្សាយលក់មូលបត្រផ្តល់ប្រយោជន៍អ្វីខ្លះ?
- តើមានលក្ខខណ្ឌ នីតិវិធី និងឯកសារតម្រូវអ្វីខ្លះ ដើម្បីក្រុមហ៊ុន/សហគ្រាស ធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ?

៣. គោលបំណងនៃការស្រាវជ្រាវ

កិច្ចការស្រាវជ្រាវនេះ គឺផ្តោតសំខាន់លើប្រធានបទ “**ដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនACLEDA**” ដែលគោលបំណងចម្បងៗនៃការស្រាវជ្រាវនេះអាចបកស្រាយបានដូចខាងក្រោម៖

- សិក្សាអំពីផលប្រយោជន៍ដែលក្រុមហ៊ុនACLEDA ទទួលបានពីការបោះផ្សាយលក់មូលបត្រ។

- សិក្សាពីលក្ខខណ្ឌ នីតិវិធី និងឯកសារតម្រូវ ដើម្បីក្រុមហ៊ុន/សហគ្រាស ធ្វើការបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិ។

៤. ដេនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ

នៅក្នុងទីផ្សារមូលបត្រកម្មសិទ្ធិ មានការបោះផ្សាយ និងជួញដូរទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្រ បំណុល ក៏ប៉ុន្តែនៅក្នុងការសិក្សាស្រាវជ្រាវនេះ យើងខ្ញុំបានផ្ដោតទៅលើតែដំណើរការបោះផ្សាយលក់មូលបត្រ កម្មសិទ្ធិ និងមូលបត្របំណុលជាសាធារណៈលើកដំបូង មកបង្ហាញតែប៉ុណ្ណោះ។ ចំពោះទិន្នន័យដែលយកមក ប្រើប្រាស់ក្នុងការស្រាវជ្រាវ គឺចាប់ពីឆ្នាំ ២០២២ រហូតដល់ ឆ្នាំ២០២៤។

៥. វិធីសាស្ត្រនៃការស្រាវជ្រាវ

របាយការណ៍ស្រាវជ្រាវនេះពឹងផ្អែកលើប្រភពទិន្នន័យបន្ទាប់បន្សំឬទិន្នន័យដែលមានស្រាប់ទាំងស្រុង ដែលជា៖

- ព័ត៌មានទទួលបានពីគេហទំព័ររបស់ធនាគារអេស៊ីលីដា ភីអិលស៊ី ក្រុមហ៊ុនផ្សារមូលបត្រ និងឃុំតករ មូលបត្រ និងគណៈកម្មាការមូលបត្រ

៦. សារៈសំខាន់នៃការស្រាវជ្រាវ

ចំពោះការសិក្សាស្រាវជ្រាវពី ប្រធានបទដែលទាក់ទងទៅនឹង ដំណើរការបោះផ្សាយលក់មូលបត្រ កម្មសិទ្ធិរបស់ធនាគារអេស៊ីលីដា គឺពិតជាមានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ជាច្រើនដូចជា៖

+ចំពោះយើងខ្ញុំដែលជានិស្សិតស្រាវជ្រាវផ្ទាល់

- ទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងនឹងវិស័យមូលបត្រ
- យល់ដឹងកាន់តែច្បាស់អំពីនីតិវិធីជួយដូរ
- ទទួលបានបទពិសោធន៍ថ្មីក្នុងការសរសេរសារណា

+ចំពោះធនាគារ

- នៅពេលនិស្សិត ធ្វើការស្រាវជ្រាវអាចរកឃើញនូវចំណុចខ្វះខាត និងធ្វើឱ្យប្រតិបត្តិការទៅធនាគារដើម្បី ឱ្យធនាគារបានកែលម្អនូវចំណុចខ្វះខាត និងធ្វើឱ្យប្រតិបត្តិការរបស់កាន់តែប្រសើរ និងអភិវឌ្ឍនូវអ្វីដែល ថ្មីបន្ថែមទៀត
- នៅពេលធនាគារមានកេរ្តិ៍ឈ្មោះល្អធ្វើឱ្យមានការទាក់ទាញវិនិយោគិនមកចូលរួមជួយដូរកាន់តែច្រើន

+ចំពោះនិស្សិតជំនាន់ក្រោយ

- មានឯកសារស្រាប់សម្រាប់ងាយស្រួលស្រាវជ្រាវ

- ទទួលបាននូវចំណេះដឹងទាក់ទងនឹងការជួញដូរមូលបត្រ

៧. រចនាសម្ព័ន្ធនៃការស្រាវជ្រាវរចនាសម្ព័ន្ធ

ខាងក្រោមនេះគឺជារចនាសម្ព័ន្ធនៃការស្រាវជ្រាវរបស់ប្រធានបទខាងលើ៖

- សេចក្តីផ្តើម
- ជំពូកទី១ ៖ រំលឹកទ្រឹស្តី
- ជំពូកទី២ ៖ ស្ថានភាពទូទៅនៃនិយ័តកម្មមូលបត្រកម្ពុជា និង ស្ថានភាពទូទៅរបស់ធនាគារអេស៊ីលីដា
- ជំពូកទី៣ ៖ ដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី
- សេចក្តីសន្និដ្ឋាន និង ការផ្តល់អនុសាសន៍
- ឯកសារយោង និងឧបសម្ព័ន្ធ

ជំពូកទី១ រំលឹកប្រវត្តិសាស្ត្រ

ជំពូកទី១

លើកទីស្តី

១.១. ទីផ្សារមូលបត្រ

ទីផ្សារមូលបត្រ^១ គឺជាពាក្យដែលបានបន្សំឡើងមកពីពាក្យទីផ្សារ និងពាក្យមូលបត្រ។ តាមនិយមន័យសេដ្ឋកិច្ចទីផ្សារ សំដៅដល់ទីកន្លែងជួបគ្នារវាងតម្រូវការ និងផ្គត់ផ្គង់អាចជាទំនិញ ឬសេវាកម្ម។ រីឯមូលបត្រសំដៅដល់គំរូប័ណ្ណដែលមានរូបមាសដូចជាសញ្ញាប័ណ្ណ ឬភាគហ៊ុនជាដើមដែលអាចធ្វើការដោះដូរជាសាធារណៈ ឬនៅលើទីផ្សារមូលបត្រ។ ជាមួយទីផ្សារមូលបត្រ គឺជាកន្លែងដែលមូលបត្រមានដូចជាសញ្ញាប័ណ្ណ ឬភាគហ៊ុន ត្រូវបានទិញ និងលក់ដោយវិនិយោគិនរួមទាំងជាតិ និងអន្តរជាតិ។

១.១.១. និយមន័យ

យោងតាមនិយមន័យច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន ទីផ្សារមូលបត្រ គឺសំដៅទៅលើទីផ្សារ ទីកន្លែងដែលផ្សព្វផ្សាយមូលបត្រ ឬប្រព័ន្ធនៃការផ្តល់មធ្យោបាយនៃការធ្វើសំណើរលក់ផ្ទេរ ធ្វើការលក់មូលបត្រឧបករណ៍ហិរញ្ញវត្ថុ ដែលតែងតែត្រូវបានផ្សព្វផ្សាយនៅលើទីផ្សារនេះរួមមាន មូលបត្រកម្មសិទ្ធិមូលបត្របំណុល និងឧបករណ៍និស្សន្ទជាដើម។

១.១.២. ប្រភេទនៃទីផ្សារមូលបត្រ

១.១.២.១. ទីផ្សារមូលធន

ទីផ្សារមូលធន គឺជាទីផ្សារហិរញ្ញវត្ថុដែលផ្សព្វផ្សាយមូលបត្រកម្មសិទ្ធិ និងឧបករណ៍រយៈពេលវែងមួយចំនួនទៀត។ ជាទូទៅឧបករណ៍រយៈពេលវែងត្រូវបានគេកំណត់ថាជាឧបករណ៍ទាំងឡាយណាដែលមានឥណ្ឌូបតិទានរយៈពេលមួយឆ្នាំ ឬរយៈពេលវែងជាងមួយឆ្នាំ។

១.១.២.២. ទីផ្សាររូបិយវត្ថុ

ទីផ្សាររូបិយវត្ថុគឺជាទីផ្សារហិរញ្ញវត្ថុដែលផ្សព្វផ្សាយតែឧបករណ៍បំណុលរយៈពេលខ្លីនិងប្រាក់កម្ចី។ ឧបករណ៍ បំណុលរយៈពេលខ្លី ត្រូវបានគេកំណត់ថាជាឧបករណ៍ទាំងឡាយណាដែលមានឥណ្ឌូបតិទានរយៈពេលតិចជាងមួយឆ្នាំ។

១.១.២.៣. ទីផ្សារដំបូង

ការដាក់លក់មូលបត្រជាលើកដំបូងដោយក្រុមហ៊ុនបោះផ្សាយទៅឱ្យវិនិយោគិនត្រូវបានហៅថា ជាការលក់ចែកចាយជាលើកដំបូង។ ទីផ្សារដំបូង^២ គឺជាទីកន្លែងដែលមូលបត្រត្រូវបានបោះចេញដោយក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ(Issuer) លក់ទៅឱ្យសាធារណៈជនដើម្បីទទួលបានហិរញ្ញប្បទាន ឬមូលធនយកទៅវិនិយោគ។

¹ ប្រភព សៀវភៅ, អ្នកគ្រូ ហេង ច័ន្ទបូលីន, ទីផ្សារមូលបត្រកម្ពុជា, (២០២៣-២០២៤), ទំព័រទី៣៣

² ប្រភព សៀវភៅ, អ្នកគ្រូ ហេង ច័ន្ទបូលីន, ទីផ្សារមូលបត្រកម្ពុជា, (២០២៣-២០២៤), ទំព័រទី៩២

១.១.២.៤.ទីផ្សារបន្ទាប់

ទីផ្សារបន្ទាប់^៣ គឺជាកន្លែងដែលមូលបត្រត្រូវបានជួយដូរវាងអ្នកទិញ និង អ្នកលក់ដែលជា វិនិយោគិន មានន័យថាវិនិយោគិនដែលបានទិញមូលបត្រក្នុងទីផ្សារដំបូង អាចលក់ចេញវិញបានទៅឲ្យ វិនិយោគិនមួយផ្សេងទៀត។ ប្រាក់ដែលបានពីសកម្មភាពជួយដូរលើទីផ្សារបន្ទាប់ គឺបានទៅលើអ្នកកាន់កាប់ មូលបត្រ មិនមែនក្រុមហ៊ុនបោះផ្សាយមូលបត្រឡើយ។

១.១.២.៥.ទីផ្សារប្រតិស្រុត

ទីផ្សារប្រតិស្រុត ចរិកលក្ខណៈគតិយុត្តសំខាន់ៗរបស់ទីផ្សារមូលបត្រប្រតិស្រុត រួមមាន៖

១. ទីផ្សារមូលបត្រប្រតិស្រុតជាទីផ្សារដែលត្រូវបានបង្កើតឡើងដោយប្រតិករទីផ្សារមូលបត្រដែលត្រូវបានទទួល ស្គាល់ និងស្ថិតនៅក្រោមការ ត្រួតពិនិត្យដោយអាណាព្យាបាលលើវិស័យមូលបត្រ មានន័យថាដោយគណៈ កម្មការមូលបត្រកម្ពុជា (គ.ម.ក),
២. ទីផ្សារមូលបត្រប្រតិស្រុតជាទីផ្សាររូបិយដែលមានទីកន្លែងអនុញ្ញាតឱ្យជើងសារ ឬពាណិជ្ជករមូលបត្រអាចជួបមុខ គ្នាជាសារវន្តជួញដូរមូលបត្រនៅលើទីផ្សារបាន (Marketing/Exchange floor)
៣. ទីផ្សារមូលបត្រប្រតិស្រុត ជាទីផ្សារដែលមានវិធានដំណើរការ និងវិធានប្រតិបត្តិការសម្រាប់ការជួញដូរមូល បត្រច្បាស់លាស់ហើយរាល់ការជួញដូរមូលបត្រចាំបាច់ត្រូវតែគោរពតាមវិធានប្រតិបត្តិការនេះតឹងរឹង។ ជា ទូទៅ ទីផ្សារប្រតិស្រុតជាទីផ្សារដែលការជួញដូរធ្វើឡើងតាមប្រព័ន្ធដេញថ្លៃរវាងអ្នកទិញនិងអ្នកលក់ទាំងអស់ (Auction Market) ឬជាទីផ្សារដែលនាំមុខដោយបញ្ជា (Order Driven Market)។

១.២.មូលបត្រ

មូលបត្រ^៤ ជាឧបករណ៍ហិរញ្ញវត្ថុដែលអាចជួយដូរបាននៅទីផ្សារមូលបត្រ។

១.២.១.និយមន័យ

មូលបត្រ គឺជាឧបករណ៍ហិរញ្ញវត្ថុមួយប្រភេទ តែមានលក្ខណៈប្លែកពីគេ និងតម្លៃរបស់វាមិនមានទំនាក់ ទំនងទៅនឹងទ្រង់ទ្រាយ ឬរូបរាងរបស់វាឡើយ ប៉ុន្តែវាអាស្រ័យទៅនឹងសិទ្ធិកាន់កាប់នូវផលប្រយោជន៍នាពេល អនាគត និងមិនមានតម្លៃប្រើប្រាស់ ដូចជា ម៉ូតូ រថយន្ត ដី...នោះទេ។ តែបើយោងតាមច្បាប់ស្តីពីសហគ្រាស ពាណិជ្ជកម្ម “មូលបត្រ ជាគំរូបណ្ណដែលអាចដោះដូរបានជា សាធារណៈ ឬលើទីផ្សារមូលបត្រ”។ មូលបត្រ ជា ភាគហ៊ុនដែលអាចជាចលនទ្រព្យរូបិយ ឬអរូបិយ។ សព្វថ្ងៃនេះ នៅកម្ពុជា មូលបត្រមានទម្រង់ជាអរូបិយ ដែល បានរក្សាទុកនៅប្រតិបត្តិការរក្សាទុកមូលបត្រ (CSD)។

^៣ ប្រភព សៀវភៅ, អ្នកគ្រូ ហេង ច័ន្ទបូលីន, ទីផ្សារមូលបត្រកម្ពុជា, (២០២៣-២០២៤), ទំព័រទី១១៤

^៤ ប្រភព សៀវភៅ, អ្នកគ្រូ ហេង ច័ន្ទបូលីន, ទីផ្សារមូលបត្រកម្ពុជា, (២០២៣-២០២៤), ទំព័រទី១

១.២.២. ប្រភេទនៃមូលបត្រ

១.២.២.១. មូលបត្រកម្មសិទ្ធិ

មូលបត្រកម្មសិទ្ធិ^៥ សំដៅដល់ប្រយោជន៍ឬសិទ្ធិស្របច្បាប់លើមូលបត្រនៃក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតឬនីតិបុគ្គលបរទេសប្រហាក់ប្រហែល ហើយរាប់បញ្ចូលទាំងភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត និងគ្មានសិទ្ធិបោះឆ្នោតភាគហ៊ុនមិនបង់ថ្លៃគ្រប់ និងភាគហ៊ុនបរិមា។

មូលបត្រកម្មសិទ្ធិ គឺជាមូលបត្រដែលមានភាគហ៊ុនធម្មតា(common stock) និង preferred Stock ភាគហ៊ុនបរិមាដែលតំណាងឲ្យភាពជាម្ចាស់កម្មសិទ្ធិនៅក្នុងអង្គភាពអាជីវកម្ម។

១.២.២.២. មូលបត្របំណុល

មូលបត្របំណុល គឺជាមូលបត្រដែលតំណាងឲ្យឥណទានដែលផ្តល់ទៅដល់អ្នកបោះផ្សាយដំបូងដោយអ្នកដែលទិញមូលបត្របំណុលនោះ (វិនិយោគិន)។

មូលបត្របំណុល^៦ (Debt securities)សំដៅដល់ឧបករណ៍ហិរញ្ញវត្ថុដែលបោះផ្សាយដោយបុគ្គលណាមួយដោយបញ្ជាក់ឬទទួលស្គាល់នូវបំណុលរបស់ខ្លួនចំពោះបុគ្គលមួយទៀតដែលបានឲ្យប្រាក់ខ្ចីឬជាប្រាក់បញ្ញើជាមួយបុគ្គលនោះឬបុគ្គលនោះដំណាក់កាលវិធីផ្សេងពីនេះហើយទោះបីជាមានឬគ្មានទ្រព្យដាក់ធានាក្តី។

១.២.២.៣. ឧបករណ៍និស្សន្ទ ឬ ឧបករណ៍ដេរីវេទីវ

ឧបករណ៍និស្សន្ទ ឬ ឧបករណ៍ដេរីវេទីវ សំដៅដល់កិច្ចសន្យាដែលផ្តល់សិទ្ធិ ឬ កាតព្វកិច្ចនៃមូលបត្រដើមទៅឲ្យបុគ្គលណាមួយ ដោយរាប់បញ្ចូលទាំងសិទ្ធិ ឬ កាតព្វកិច្ចលក់ ឬ ដាក់ពាក្យសុំទិញមូលបត្រក្នុងពេលអនាគតដោយមិនគិតថាបុគ្គលនេះមានបំណងប្រើសិទ្ធិ ឬ មិនប្រើប្រាស់សិទ្ធិក៏ដោយ។

១.៣. មុខងារនៃទីផ្សារមូលបត្រ

ទីផ្សារមូលបត្រ មានមុខងារសំខាន់ជាមូលដ្ឋានពីរយ៉ាងគឺ៖

១.៣.១. មុខងារបង្កើតដើមទុន

ទីផ្សារមូលបត្រ ជាទីកន្លែងប្រជុំវិនិយោគិនទាំងអស់ដែលមានទុនដើម្បីវិនិយោគ នៅក្នុងក្រុមហ៊ុនបោះផ្សាយមូលបត្រទាំងឡាយណា ដែលស្វែងរកទុនដើម្បីបង្កើនមូលធនរបស់ខ្លួន។

១.៣.២. មុខងារសន្ទនីយភាព

មុខងារសន្ទនីយភាព គឺជាលទ្ធភាពក្នុងការលក់ឧបករណ៍វិនិយោគនៅក្នុងទីផ្សារមូលបត្រ។ ទីផ្សារមូលបត្រផ្តល់សន្ទនីយភាពតាមរយៈការផ្តល់ជាទីកន្លែងជួញដូរ (តាំងនៅទីកន្លែង និងតាមប្រព័ន្ធ អេឡិចត្រូនិក) ដែលក្នុងនោះអ្នកទិញនិងអ្នកលក់ជួបគ្នាដើម្បីព្រមព្រៀងតម្លៃ និងធ្វើការជួញដូរមូលបត្រ។ សកម្មភាពនេះផ្តល់សន្ទនីយភាពក្នុងការទិញ និងលក់មូលបត្រនៅក្នុងទីផ្សារមូលបត្រ។

^៥ ប្រភព សៀវភៅ, អ្នកគ្រូ ហេង ថ័ន្ធបូលីន, ទីផ្សារមូលបត្រកម្ពុជា, (២០២៣-២០២៤), ទំព័រទី៣

^៦ ប្រភព សៀវភៅ, អ្នកគ្រូ ហេង ថ័ន្ធបូលីន, ទីផ្សារមូលបត្រកម្ពុជា, (២០២៣-២០២៤), ទំព័រទី២១

១.៤. តួអង្គសំខាន់ៗក្នុងទីផ្សារមូលបត្រ

ទីផ្សារមូលបត្រ ត្រូវបានបង្កើតឡើងស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុស៊ីជម្រៅ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ រហូតមកដល់ពេលនេះ អត្ថិភាពជាអង្គ ៤ ជាសារវ័ន្តដែលគាំទ្រដល់ដំណើរការនៃទីផ្សារមូលបត្រ ត្រូវបានកសាងជាបន្តបន្ទាប់រួមមាន^៧៖

១.៤.១. ហេដ្ឋារចនាសម្ព័ន្ធ (Infrastructure)

ហេដ្ឋារចនាសម្ព័ន្ធ សំដៅដល់បទដ្ឋានគតិយុត្តផ្សេងៗដូចជា ច្បាប់ បទប្បញ្ញត្តិ ដែលបង្កើតឡើងដោយនិយ័តករមូលបត្រដើម្បីគ្រប់គ្រងទីផ្សារមូលបត្រ ឱ្យមានប្រសិទ្ធភាព សមធម៌ តម្លាភាព និងសណ្តាប់ធ្នាប់។ ជាមួយគ្នានេះហេដ្ឋារចនាសម្ព័ន្ធទីផ្សារមូលបត្រ គឺសំដៅដល់ប្រព័ន្ធជួញដូរ រក្សាទុក និងផ្គត់ផ្គង់ និងទូទាត់មូលបត្រផងដែរ។ នាពេលបច្ចុប្បន្ននេះ មូលបត្រភាគច្រើនមិនមែនជាប្រភេទក្រដាសដូចសម័យមុននោះទេ។ មូលបត្រត្រូវបានកត់ត្រា រក្សាទុក និងជួញដូរនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រទាំងអស់។ នៅកម្ពុជា និយ័តករមូលបត្រដែលបង្កើតបទដ្ឋានគតិយុត្ត ទីផ្សារមូលបត្រនោះគឺ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក)។ ចំណែកឯប្រព័ន្ធជួញដូររក្សាទុក និងផ្គត់ផ្គង់ ទូទាត់មូលបត្រត្រូវបានផ្តល់ដោយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

១.៤.២. អន្តរការីផ្សារមូលបត្រ (Intermediary)

អន្តរការីផ្សារមូលបត្រមាននាទី ជួយសម្របសម្រួល ផ្តល់ប្រឹក្សាជូនដល់ក្រុមហ៊ុនដែលមានបំណងចង់បោះផ្សាយលក់មូលបត្រ ព្រមទាំងធានាឱ្យបាននូវការបោះផ្សាយលក់មូលបត្រដែលប្រកបដោយជោគជ័យ។ ជាពិសេសអន្តរការីធ្វើការទំនាក់ទំនងផ្តល់ប្រឹក្សាក៏ដូចជាផ្តល់មធ្យោបាយជួញដូរដល់វិនិយោគិនផងដែរ។ បើគ្មានអន្តរការីនោះទេ នោះពុំមានស្ថានភាពភ្ជាប់ក្រុមហ៊ុនបោះផ្សាយទៅកាន់និយ័តករ និងមូលបត្រនោះឡើយ ហើយក៏គ្មានអ្នកទាក់ទាញវិនិយោគិនទិញមូលបត្រជូនក្រុមហ៊ុនបោះផ្សាយលក់មូលបត្រនោះដែរ។

១.៤.៣. ក្រុមហ៊ុនបោះផ្សាយ (Issuer)

តួអង្គសំខាន់បំផុតមួយទៀតនៅក្នុងទីផ្សារមូលបត្រ^៨គឺក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ ព្រោះបើគ្មានក្រុមហ៊ុនបោះផ្សាយនោះទេ ក៏គ្មានមូលបត្រសម្រាប់លក់ និងជួញដូរនៅលើទីផ្សារដែរ។ តួនាទីដ៏សំខាន់របស់ទីផ្សារមូលបត្រ គឺជួយផ្តល់ដើមទុនបន្ថែមដល់ក្រុមហ៊ុនបោះផ្សាយ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។

១.៤.៤. វិនិយោគិន (Investor)

វិនិយោគិនជាតួអង្គសំខាន់មួយ ក្នុងចំណោមតួអង្គទាំងបួន ព្រោះបើគ្មានវិនិយោគិនក៏ការបោះផ្សាយលក់ឬជួញដូរមូលបត្រមិនជោគជ័យដែរ។ វិនិយោគិនសំដៅដល់សាធារណៈជនទូទៅ ឬស្ថាប័នដែលបានទិញមូលបត្រ។

7 ប្រភព <https://cambodiainancialtimes.com/archives/20843> (ចូលទស្សនា ថ្ងៃទី ១០ មេសា ឆ្នាំ២០២៤)

១.៥. គុណសម្បត្តិ និង គុណវិបត្តិនៃទីផ្សារមូលបត្រ

ជាការពិគណនាសម្រាប់ការធ្វើទីផ្សារមូលបត្រតែងមាន គុណសម្បត្តិ និងគុណវិបត្តិដល់សេដ្ឋកិច្ចជាតិ^៨៖

១.៥.១. គុណសម្បត្តិនៃទីផ្សារមូលបត្រ

ទីផ្សារមូលបត្រ បានដើរតួយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ចជាតិដូចជា៖

- ទីផ្សារមូលបត្រជួយជំរុញឱ្យមហាជនបង្កើននូវការសន្សំ និងកៀរគរមូលធនដែលនៅសេសសល់ មិនមាន តម្រូវការប្រើប្រាស់យកទៅវិនិយោគក្នុងសេដ្ឋកិច្ច
- ទីផ្សារមូលបត្រ គឺជាមធ្យោបាយជួយប្រមូលមូលកៀរគរប្រភពធនធាននៅទំនេរតូចៗ មិនទាន់មាន តម្រូវការប្រើប្រាស់ប្រមូលផ្តុំជាមូលធនធំមួយ ដើម្បីវិនិយោគក្នុងវិស័យសេដ្ឋកិច្ច
- ទីផ្សារមូលបត្រ គឺជាឧបករណ៍មួយជួយសម្រួលដល់រាជរដ្ឋាភិបាល ក្នុងការអនុវត្តន៍នូវកម្មវិធីអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិឱ្យរីកចម្រើន
- ទីផ្សារមូលបត្រ គឺជាឧបករណ៍មួយដើម្បីទាក់ទាញ និងស្រូបនូវមូលធនពីបរទេស
- ទីផ្សារមូលបត្រ ជួយជំរុញឱ្យបណ្តាក្រុមហ៊ុននានា ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងអភិបាលកិច្ចល្អ
- ទីផ្សារមូលបត្រ ជួយជំរុញឱ្យប្រភពធនធានក្នុងស្រុកមានចរាចរកាន់តែល្អប្រសើរ
- ទីផ្សារមូលបត្រ ជួយបង្កើតនូវទម្លាប់វិនិយោគ។

១.៥.២. គុណវិបត្តិនៃទីផ្សារមូលបត្រ

ទីផ្សារមូលបត្រមានគុណវិបត្តិ មួយចំនួនដែលគេតែងតែជួបប្រទះនូវបញ្ហាដូចខាងក្រោម ៖

- ការឆក់ឱកាសកេងចំណេញក្នុងការជួញដូរ (Speculation) គឺជាការទិញលក់មួយដែលមានការគិតគូរ យ៉ាងហ្មត់ចត់ដើម្បីទទួលបានផលចំណេញដោយប្រឈមនឹងហានិភ័យ។អ្នកឆក់ឱកាសកេងចំណេញ ក្នុងការជួញដូរនេះអាចធ្វើការជួញដូរភាគហ៊ុននាពេលបច្ចុប្បន្ន ដោយរំពឹងថានាពេលអនាគតនឹងទទួលបានប្រាក់ចំណេញទៅតាមការជួញដូរមួយលើកៗ។ ឆក់ឱកាសកេងចំណេញក្នុងការជួញដូរបៀបនេះ វានឹងបង្កឱ្យមានឥទ្ធិពលដល់តម្លៃភាគហ៊ុន។ព្រឹត្តិការណ៍នេះធ្វើឱ្យមានភាពងាយស្រួលនៅពេលពួកគេ ព្រមព្រៀងគ្នាក្នុងការជួញដូរដែលនាំឱ្យស្ថានភាពនៅលើទីផ្សារមានពេលខ្លះធ្វើឱ្យភាគហ៊ុនខ្វះឬលើស ហើយធ្វើឱ្យមានចលនាឡើងចុះតម្លៃនៃកាដូញដូរមូលបត្រនៅលើទីផ្សារមូលបត្រ។
- ការជួញដូរផ្ទៃក្នុង គឺមានបុគ្គលជាបុគ្គលិករបស់ក្រុមហ៊ុនចុះបញ្ជីឆ្លៀតឱកាសយកព័ត៌មានផ្ទៃក្នុងរបស់ ក្រុមហ៊ុនដើម្បីធ្វើការជួញដូរភាគហ៊ុន ដើម្បីស្វែងរកប្រាក់ចំណេញរបស់ខ្លួនដែលមានឥទ្ធិពលដល់តម្លៃ ភាគហ៊ុនរបស់ទីផ្សារមូលបត្រ ដែលព័ត៌មាននេះ មិនមែនជាព័ត៌មានសាធារណៈ (ព័ត៌មានសម្ងាត់)។
- ការជួញដូរក្លែងក្លាយ និងការប្រើឧបាយកលក្នុងទីផ្សារ គឺជាការធ្វើសកម្មភាពណាមួយ ឬគេចវេសមិន ធ្វើសកម្មភាពដែលបណ្តាលឱ្យមានការក្លែងបន្លំ ឬនាំឱ្យមានការយល់ខុសចំពោះ ការជួញដូរមូលបត្រ

⁸ ប្រភព <https://khemsaritheducation.wordpress.com> (ចូលទស្សនា ថ្ងៃទី ១០ មេសា ឆ្នាំ២០២៤)

ឬធ្វើប្រតិបត្តិការផែនការជួញដូរ ដែលមានលក្ខណៈសិប្បនិម្មិតទាក់ទិននឹងមូលបត្រ នៅលើទីផ្សារមូលបត្រ កម្ពុជា។

- សេចក្តីថ្លែងការណ៍ ឬការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ ឬដែលនាំឱ្យមានការយល់ខុសធ្ងន់ធ្ងរដែលបណ្តាល ឱ្យមានសាធារណៈជនទិញលក់មូលបត្រ ឬបណ្តាលឱ្យមានការកើនឡើង ឬការថយចុះ ឬនៅថេរ ចំពោះ តម្លៃនៃការជួញដូរនៅក្នុងទីផ្សារមូលបត្រកម្ពុជា។
- ក្រុមហ៊ុនដែលបោះពុម្ពផ្សាយលក់មូលបត្រ តម្រូវឱ្យមានបញ្ជីគណនេយ្យច្បាស់លាស់ មានតម្លាភាព និងអភិបាលកិច្ចអាជីវកម្មល្អ ដែលទាំងនេះជាបន្ទុកមួយសម្រាប់ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនបានផ្ដល់ មក វិញនូវទុនរយៈពេលវែងក្នុងតម្លៃថាកសមរម្យសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន។

១.៦. តួអង្គសំខាន់ៗក្នុងវិស័យមូលបត្រ

តួអង្គសំខាន់ៗដែលមិនអាចខ្វះបាននៅក្នុងវិស័យមូលបត្រ ត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងច្បាប់ស្តី ពីមូលបត្រមហាជន។ តួអង្គទាំងនោះរួមមាន៖

១.៦.១. គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក)

គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) ត្រូវបានបង្កើតឡើងដោយច្បាប់មូលបត្រមហាជន។ ការរៀបចំ និងការប្រព្រឹត្តិទៅរបស់ គ.ម.ក ត្រូវបានកំណត់ដោយអនុក្រឹត្យ។ មុខងារសំខាន់ៗរបស់ គ.ម.ក ត្រូវបានកំណត់ ក្នុងមាត្រា ៧ នៃច្បាប់។ យោងតាមមាត្រា ៧ នៃច្បាប់ស្តីពីមូលបត្រមហាជន គ.ម.ក មានមុខងារដូចខាងក្រោម

- គ្រប់គ្រង និងត្រួតពិនិត្យទីផ្សារមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងទីផ្សារមូលបត្ររដ្ឋ
- ដាក់ឱ្យអនុវត្តន៍គោលនយោបាយដែលពាក់ព័ន្ធនឹងទីផ្សារមូលបត្រ
- កំណត់លក្ខខណ្ឌដើម្បីផ្តល់ការអនុញ្ញាតជូនប្រតិបត្តិករទីផ្សារមូលបត្រ ប្រតិបត្តិករប្រព័ន្ធជាត់ទាត់និង ទូទាត់ និងប្រតិបត្តិកររក្សាទុកមូលបត្រ
- កំណត់លក្ខខណ្ឌដើម្បីផ្តល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនមូលបត្រ និងភ្នាក់ងាររបស់ក្រុមហ៊ុនមូលបត្រ
- លើកកម្ពស់ និងជម្រុញដល់ការគោរពតាមលក្ខខណ្ឌនៃច្បាប់នេះ
- ដើរតួនាទីជាស្ថាប័នពិនិត្យ និងដោះស្រាយលើការតវ៉ាចំពោះសេចក្តីសម្រេចរបស់នីតិបុគ្គលមាន អាជ្ញាប័ណ្ណ ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់សមាជិកចូលរួម ឬអ្នកវិនិយោគ
- ការឆក់ឱកាសកេងចំណេញក្នុងការជួញដូរ (Speculation) គឺជាការទិញលក់មួយដែលមានការគិតគូរ
- ពិគ្រោះយោបល់ជាមួយបុគ្គលដែលមានលក្ខណៈសម្បត្តិសមស្រប ដើម្បីបង្កើតគោលនយោបាយ សម្រាប់ការអភិវឌ្ឍទីផ្សារមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបំពេញការងារផ្សេងទៀតដែល មានចែងអនុក្រឹត។

គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) មានសិទ្ធិអំណាច និងមុខងារលើវិស័យមូលបត្រដូចជា៖

១.៦.១.១. សិទ្ធិអំណាចជាអាណាព្យាបាលលើវិស័យមូលបត្រ

គ.ម.ក ជាស្ថាប័នតែមួយគត់ដែលមានសិទ្ធិជាអាណាព្យាបាលក្នុងវិស័យមូលបត្រ។ គ.ម.ក ជាអ្នកគ្រប់គ្រងនិងត្រួតពិនិត្យទីផ្សារមូលបត្រនៅកម្ពុជាទាំងទីផ្សារមូលបត្ររដ្ឋផងដែរ។ ក្នុងនាមជាអាណាព្យាបាល គ.ម.ក ជាអ្នកផ្តល់ការអនុញ្ញាត និងអាជ្ញាប័ណ្ណចំពោះបុគ្គលទាំងឡាយដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងមូលបត្រ។ រាល់បុគ្គលទាំងអស់ដែលធ្វើសកម្មភាពអាជីវកម្មពាក់ព័ន្ធនឹងវិស័យមូលបត្រ ត្រូវទទួលបានការអនុញ្ញាតឬអាជ្ញាប័ណ្ណជាមុនពី គ.ម.ក និងស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យពី គ.ម.ក ចំពោះសកម្មភាពទាំងឡាយក្នុងវិស័យមូលបត្រ។

១.៦.១.២. មុខងារជានិយ័តកក្នុងវិស័យមូលបត្រ

គ.ម.ក ជានិយ័តកក្នុងមូលបត្រ។ គ.ម.ក ជាអ្នករៀបចំបង្កើត និងដាក់អនុវត្តគោលនយោបាយដើម្បីអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា។ គ.ម.ក ជាអ្នកកំណត់លក្ខខណ្ឌលម្អិតនានាលើលក្ខខណ្ឌដែលច្បាប់ និងអនុក្រឹត្យបានកំណត់។ ការបង្កើតទីផ្សារមូលបត្រ និងដំណើរការបោះផ្សាយក៏ដូចជាការលក់ប្រសិនបើ គ.ម.ក មិនទាន់បានកំណត់លក្ខខណ្ឌលម្អិតបន្ថែមនោះទេ។ រហូតមកដល់ពេលនេះ គ.ម.ក ក៏បានចេញគោលការណ៍ណែនាំចំពោះនីតិវិធី និងយន្តការសំខាន់ៗនានាដើម្បីលើកកម្ពស់ និងធានាការយល់ដឹង និងការអនុវត្តន៍នូវបទប្បញ្ញត្តិនានាប្រកបដោយប្រសិទ្ធភាពខ្ពស់។

១.៦.១.៣. មុខងារផ្សេងទៀត

ក្រៅពីមុខងារដ៏សំខាន់ខាងលើ គ.ម.ក ក៏មានសិទ្ធិដើរតួនាទីជាអ្នកសម្របសម្រួល និងដោះស្រាយវិវាទនិងសិទ្ធិពិសេសជាមន្ត្រីគណនេយ្យក្នុងវិស័យមូលបត្រផងដែរ។

១.៦.២. ក្រុមហ៊ុនមូលបត្រ និងអាជីវកម្មមូលបត្រ

១.៦.២.១. អាជីវកម្មមូលបត្រ

តាមច្បាប់អាជីវកម្មមូលបត្រត្រូវគិតទាំងសកម្មភាព៖

- **អាជីវកម្មជើងសារមូលបត្រ៖** ការទិញ ឬលក់មូលបត្រក្នុងនាមជាភ្នាក់ងាររបស់បុគ្គលផ្សេងទៀត។ ក្នុងករណីនេះ ក្រុមហ៊ុនមូលបត្រមានតួនាទីជាតំណាងរបស់អតិថិជនហើយធ្វើការទិញ ឬលក់មូលបត្រទៅតាមការបញ្ជារបស់អតិថិជន។ នេះជាប្រតិបត្តិការក្នុងករណីគណនីអតិថិជន មានន័យថា អតិថិជនជាអ្នកទទួល និងរ៉ាប់រងការចំណេញខាត។ ក្រុមហ៊ុនទទួលបាននូវកម្រៃសេវាពីអតិថិជន តែប៉ុណ្ណោះ។
- **អាជីវកម្មជួញដូរមូលបត្រ៖** ការទិញ ឬលក់មូលបត្រដោយប្រើប្រាស់មូលនិធិរបស់ខ្លួន និងនាមខ្លួនឯង។ សកម្មភាពនេះជាប្រភេទអាជីវកម្មជួញដូរមូលបត្រ។ ក្នុងករណីនេះ ក្រុមហ៊ុនមូលបត្រដើរតួជាពាណិជ្ជករមូលបត្រហើយធ្វើការទិញ ឬលក់មូលបត្រក្នុងនាមខ្លួនឯង និងដោយប្រើប្រាស់មូលនិធិរបស់ខ្លួនដូចជាអ្នកវិនិយោគសាធារណៈផ្សេងទៀតដែរ។ នេះជាប្រតិបត្តិការជួញដូរក្នុងគណនីផ្ទាល់របស់ក្រុមហ៊ុនមូលបត្រ ពោលគឺ ក្រុមហ៊ុនមូលបត្រជាអ្នករ៉ាប់រងហានិភ័យនៃការជួញដូរផ្ទាល់ខ្លួន។

- **អាជីវកម្មផ្តល់ប្រឹក្សាវិនិយោគ៖** ការផ្តល់ប្រឹក្សាអំពីវិនិយោគមូលបត្រ ឬការបោះផ្សាយសេចក្តីវិភាគអំពីការវិនិយោគមូលបត្រជូនអ្នកវិនិយោគសាធារណៈ។ សកម្មភាពនេះ ជាប្រភេទអាជីវកម្មផ្តល់ប្រឹក្សាវិនិយោគ។ អាជីវកម្មផ្តល់ប្រឹក្សាវិនិយោគ រួមមាន ៖

- ១. ការផ្តល់ប្រឹក្សាអំពីការវិនិយោគលើមូលបត្រដល់អ្នកវិនិយោគសាធារណៈដោយទទួលបាននូវកម្រៃជើងសារ
- ២. ការបោះពុម្ពផ្សាយសេចក្តីវិភាគអំពីការវិនិយោគមូលបត្រជូនដល់អ្នកវិនិយោគសាធារណៈ។ ក្នុងករណីនេះ ក្រុមហ៊ុនមូលបត្រដើរតួនាទីជាអ្នកប្រឹក្សាវិនិយោគ។ សេវាផ្តល់ប្រឹក្សាវិនិយោគនេះជាការផ្តល់ប្រឹក្សាទៅឱ្យអ្នកវិនិយោគសាធារណៈក្នុងការសម្រេចចិត្តវិនិយោគលើមូលបត្រ។ អ្នកដែលជាគោលដៅនៃសេវានេះ គឺជាអ្នកវិនិយោគសាធារណៈ មិនមែនជាបុគ្គលផ្សេងទៀតដូចជាក្រុមហ៊ុនបោះផ្សាយនោះទេ។ អ្នកផ្តល់ប្រឹក្សាដល់ក្រុមហ៊ុនបោះផ្សាយជាទីប្រឹក្សាផ្ទាល់ផ្ទះ។ ការផ្តល់ប្រឹក្សាវិនិយោគអាចត្រូវធ្វើឡើងដោយក្រុមហ៊ុនមូលបត្រ ឬដោយក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ដែលទទួលបានអាជ្ញាប័ណ្ណដោយឡែក។ បច្ចុប្បន្នអាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុនទីប្រឹក្សាវិនិយោគនេះត្រូវបានលុបចោលហើយ។

- **អាជីវកម្មធានាទិញមូលបត្រ៖** ការចុះកិច្ចព្រមព្រៀងធានា ជាមួយក្រុមហ៊ុនដែលធ្វើសំណើលក់ ឬទិញមូលបត្រឬចុះកិច្ចព្រមព្រៀងធានាទិញ ឬលក់បន្ត។ សកម្មភាពនេះជាសកម្មភាពធានាទិញ។ អាជីវកម្មធានាទិញនេះ ជាអាជីវកម្មដែលធ្វើឡើងតែជាមួយក្រុមហ៊ុនបោះផ្សាយតែប៉ុណ្ណោះ ដើម្បីធានាទិញការបោះផ្សាយរបស់ក្រុមហ៊ុននេះហើយធ្វើឡើងតាមរយៈកិច្ចសន្យាធានាទិញ។

១.៦.២.២. ប្រភេទអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនមូលបត្រ

បុគ្គលដែលមានបំណងធ្វើអាជីវកម្មមូលបត្រណាមួយ ឬទាំងអស់ត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណពីអគ្គនាយកនៃ គ.ម.ក។ លក្ខខណ្ឌលម្អិតនៃការផ្តល់អាជ្ញាប័ណ្ណ ត្រូវបានកំណត់ដោយអនុក្រឹត្យអនុវត្តតាមច្បាប់មហាជននិងដោយ គ.ម.ក។ យោងតាមការប្រកាសស្តីពីការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនមូលបត្រ និងភ្នាក់ងារមូលបត្រអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនមូលបត្រមាន ៤ប្រភេទគឺ អាជ្ញាប័ណ្ណជាក្រុមហ៊ុនធានាទិញមូលបត្រ អាជ្ញាប័ណ្ណជាពាណិជ្ជកម្មមូលបត្រ អាជ្ញាប័ណ្ណជាឈ្មួញជើងសារមូលបត្រ និងអាជ្ញាប័ណ្ណជាក្រុមហ៊ុនប្រឹក្សាវិនិយោគ។

១.៦.២.៣. លក្ខខណ្ឌនៃអាជ្ញាប័ណ្ណ

លក្ខខណ្ឌរួមសម្រាប់ទទួលបានអាជ្ញាប័ណ្ណជាក្រុមហ៊ុនមូលបត្រដែលត្រូវបានកំណត់ក្នុងមាត្រា ៤០ នៃអនុក្រឹត្យរួមមាន៖

- ត្រូវជាក្រុមហ៊ុនមូលធន ឬក្រុមហ៊ុនសហកម្មសិទ្ធិស្របតាមច្បាប់ស្តីពីសហគ្រាសសាធារណៈ ឬបុគ្គលផ្សេងទៀតដែលទទួលបានការអនុញ្ញាតពី គ.ម.ក។
- ត្រូវតែជាសមាជិក និងអ្នកចូលរួមក្នុងទីផ្សារ ឬត្រូវមានគុណវុឌ្ឍិគ្រប់គ្រាន់ដើម្បីក្លាយជាសមាជិករបស់ទីផ្សារ លើកលែងតែមានការអនុញ្ញាតពីអគ្គនាយកនៃ គ.ម.ក។
- លក្ខខណ្ឌពាក់ព័ន្ធនឹងគុណវុឌ្ឍិលក្ខណៈសម្បត្តិ និងអត្ថបទលក្ខណៈសហកម្មសិទ្ធិ។

- ត្រូវមានអភិបាលម្នាក់ ឬសហកម្មករម្នាក់ និងនិយោជិតម្នាក់ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ដើម្បីទទួលបានអាជ្ញាប័ណ្ណជាភ្នាក់ងារក្រុមហ៊ុនមូលបត្រ។
- ត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្ម ឧបករណ៍តម្កល់ធានាផ្សេងទៀតដែលកំណត់ដោយ គ.ម.ក។
- ត្រូវមានមូលធនសុទ្ធអប្បបរមា និងចនាសម្ព័ន្ធមូលធនដែលកំណត់ដោយ គ.ម.ក ទៅតាមប្រភេទអាជីវកម្មនីមួយៗរបស់ក្រុមហ៊ុនមូលបត្រ។
- ត្រូវមានអគារ ប្រព័ន្ធបញ្ជា និងសម្ភារៈគ្រប់គ្រាន់ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវរបស់ប្រតិបត្តិការ។ លក្ខខណ្ឌលម្អិត និងបន្ថែមត្រូវបានកំណត់ដោយប្រកាសរបស់ គ.ម.ក។ លក្ខខណ្ឌលម្អិត និងបន្ថែមពីនេះ ពាក់ព័ន្ធនឹងធនធានមនុស្សរបស់ក្រុមហ៊ុន ចំនួនមូលធនអប្បបរមា មូលធនសុទ្ធអប្បបរមា និងប្រាក់តម្កល់អាជីវកម្ម ទៅតាមប្រភេទអាជីវកម្មមូលបត្រនីមួយៗ ផែនការអាជីវកម្មរយៈពេល ៣ឆ្នាំ លក្ខខណ្ឌនៃការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង និងផែនការគ្រប់គ្រងហានិភ័យបច្ចុប្បន្នកម្មជាដើម។

១.៦.២.៤. ភ្នាក់ងារក្រុមហ៊ុនមូលបត្រ

ដើម្បីធានាក្រុមហ៊ុនមូលបត្រ អាចធ្វើអាជីវកម្មមូលបត្រដោយមានប្រសិទ្ធភាព ច្បាប់តម្រូវឱ្យក្រុមហ៊ុនមូលបត្រត្រូវមានភ្នាក់ងារដែលមានគុណវុឌ្ឍិដែលទទួលស្គាល់ដោយ គ.ម.ក។ ភ្នាក់ងារក្រុមហ៊ុនមូលបត្រនេះអាចជាអគ្គនាយក នាយក បុគ្គលិក ឬនិយោជិតរបស់ក្រុមហ៊ុន។ ភ្នាក់ងារក្រុមហ៊ុនមូលបត្រ ជាអ្នកធ្វើសកម្មភាព អាចជាអគ្គនាយក

- ១.បើក និងគ្រប់គ្រងគណនីឱ្យអតិថិជនរបស់ក្រុមហ៊ុនទិញ ឬលក់ ក្រុមហ៊ុនមូលបត្រ
- ២.ទទួល និង និងអនុវត្តន៍បញ្ជាទិញ មូលបត្រ ក្នុងនាមអតិថិជនរបស់ក្រុមហ៊ុនមូលបត្រ និង
- ៣.បំពេញការងារផ្សេងទៀតតាមការដកភាពរបស់ ក្រុមហ៊ុន។ ក្នុងន័យនេះ ក្រុមហ៊ុនមូលបត្រ រូបបត្រត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណីដែលកើតចេញពីសកម្មភាពរបស់ភ្នាក់ងារក្រុមហ៊ុនមូលបត្រដែលស្ថិតនៅក្រោមលក្ខខណ្ឌនៃអាជ្ញាប័ណ្ណរបស់ខ្លួន ឬសកម្មភាពផ្សេងទៀតដែលទទួលបានការអនុញ្ញាតពីក្រុមហ៊ុនមូលបត្រ។

១.៦.៣. ប្រតិបត្តិករទីផ្សារមូលបត្រ ប្រតិបត្តិករផាត់ទាត់ និងទូទាត់ និង ប្រតិបត្តិកររក្សាទុកមូលបត្រ

១.៦.៣.១. ប្រតិបត្តិករទីផ្សារមូលបត្រ

ទីផ្សារមូលបត្រត្រូវបានដាក់ឱ្យដំណើរការ និងគ្រប់គ្រងដោយប្រតិបត្តិករទីផ្សារមូលបត្រដែលទទួលបានការអនុញ្ញាតពីអគ្គនាយកនៃគ.ម.ក។ សេវាកម្មដែលផ្តល់ប្រតិបត្តិករទីផ្សារមូលបត្រជាសេវាកម្មទីផ្សារមូលបត្រ។ ប្រតិបត្តិករនេះជាអ្នកបង្កើតទីផ្សារ មានន័យថាជាអ្នកផ្តល់ជាទីកន្លែង ឬប្រព័ន្ធ ឬមធ្យោបាយ ដើម្បីឱ្យអ្នកចូលរួមក្នុងទីផ្សារធ្វើសកម្មភាពជួញដូរមូលបត្រ។ ប្រតិបត្តិករទីផ្សារមូលបត្រជា ម្ចាស់ទីផ្សារមូលបត្រ។

១.៦.៣.២. ប្រតិបត្តិករផាត់ទាត់ និងទូទាត់

ប្រតិបត្តិករប្រព័ន្ធផាត់ទាត់ និងទូទាត់ ជាអ្នកផ្តល់សេវាកម្មប្រព័ន្ធផាត់ទាត់ និងទូទាត់។ ច្បាប់បានកំណត់និយមន័យនៃប្រព័ន្ធផាត់ទាត់ និងទូទាត់ថាសំដៅដល់ប្រព័ន្ធដែលផ្តល់លទ្ធភាពដល់ភាគីធ្វើប្រតិបត្តិការ

ជួញដូរពេញកាតព្វកិច្ចរបស់ខ្លួនទៅវិញទៅមក ដោយធ្វើការផ្ទៀងផ្ទាត់ប្រតិបត្តិការឱ្យបានច្បាស់លាស់ និង ធានាឱ្យមានការទូទាត់ថ្លៃទិញជូនអ្នកលក់ដែលជាថ្នូរនឹងការផ្ទេរកម្មសិទ្ធិមូលបត្រទៅឱ្យអ្នកទិញ។ យោងតាម និយមន័យនេះ គោលបំណងក្នុងការបង្កើតឱ្យមានប្រព័ន្ធជាត់ទាត់ និងទូទាត់ គឺដើម្បីធានានូវភាពត្រឹមត្រូវនិង ប្រសិទ្ធភាពនៃប្រតិបត្តិការទូទាត់ ដោយព្យាយាមលុបបំបាត់ ឬកាត់បន្ថយជាអតិបរិមាហានិភ័យនៃការទូទាត់ សំដៅធានាឱ្យមានការទូទាត់ថ្លៃទិញជូនអ្នកលក់ដែលជាថ្នូរ និងការផ្ទេរកម្មសិទ្ធិមូលបត្រទៅឱ្យអ្នកទិញ។

១.៦.៣.៣. ប្រតិបត្តិការរក្សាទុកមូលបត្រ

ប្រតិបត្តិការរក្សាទុកមូលបត្រ សំដៅដល់បុគ្គលមួយដែលយល់ព្រមជាមួយបុគ្គលមួយផ្សេងទៀតដែល ជាអតិថិជនរបស់ខ្លួនក្នុងការផ្តល់សេវាកម្មរក្សាទុកមូលបត្រ ទោះបីជាអតិថិជននោះធ្វើសកម្មភាពក្នុងនាមខ្លួន ឯង ឬធ្វើសកម្មភាពក្នុងន័យបុគ្គលផ្សេងទៀតក៏ដោយ។ សេវាកម្មរក្សាទុកមូលបត្ររួមមាន៖

- ការកាន់កាប់ ឬចុះបញ្ជីសិទ្ធិស្របច្បាប់លើមូលបត្រ ឬឧបករណ៍ហិរញ្ញវត្ថុដ៏ទៃទៀតក្នុងនាមអតិថិជន ឬ បុគ្គលផ្សេងទៀតដែលជាអតិថិជនតែងតាំង។
- ការទទួលរក្សាទុកនូវមូលបត្រ ឬឧបករណ៍ហិរញ្ញវត្ថុដ៏ទៃទៀត ទោះបីជាក្នុងរូបភាពវិញ្ញាបនបត្រកម្មសិទ្ធិ ឬជាទម្រង់អរូបីក្តី ដោយស្របទៅតាមវិធានប្រតិបត្តិការរក្សាទុកមូលបត្រក្នុងនាមអតិថិជន ឬបុគ្គល ផ្សេងទៀតដែលអតិថិជនតែងតាំង។
- ការផ្តល់សេវាកម្ម និងលក្ខណៈងាយស្រួលផ្សេងៗទៀតដែលទាក់ទិននឹងការផ្តល់សេវាកម្មទាំងពីរខាង លើ។

១.៦.៣.៤. វិធានប្រតិបត្តិការ

វិធានប្រតិបត្តិការនេះជា វិធានផ្ទាល់របស់ប្រតិបត្តិករនីមួយៗ ហើយមានអានុភាពចាប់បង្ខំចំពោះបុគ្គល ទាំងអស់ដែលប្រើប្រាស់ប្រព័ន្ធនីមួយៗនេះ។ ក្នុងន័យនេះ ប្រតិបត្តិករនីមួយៗជាស្វ័យនិយ័តករវិជ្ជាជីវៈ ពីព្រោះ វិធានប្រតិបត្តិការនេះត្រូវបង្កើតឡើងដោយប្រតិបត្តិករដោយខ្លួនឯង ប៉ុន្តែមានអានុភាពជាវិធានដែលអនុវត្ត ចំពោះបុគ្គលពាក់ព័ន្ធទាំងអស់។

១.៦.៣.៥. ការផ្តល់អនុញ្ញាត

គ.ម.ក បានផ្តល់អនុម័តប្រកាសស្តីពី ការផ្តល់ការអនុញ្ញាតធ្វើជាប្រតិបត្តិករទីផ្សារមូលបត្រ ប្រតិបត្តិករ ប្រព័ន្ធជាត់ទាត់ និងទូទាត់មូលបត្រ និងប្រតិបត្តិការរក្សាទុកមូលបត្រ ដែលកំណត់ពីលក្ខខណ្ឌលម្អិតផ្តល់ការ អនុញ្ញាតនេះ។

១.៧. សិទ្ធិរបស់ភាគហ៊ុនិក

ភាគហ៊ុនិករបស់ កសស មានសិទ្ធិដូចខាងក្រោម៖

❖ ភាគហ៊ុនិកប្រភេទ “ក”

⁹ ប្រភព https://acledasecurities.com.kh/as/assets/listed_company/pas/FS-003-Khmer.pdf (ចូលទស្សនាថ្ងៃទី ៥ សីហា ឆ្នាំ២០២៤)

- សិទ្ធិបោះឆ្នោត ៖ ជាទូទៅភាគហ៊ុនិកប្រភេទ “ក” មិនមានសិទ្ធិបោះឆ្នោតឡើយ លើកលែងតែក្នុង ករណីដែលមានកិច្ចប្រជុំសម្រេចលើបញ្ហាណាមួយ ដែលអាចប៉ះពាល់សិទ្ធិនិងផលប្រយោជន៍ នៃ ភាគហ៊ុនិកប្រភេទ “ក” ក្នុងនោះមានជាអាទិ៍ដូច ករណីខាងក្រោម ៖
 - ការកាត់បន្ថយចំនួន ឬ ការរឹតត្បិតសិទ្ធិនៃភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនប្រភេទ “ក”
 - ការស្នើរមបញ្ចូល ឬ ការបំបែក កសស
 - ការសម្រេចឱ្យរំលាយ និងជម្រះបញ្ជី កសស

ក្នុងករណីនេះ ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនប្រភេទ “ក” មានសិទ្ធិបោះឆ្នោតដោយ ១ (មួយ) ភាគហ៊ុន ស្មើនឹង ១ (មួយ) សំឡេង ។

- សិទ្ធិទទួលបានព័ត៌មាន ៖ ភាគហ៊ុនិកប្រភេទ “ក” មានសិទ្ធិទទួលបានព័ត៌មាន ដែលទាក់ទងនឹង កសស ស្របតាមច្បាប់ជាធរមាន ។
- សិទ្ធិទទួលបានទ្រព្យ ដែលនៅសល់ពីការរំលាយ និងការជម្រះបញ្ជី៖ ភាគហ៊ុនិកដែលកាន់ភាគហ៊ុនប្រភេទ “ក” មានសិទ្ធិប្តឹងការទទួលទ្រព្យសម្បត្តិរបស់ កសស ដែលនៅសល់បន្ទាប់ពី មានការរំលាយ និងការជម្រះបញ្ជី កសស មុនភាគហ៊ុនិកប្រភេទ “ខ” និង ប្រភេទ “គ” ដែលត្រូវ បានកាន់កាប់គិតត្រឹមកាលបរិច្ឆេទនៃការរំលាយ និងការជម្រះបញ្ជី កសស ។

❖ **ភាគហ៊ុនិកប្រភេទ “ខ”**

- សិទ្ធិបោះឆ្នោត ៖ ភាគហ៊ុនិកប្រភេទ “ខ” មានសិទ្ធិបោះឆ្នោតពេញលេញដោយ ១ (មួយ) ភាគហ៊ុន ស្មើនឹង ១ (មួយ) សំឡេង ។
- សិទ្ធិទទួលបានភាគលាភ ៖ ភាគហ៊ុនិកប្រភេទ “ខ” មានសិទ្ធិទទួលបានភាគលាភនៅក្នុងឆ្នាំ សារពើពន្ធណាមួយ តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល កសស ។
- សិទ្ធិទទួលបានព័ត៌មាន ៖ ភាគហ៊ុនិកប្រភេទ “ខ” មានសិទ្ធិទទួលបានព័ត៌មានរបស់ កសស ស្រប តាមច្បាប់ជាធរមាន ។
- សិទ្ធិទទួលបានទ្រព្យដែលនៅសល់ពីការរំលាយ និងការជម្រះបញ្ជី៖ ភាគហ៊ុនិកប្រភេទ “ខ” ត្រូវទទួលទ្រព្យសម្បត្តិរបស់ កសស ដែលនៅសល់បន្ទាប់ពីមានការរំលាយ និងការជម្រះបញ្ជី កសស ប៉ុន្តែត្រូវគោរពតាមសិទ្ធិប្តឹងដែលបានផ្តល់ជូនភាគហ៊ុនិកប្រភេទ “ក” ។
- សិទ្ធិបរិវត្តន៍ ៖ ភាគហ៊ុនិកប្រភេទ “ខ” មានសិទ្ធិបរិវត្តន៍ក្នុងការបំបែកភាគហ៊ុនរបស់ខ្លួនទៅជាភាគហ៊ុនប្រភេទ “គ” តាមសមមាត្រមួយភាគហ៊ុនប្រភេទ “ខ” ទៅជាមួយភាគហ៊ុនប្រភេទ “គ” ដោយត្រូវគោរពលក្ខខណ្ឌដូចខាងក្រោម៖
 - បន្ទាប់ពីផុតរយៈពេល ៣ (បី) ឆ្នាំ នៃការប្រកាស និងការធានាភាគលាភអប្បបរមាចំពោះភាគហ៊ុនប្រភេទ “គ” ។

- កសស មិនមានភាគលាភអប្បបរមាត្រូវបានធានា ដែលមិនទាន់បានបែងចែករួច ។
- ការធ្វើបរិវត្តន៍នៃភាគហ៊ុនប្រភេទ “ខ” នឹងមានអានុភាពនៅពេលមានការសម្រេចពីក្រុមប្រឹក្សាភិបាល កសស និងការឯកភាពពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

❖ **ភាគហ៊ុនប្រភេទ “គ”**

- **សិទ្ធិបោះឆ្នោត ៖** ភាគហ៊ុនប្រភេទ “គ” មានសិទ្ធិបោះឆ្នោតពេញលេញដោយ ១ (មួយ) ភាគហ៊ុន ស្មើនឹង ១ (មួយ) សំឡេង។
- **សិទ្ធិទទួលបានភាគលាភ ៖**
 - ភាគលាភដែលត្រូវបានប្រកាសដោយក្រុមប្រឹក្សាភិបាលរបស់ កសស ក្នុងឆ្នាំសារពើពន្ធត្រូវ បែងចែកក្នុងចំណោមភាគហ៊ុនប្រភេទ “គ” ស្របតាមលក្ខន្តិកៈនេះ។
 - ភាគហ៊ុនប្រភេទ “គ” ត្រូវបានផ្តល់ជូនការធានានូវភាគលាភប្រចាំឆ្នាំក្នុងអត្រាយ៉ាងតិច ៥% (ប្រាំភាគរយ) នៃតម្លៃ IPO ក្នុងរយៈពេល ៣ (បី) ឆ្នាំ គិតចាប់ពី កសស ចុះបញ្ជីលក់នៅលើ ទីផ្សារមូលបត្រកម្ពុជា ។ ភាគលាភនេះ អាចជាសាច់ប្រាក់ ឬ ជាភាគហ៊ុន ទៅតាមការសម្រេច របស់ក្រុមប្រឹក្សាភិបាល កសស ហើយនឹងផ្តល់ជូនភាគហ៊ុនិក ដែលបានកាន់កាប់ភាគហ៊ុន មុនថ្ងៃអិចឌីវីឌិន ដ៍ (Ex-Dividend Day) ។ ក្នុងករណីដែលមានមូលនិធិដែលអាចត្រូវបាន ប្រកាស និងបែងចែកជាភាគលាភ ក្រុមប្រឹក្សាភិបាលរបស់ កសស ត្រូវធ្វើការសម្រេចប្រកាស និងបែងចែកភាគលាភទៅភាគហ៊ុនិក នៅពេលដែលការបោះផ្សាយលក់មូលបត្រកម្ពុជាសិទ្ធិជា សាធារណៈលើកដំបូងមានរយៈពេល ១២ (ដប់ពីរ) ខែ ឬតិចជាងរយៈពេល១២ (ដប់ពីរ) ខែ តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាលរបស់ កសស ។ ក្នុងករណីភាគលាភអប្បបរមាដែល ត្រូវបានធានា មិនត្រូវបានបែងចែកពេញលេញនៅក្នុងឆ្នាំសារពើពន្ធណាមួយទេនោះ ចំណែក នៃភាគលាភដែលមិនត្រូវបានបែងចែកនឹងត្រូវបង្ករទៅឆ្នាំបន្ទាប់ រហូតដល់ការបែងចែកអាច ធ្វើទៅបាន ។
- **សិទ្ធិទទួលបានព័ត៌មាន ៖** ភាគហ៊ុនប្រភេទ “គ” មានសិទ្ធិទទួលបានព័ត៌មានរបស់ កសស ស្រប តាមច្បាប់ជាធរមាន។
- **សិទ្ធិទទួលបានទ្រព្យដែលនៅសល់ពីការរំលាយ និងការជម្រះបញ្ជី ៖** ភាគហ៊ុនប្រភេទ “គ” ត្រូវ ទទួលទេសសមតិរបស់ កសស ដែលនៅសល់បន្ទាប់ពីមានការរំលាយ និងការជម្រះបញ្ជី កសស

ជំពូកទី២

**ស្ថានភាពទូទៅនៃ
និយ័តកម្មរដ្ឋបាលប្រកបដោយ
ស្ថានភាពទូទៅនៃ
បណ្តាញអេស៊ីប
នីមួយៗ**

ជំពូកទី២

ស្ថានភាពទូទៅនៃនិយ័តកម្មមូលបត្រកម្ពុជា និងធនាគារអេស៊ីស៊ី ភីអិលស៊ី

២.១. ស្ថានភាពទូទៅនៃនិយ័តកម្មមូលបត្រកម្ពុជា

២.១.១. ប្រវត្តិរបស់និយ័តកម្មមូលបត្រកម្ពុជា

គណៈកម្មការមូលបត្រកម្ពុជាត្រូវបានហៅកាត់ថា^{១០} គ.ម.ក ត្រូវបានបង្កើតឡើងក្រោយពីច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន បានចូលជាធរមានកាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០០៧។ ការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ម.ក ត្រូវបានធ្វើឡើងដោយអនុលោមទៅតាមអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គណៈកម្មការមូលបត្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨។ គណៈកម្មការមូលបត្រកម្ពុជា បានសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៩។ ប៉ុន្តែនៅដើមឆ្នាំ ២០២១ គណៈកម្មការមូលបត្រកម្ពុជា ត្រូវបានប្តូរឈ្មោះជានិយ័តកម្មមូលបត្រកម្ពុជាវិញ ដោយអនុលោមតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។ និយ័តកម្មមូលបត្រកម្ពុជា តម្រូវឱ្យអនុវត្តមុខងារទាំងស្រុងរបស់គណៈកម្មការមូលបត្រកម្ពុជា ដែលបានចែងក្នុងច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១០០៧/ ០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧។ និយ័តកម្មមូលបត្រកម្ពុជា គឺជាស្ថាប័នដែលមានមុខងារគ្រប់គ្រង ត្រួតពិនិត្យទីផ្សារមូលបត្រ គ្រប់គ្រងបណ្តាប្រតិបត្តិកម្មមូលបត្រ ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនបោះផ្សាយមូលបត្រ និងសំដៅការពារវិនិយោគិនមូលបត្រ ព្រមទាំងធានាឱ្យមានការផ្សព្វផ្សាយមូលបត្រប្រកបទៅដោយសណ្តាប់ធ្នាប់ និងភាពត្រឹមត្រូវនៅក្នុងវិស័យមូលបត្រនៃព្រះរាជាណាចក្រកម្ពុជា។

២.១.២. ទីស្នាក់ការរបស់និយ័តកម្មមូលបត្រកម្ពុជា

និយ័តកម្មមូលបត្រកម្ពុជាមានទីតាំងស្ថិតនៅ អគារ១៦៨F ផ្លូវ៥៩៨ សង្កាត់ប្រាំងចំរើង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ និយ័តកម្មមូលបត្រកម្ពុជា មានព័ត៌មានសម្រាប់ទំនាក់ទំនងដូចខាងក្រោម៖

- ទូរស័ព្ទលេខ៖ (៨៥៥) ២៣ ៨៨ ៥៦ ១១ / (៨៥៥) ១៦ ៨១៩ ៩៩១ (វីចិត្រ-admin) / (៨៥៥) ០១ ៧៧៦ ៧៨៥ (គី-webmaster)
- ទូរសារ៖ (៨៥៥) ២៣ ៨៨ ៥៦ ២២
- អ៊ីម៉ែល៖ INFO@SERC.GOV.KH

¹⁰ ប្រភព <https://www.serc.gov.kh/khmer/m19.php?pn=1> (ចូលទស្សនាថ្ងៃទី ៣០ មិថុនា ឆ្នាំ២០២៤)



រូបភាព១៖ ទីស្នាក់ការរបស់និយ័តករមូលបត្រកម្ពុជា

២.១.៣. បទដ្ឋានសីលធម៌ និងបេសកកម្ម

ក. ចក្ខុវិស័យ

និយ័តករមូលបត្រកម្ពុជាហៅកាត់ថា ន.ម.ក.¹¹ ត្រូវបានបង្កើតឡើងក្រោយពីច្បាប់មូលបត្ររដ្ឋ និងច្បាប់ ស្តីពីការបោះផ្សាយ និងផ្សព្វផ្សាយមូលបត្រមហាជនបានអនុម័ត។ ន.ម.ក. មានគោលដៅគ្រប់គ្រងវិស័យមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមតាមរយៈការរៀបចំការផ្សព្វផ្សាយសាធារណជន ហិរញ្ញវត្ថុសម្រាប់ការវិនិយោគនៅកម្ពុជា ឬអ្នកវិនិយោគមូលបត្រដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការ។

ខ. បេសកកម្ម

និយ័តករមូលបត្រកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងបំពេញនូវបេសកកម្មដូចខាងក្រោម៖

- ជំរុញឲ្យមានការធ្វើវិនិយោគទុនពីបរទេស និងការចូលរួមក្នុងទីផ្សារមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា

¹¹ ប្រភព <https://www.serc.gov.kh/khmer/m11.php?pn=1> (ចូលទស្សនាថ្ងៃទី ៣០ មិថុនា ឆ្នាំ២០២៤)

- បង្កើតនិងរក្សាឲ្យមានទំនុកចិត្តពីអ្នកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈការការពារសិទ្ធិស្របច្បាប់របស់អ្នកវិនិយោគ និងធានាឲ្យមានការបោះផ្សាយ និងការជួញដូរមូលបត្រប្រកបដោយសណ្តាប់ធ្នាប់និងត្រឹមត្រូវ
- លើកកម្ពស់ទីផ្សារមូលបត្រឲ្យមានប្រសិទ្ធភាព ជំរុញឲ្យមានការអភិវឌ្ឍទីផ្សារនេះឱ្យមានសណ្តាប់ធ្នាប់និងមានរបៀបរៀបរយ
- ជំរុញឲ្យមានភាពសម្បូរបែបនៃឧបករណ៍សញ្ញា តាមរយៈការទិញមូលបត្រនិងឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត
- ជួយសម្រួលដល់ការធ្វើឯកជនភាវូបនីយកម្មសហគ្រាសសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

២.២.ប្រវត្តិសង្ខេបរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី¹²ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបានបង្កើតឡើងតាមប្រព័ន្ធច្បាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ។ ធនាគារ អេស៊ីលីដា បានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទាន ។

នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០០ ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារឯកទេស ពីធនាគារជាតិនៃកម្ពុជា។នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកម្មពីធនាគារជាតិនៃកម្ពុជា ដែលធ្វើឱ្យធនាគារ អេស៊ីលីដា មានលទ្ធភាពបំពេញទៅតាមតម្រូវការរបស់អតិថិជននូវសេវាធនាគារបានទូទៅ និងទូលំទូលាយថែមទៀត ហើយក៏បានប្តូរឈ្មោះជាផ្លូវការមកជា “ធនាគារ អេស៊ីលីដា ភីអិលស៊ី” ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលទទួលបានការផ្តល់ចំណាត់ថ្នាក់ដោយស្ថាប័នផ្តល់ចំណាត់ថ្នាក់ធនាគារអន្តរជាតិ គឺ Standard Poor’s និង GIIIRS ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានពានរង្វាន់ជាស្ថាប័នរីកចម្រើនលំដាប់ថ្នាក់ពិភពលោក របស់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៤ (World Economic Forum Global Growth Companies 2014) និងបានចូលជាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទិញសេវាធានារ៉ាប់រងពីក្រុមហ៊ុន Jardine Lloyd Thompson Asia ជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេបង្អស់របស់ចក្រភពអង់គ្លេស និងពីក្រុមហ៊ុនធានារ៉ាប់រងហូតតេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានការរួមចំណែកភាគហ៊ុនចំនួន ៥១,៤៩១៥% ដោយភាគហ៊ុនិកកម្ពុជារួមទាំងបុគ្គលិកធនាគារ និងភាគហ៊ុនិកសាធារណៈ ហើយចំណែកដែលនៅសល់ ៤៨,៥០៨៥% ទៀតកាន់កាប់ដោយ Sumitomo Mitsui Banking Corporation (១៨,០៦៦៩%), COFIBRED (១២,១២៧១%),

¹² ប្រភព https://www.acledabank.com.kh/kh/khm/ff_overview (ចូលទស្សនាថ្ងៃទី ៣០ មិថុនា ឆ្នាំ២០២៤)

ORIX Corporation (១២,១២៧១%), NHTPE Rumdul (៣,៥០០០%) និងមូលនិធិវិនិយោគគ្រប់គ្រង ដោយ Triodos Investment Management មានពីរ គឺ Triodos Fair Share Fund និង Triodos Microfinance Fund (២,៦៨៧៣%) ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៤ គឺ៖

- ធនាគារ អេស៊ីលីដា ឡាវ
- ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក
- សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា
- អេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា

ធនាគារ អេស៊ីលីដា មានបណ្តាញប្រតិបត្តិការយ៉ាងធំទូលាយគ្របដណ្តប់ទូទាំងព្រះរាជាណាចក្រ កម្ពុជា (មាន ២៦៤សាខា) និងបានពង្រីកតំបន់ប្រតិបត្តិការទៅកាន់ប្រទេសឡាវ (មាន ៣៧សាខា) និងមីយ៉ាន់ម៉ា (មាន ១៧សាខា) ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចុះបញ្ជីមូលបត្រកម្មសិទ្ធិរបស់ខ្លួនជាផ្លូវការនៅក្នុងក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ វិនិយោគិន អាចធ្វើការដោះស្រាយរបស់ធនាគារនៅលើ ទីផ្សារមូលបត្រកម្ពុជាចាប់ពីថ្ងៃចំនួនដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥រសៀល លើកលែងតែថ្ងៃឈប់សម្រាក ជាសាធារណៈ។

បច្ចុប្បន្នធនាគារ អេស៊ីលីដា មានបម្រើសេវាដូចជា ៖

- សេវាប័ណ្ណ
- សេវាឌីជីថល
- សេវាឥណទាន
- សេវាបញ្ញើ-សន្សំ
- សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស
- សេវាហិរញ្ញប្បទានពាណិជ្ជកម្ម
- សេវាចាត់ចែងសាច់ប្រាក់
- រួមទាំងសេវាធនាគារជាច្រើនប្រភេទទៀត ។

២.២.១.ការិយាល័យកណ្តាលរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី

ការិយាល័យកណ្តាល របស់ធនាគារ អេស៊ីលីដា¹³មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ជាមួយនឹង បណ្តាញប្រតិបត្តិការគ្របដណ្តប់ទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ចុះបញ្ជីក្រោមលេខ: ០០០០៣០៧៧

¹³ ប្រភព https://www.acledabank.com.kh/kh/khm/ff_history (ចូលទស្សនាថ្ងៃទី ៣០ មិថុនា ឆ្នាំ២០២៤)



រូបភាពទី២៖ ធនាគារអស៊ីលីដា ភីអិលស៊ី ការិយាល័យកណ្តាល

អាសយដ្ឋាន : អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រអប់សំបុត្រ : ១១៤៩

ទូរស័ព្ទ : ០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩

ទូរសារ : ០២៣ ៤៣០ ៥៥៥

អ៊ីម៉ែល : acledabank@acledabank.com.kh

SWIFT Code: ACLBKHPP

២.២.២. ស្ថាបនិក

បញ្ជីរាយនាមស្ថាបនិក¹⁴ ថ្នាក់ដឹកនាំ និងបុគ្គលិកស្ថាបនិកអស៊ីលីដា ដែលមានរាយនាមតាមលំដាប់អក្ខរក្រមដូចខាងក្រោម បានជួបប្រជុំគ្នា នៅទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុក (LEDA ភ្នំពេញ) ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៩៣ និងបានប្រារព្ធមហាសន្និបាតដំបូងរបស់អស៊ីលីដា រួចបានបោះឆ្នោតបង្កើតសមាគមទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (អស៊ីលីដា) នៅក្នុងថ្ងៃដដែលនោះ ។

¹⁴ ប្រភព https://www.acledabank.com.kh/kh/khm/ff_history (ចូលទស្សនាថ្ងៃទី ១៦ កក្កដា ឆ្នាំ២០២៤)

- | | |
|----------------------------|----------------------|
| ១.លោក សយ សាវៀន | ២.លោក សុខ ចាន់វិទ្យា |
| ៣.លោក ស្ទឹង សេងហួត | ៤.លោក សៅ រៀន |
| ៥.លោក ហុង សេដ្ឋា | ៦.លោក ហ៊ឹង ឧសភា |
| ៧.លោក ឡាយ ឆាំ | ៨.លោក ឡែម សារុន |
| ៩.លោក អ៊ុន ចាន់នី | ១០.លោក អ៊ុង ប៊ុនថន |
| ១១.លោកស្រី អៀង ផល្លា | ១២.លោក អ៊ុំ សារិន |
| ១៣.លោក ឯក ជន | ១៤.លោក កែវ ចំរើន |
| ១៦.លោក កែវ នព្វរតន៍ | ១៧.លោក ងឹម ខេមរិទ្ធ |
| ១៨.លោក ឆាយ សៀន | ១៩.លោក ជាម ទាង |
| ២០.លោកស្រី ដាវ វ៉ាន់ឌី | ២១.លោក នៅ សាវៀន |
| ២២.លោកស្រី ព្រឿន ម៉ាកព្រេង | ២៣.លោក ម៉ក់ សុខា |
| ២៤.លោកស្រី លី ធីតា | ២៥.លោក វ៉ាន់ សាវៀន |
| ២៦.លោក វ៉ែន ស៊ុនលី | ២៧.លោក ស វ័ត្ថ |

២.២.៣. ដំណើរការនៃការពង្រីកបណ្តាញសាខារបស់ធនាគារអេស៊ីលីដា អ៊ីអិលស៊ី

អេស៊ីលីដា បានពង្រីកបណ្តាញប្រតិបត្តិការ¹⁵ ឱ្យកាន់តែសុះសាយដើម្បីបម្រើសេវាអតិថិជនឱ្យកាន់តែមានភាពងាយស្រួល។ ធនាគារអេស៊ីលីដា មានបណ្តាញប្រតិបត្តិការយ៉ាងទូលំទូលាយគ្របដណ្តប់ទូទាំងព្រះរាជាណាចក្រកម្ពុជា (មាន ២៦៤ សាខា) និងបានពង្រីកតំបន់ប្រតិបត្តិការទៅកាន់ប្រទេសឡាវ (មាន ៣៨ សាខា) និងមីយ៉ាន់ម៉ា (មាន ១៧ សាខា)។ បណ្តាញសាខារបស់ធនាគារអេស៊ីលីដាទាំងអស់ គឺត្រូវបានបម្រើសេវាកម្មរបស់អតិថិជនយ៉ាងទូលំទូលាយ។

- ព្រះរាជាណាចក្រកម្ពុជា

ឆ្នាំបង្កើត	ខេត្ត និងក្រុងដែលត្រូវបានពង្រីកបណ្តាញសាខា
១៩៩៣	ភ្នំពេញ, កណ្តាល, បន្ទាយមានជ័យ, សៀមរាប, បាត់ដំបង, កំពង់ចាម
១៩៩៤	តាកែវ, កំពត, កែប
១៩៩៥	ក្រុងព្រះសីហនុ
១៩៩៦	ពោធិ៍សាត់

¹⁵ ប្រភព https://www.acledabank.com.kh/kh/khm/cu_branchaddress?bloc=true (ចូលទស្សនាថ្ងៃទី ១៦ កក្កដា ឆ្នាំ២០២៤)

១៩៩៧	កំពង់ស្ពឺ, កំពង់ធំ
២០០០	កំពង់ឆ្នាំង, ស្វាយរៀង
២០០១	ព្រៃវែង
២០០៣	កោះកុង
២០០៤	ប៉ៃលិន, ឧត្តរមានជ័យ
២០០៥	ស្ទឹងត្រែង
២០០៦	រតនគិរី, មណ្ឌលគិរី

តារាងទី២៖ បណ្តាញពង្រីកសាខារបស់ អេស៊ីលីដា នៅព្រះរាជាណាចក្រកម្ពុជា

- សាធារណរដ្ឋប្រជាធិបតេយ្យមានិតឡាវ

ឆ្នាំបង្កើត	ខេត្តដែលត្រូវបានពង្រីកបណ្តាញសាខា
២០០៨	រដ្ឋធានីវៀងច័ន្ទ, សាក៍វណ្ណខេត, ចំប៉ាសាក់
២០០៩	សាឡាវ៉ាន់
២០១០	ខាំមួន
២០១១	វៀងច័ន្ទ
២០១២	បលីខាំសៃ, សេកង, លួងផាកបាង, អាត់តាពើ
២០១៣	បកែវ, សៃញ៉ាក់ប៊ូលី, សៀងឃ្វ៉ង, អ៊ុខុមសៃ, លួងណាំថា

តារាងទី៣៖ បណ្តាញពង្រីកសាខារបស់ អេស៊ីលីដា នៅសាធារណរដ្ឋប្រជាធិបតេយ្យមានិតឡាវ

- សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ឆ្នាំបង្កើត	ខេត្តដែលត្រូវបានពង្រីកបណ្តាញសាខា
២០១៣	ភូមិភាគឃ្មាំងក្នុង ភូមិភាគបាកូ
២០១៤	Mon State
២០១៥	Magway Region

តារាងទី៣៖ បណ្តាញពង្រីកសាខារបស់ អេស៊ីលីដា នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

២.៣.និមិត្តសញ្ញា អត្តសញ្ញា និងប្រព័ន្ធទំនាក់ទំនងរបស់ធនាគារអេស៊ីលីដា

២.៣.១.និមិត្តសញ្ញា និងការវិវត្តនៃនិមិត្តសញ្ញា


ខាងក្រោមនេះ គឺជានិមិត្តសញ្ញារបស់ ធនាគារអេស៊ីលីដា¹⁶



រូបភាពទី ៣ ៖ និមិត្តសញ្ញា ធនាគារអេស៊ីលីដា

¹⁶ ប្រភព https://www.acledabank.com.kh/kh/khm/md_logo (ចូលទស្សនាថ្ងៃទី ១៦ កក្កដា ឆ្នាំ២០២៤)

+ការវិវត្តនៃនិមិត្តសញ្ញា



រូបភាពទី៤៖ និមិត្តសញ្ញានៃការវិវត្តរបស់ធនាគារអេស៊ីលីដា

២.៣.២.អនុល័យនៃរូបសញ្ញារបស់ធនាគារអេស៊ីលីដា

និមិត្តសញ្ញារបស់ ធនាគារ អេស៊ីលីដា មានពណ៌ ស មាស និង ខៀវទឹកប៊ិក

- ពណ៌ស៖ អភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព)
- ពណ៌មាស៖ គុណតម្លៃ និងគុណភាព
- ពណ៌ខៀវទឹកប៊ិក៖ សាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព

រីឯពណ៌ទាំងបីបញ្ចូលគ្នា ប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាល និងអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព។

២.៣.៣.ប្រព័ន្ធទំនាក់ទំនងរបស់ធនាគារអេស៊ីលីដា

ប្រព័ន្ធសម្រាប់ទំនាក់ទំនងទៅកាន់ធនាគារអេស៊ីលីដាមានដូចខាងក្រោម៖

អាសយដ្ឋាន : អគារលេខ១១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រអប់សំបុត្រ : ១១៤៩

ទូរស័ព្ទ : ០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩

ទូរសារ : ០២៣ ៤៣០ ៥៥៥

អ៊ីម៉ែល : acledabank@acledabank.com.kh

SWIFT Code: ACLBKHPP

២.៤.ទស្សនៈ និងបេសកកម្ម របស់ធនាគារអេស៊ីលីដា

២.៤.១.ទស្សនៈ

ជាធនាគារពាណិជ្ជនាំមុខដែលលោកអ្នកជឿទុកចិត្តបំផុតនៅប្រទេសកម្ពុជា ក្នុងការផ្តល់ និងបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍¹⁷។

២.៤.២.បេសកកម្ម


ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មប្រកបដោយនវានុវត្តន៍ និងសុវត្ថិភាព ដើម្បីជាមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់។ យើងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និងបរិស្ថានប្រកបដោយកម្រិតខ្ពស់បំផុត ក្នុងគោលបំណងលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង និងបង្កើនអត្ថប្រយោជន៍ជូនដល់គ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលប្រកបដោយនិរន្តរភាព។

២.៥.ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ¹⁸ អេស៊ីលីដា គឺ លោក នាយ សៀន ជាប្រធានក្រុមប្រឹក្សាភិបាល និងរួមមានសមាជិក ៨រូប ជាអភិបាល

¹⁷ ប្រភព https://www.acledasecurities.com.kh/kh/khm/ff_vision_mission(ចូលទស្សនាថ្ងៃទី ១៧ កក្កដា ឆ្នាំ២០២៤)

¹⁸ ប្រភព https://www.acledasecurities.com.kh/kh/khm/ff_bod(ចូលទស្សនាថ្ងៃទី ១៧ កក្កដា ឆ្នាំ២០២៤)



២.៦.គណៈកម្មាធិការប្រតិបត្តិ

គណៈកម្មាធិការប្រតិបត្តិការ^{១៩}របស់ធនាគារអេស៊ីលីដា មានដូចខាងក្រោម៖

១.បណ្ឌិត អ៊ុន ចាន់នី ប្រធាននាយកប្រតិបត្តិ

២.លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជា គណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ និង គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ

៣.លោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច

៤.លោកស្រី ប៊ុត ប៊ុនស៊ីហា អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន

៥.លោក ម៉ាច់ ធារី អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិតំបន់មានវិទ្យា

៦.បណ្ឌិត ឡឿង សុភាព អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិហានិភ័យ

៧.លោក យិន វីរៈ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិរតនាភិបាល

¹⁹ ប្រភព https://www.acledabank.com.kh/kh/khm/ff_mgt (ចូលទស្សនាថ្ងៃទី ១៧ កក្កដា ឆ្នាំ២០២៤)

២.៧.សវនកម្មផ្ទៃក្នុង

សវនកម្មផ្ទៃក្នុង²⁰របស់ ធនាគារអេស៊ីលីដា គឺជា លោកស្រី គឹម សុធាវី គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់សវនកម្មផ្ទៃក្នុង។លោកស្រីបានចូលបម្រើការជាមួយអេស៊ីលីដា ចាប់តាំងពីខែកញ្ញា ឆ្នាំ១៩៩៤ ។ ក្នុងមុខតំណែងជាគណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់សវនកម្មផ្ទៃក្នុង លោកស្រីទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្ត្រ និងសវនកម្មផ្ទៃក្នុងប្រចាំថ្ងៃរបស់ធនាគារ ព្រមទាំងប្រតិបត្តិផែនការសវនកម្មផ្ទៃក្នុង ។ ដើម្បីធានាឱ្យបានឯករាជ្យភាព នៃមុខងារជាសវនកម្មផ្ទៃក្នុង លោកស្រីជាអ្នករាយការណ៍ផ្ទាល់ ទៅគណៈកម្មាធិការសវនកម្មនៃក្រុមប្រឹក្សាភិបាល ។

លោកស្រីគ្រប់គ្រង និងដឹកនាំក្រុមសវនកម្មផ្ទៃក្នុង ដែលមាន ២នាយកដ្ឋាន និង ៤ការិយាល័យ ៖

- នាយកដ្ឋានអភិវឌ្ឍន៍សវនកម្មផ្ទៃក្នុង
- នាយកដ្ឋានសវនកម្មប្រព័ន្ធព័ត៌មានវិទ្យា
- ការិយាល័យសវនកម្មហិរញ្ញវត្ថុ
- ការិយាល័យសវនកម្មប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភោគកម្ម
- ការិយាល័យសវនកម្មឥណទាន
- ការិយាល័យរបាយការណ៍សវនកម្ម

ទំនួលខុសត្រូវផ្សេងទៀតរបស់លោកស្រី រួមមានជាសមាជិកក្រុមប្រឹក្សាភិបាលធនាគារអេស៊ីលីដាឡាវ និងអេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ។

២.៨.ភាគហ៊ុនិក

យោងតាមអាជ្ញាប័ណ្ណលេខ ០១/BIS ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ និងយោងតាមការអនុម័តលេខ០៥២ ដែលចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០០៤ ដោយក្រសួងពាណិជ្ជកម្ម ធនាគារបានបង្កើនដើមទុនជាហ៊ុនចុះបញ្ជីសរុបរបស់ខ្លួនពី ៤លានដុល្លារអាមេរិក ទៅ ១៣លានដុល្លារអាមេរិក ដែលតំណាងឱ្យ ១៣លានហ៊ុនធម្មតា ដែលហ៊ុននីមួយៗមានតម្លៃ ១ដុល្លារអាមេរិក (២០០២ ៖ ១០ដុល្លារអាមេរិក)²¹ ។

²⁰ ប្រភព https://www.acledasecurities.com.kh/kh/khm/ff_internalauditor (ចូលទស្សនាថ្ងៃទី ១៧ កក្កដា ឆ្នាំ២០២៤)

²¹ ប្រភព https://www.acledasecurities.com.kh/kh/khm/ff_shareholder (ចូលទស្សនាថ្ងៃទី ១៧ កក្កដា ឆ្នាំ២០២៤)

ភាគហ៊ុនិកនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣

ភាគហ៊ុនិក	ភាគរយនៃកម្មសិទ្ធិ	ភាគទុនជាសាច់ប្រាក់		ចំនួនភាគហ៊ុន
		រៀល (គិតជាពាន់)	អាមេរិក	
AFT	២៧,២៩៩០%	៤៧២.៩៩៥.៩៦៨	១១៨.២៤៨.៩៩២	១១៨.២៤៨.៩៩២
ភាគហ៊ុនិកសាធារណៈ	១៨,៤៤០២%	៣១៩.៥០៥.៣២៤	៧៩.៨៧៦.៣៣១	៧៩.៨៧៦.៣៣១
SMBC	១៨,០៦៦៩%	៣១៣.០៣៧.២៤០	៧៨.២៥៩.៣១០	៧៨.២៥៩.៣១០
COFIBRED	១២,១២៧១%	២១០.១២០.៨៩២	៥២.៥៣០.២២៣	៥២.៥៣០.២២៣
ORIX	១២,១២៧១%	២១០.១២០.៨៩២	៥២.៥៣០.២២៣	៥២.៥៣០.២២៣
ភាគហ៊ុនិកដែលធ្វើនិយ័តកម្ម ពីក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី	៥,៧៥២៣%	៩៩.៦៦៧.២៣២	២៤.៩១៦.៨០៨	២៤.៩១៦.៨០៨
NHTPE Rumdul	៣,៥០០០%	៦០.៦៤២.៨២៤	១៥.១៦០.៧០៦	១៥.១៦០.៧០៦
TMF	១,៤៤៨៥%	២៥.០៩៨.៣២៨	៦.២៧៤.៥៨២	៦.២៧៤.៥៨២
TFSE	១,២៣៨៨%	២១.៤៦៣.៣៧៦	៥.៣៦៥.៨៤៤	៥.៣៦៥.៨៤៤
សរុប	១០០%	១.៧៣២.៦៥២.០៧៦	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩

តារាងទី៥៖ ភាគហ៊ុនិក

២.៩.សេវាកម្ម និងផលិតផល

ធនាគារអេស៊ីលីដា²²សក្តិសមបំផុតសម្រាប់លោកអ្នក ព្រោះយើងខ្ញុំមានផលិតផល និងសេវាជាច្រើន ដែលនឹងបំពេញនូវតម្រូវការផ្ទាល់របស់លោកអ្នក។

សេវាកម្ម	ប្រភេទផ្សេងៗ
សេវាកម្ម	- ឥណទានអាជីវកម្មខ្នាតតូច - ឥណទានអាជីវកម្មខ្នាតមធ្យម និងសាជីវកម្ម - ឥណទានវិបារូប័រ - ឥណទានសម្រាប់ទុនបង្វិល - ឥណទានសម្រាប់កិច្ចធានា - ឥណទានពាណិជ្ជកម្ម
សេវាបញ្ញើ និងសន្សំ	- គណនីបញ្ញើសំចៃ - គណនីបញ្ញើមានកាលកំណត់ - គណនីចរន្ត - ប្រាក់បញ្ញើមានកាលកំណត់ - គណនី Euro Flex - គណនីមូលបត្រ - គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ថុ
សេវាចាត់ចែងសាច់ប្រាក់	- សេវាលិខិតអះអាងលើគណនី និងព័ត៌មានអតិថិជន - សេវាមូលប្បទានបត្រសាច់ប្រាក់ - សេវាបើកប្រាក់បៀវត្ស - សេវាប្រមូលសាច់ប្រាក់ - សេវាទូទាត់ឲ្យអ្នកផ្គត់ផ្គង់ - សេវាសម្រួលគណនីអតិថិជន

²² ប្រភព <https://www.acledasecurities.com.kh/kh/khm/product#business> (ចូលទស្សនាថ្ងៃទី ១៧ កក្កដា ឆ្នាំ២០២៤)

	-សេវាបញ្ជាអចិន្ត្រៃយ៍ -សេវាទិញមូលប្បទានបត្របរទេស និងមូលប្បទានទេសចរណ៍ -សេវាមូលប្បទានប័ណ្ណ -សេវាប្រមូលប្រាក់បង់ពន្ធ -សេវាកិច្ចសន្យាប្តូររូបិយប័ណ្ណទុកមុន -សេវាផ្ទេរប្រាក់ទូទាត់ជាកញ្ចប់ -សេវាប្តូរប្រាក់
សេវាផ្ទេរប្រាក់	-ផ្ទេរប្រាក់ក្នុងស្រុក -ផ្ទេរប្រាក់ទៅ មក ក្រៅប្រទេស • SWIFT • វីស៊ីស យូឡេន • ម៉ាន់នីក្រាម • Thunes • Rai Money Transfer • ដៃគូក្រៅប្រទេស
សេវាហិរញ្ញប្បទានពាណិជ្ជកម្ម	សេវា DOCUMENTARY COLLECTION សេវាលិខិតឥណទាន សេវាលិខិតធានា
សេវាពាក់ព័ន្ធមូលបត្រ និងបរទេស	សេវាក្សាសុវត្ថិភាព ក្នុងវិស័យមូលបត្រ សេវាប្រតិបត្តិការ RTP សេវាមូលបត្ររដ្ឋ បរទេសបាលកិច្ចពាណិជ្ជកម្ម បរទេសបាលកិច្ចបុគ្គល បរទេសបាលកិច្ចសាធារណៈ បរទេសបាលកិច្ចបុគ្គល បរទេសបាលកិច្ចហិរញ្ញវត្ថុ


សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ	គឺជាសេវាស្នើសុំរបាយការណ៍ព័ត៌មានឥណទានរបស់អតិថិជននៅក្នុងក្រុមហ៊ុនក្រេឌីត ប្តូរ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលអតិថិជនធ្លាប់បានខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។
------------------------------	--

តារាងទី៦៖ សេវាកម្ម និងផលិតផល

+ប័ណ្ណ²³

ប្រភេទប័ណ្ណ	ប្រភេទប័ណ្ណផ្សេងៗ
ប័ណ្ណឥណទានប្រើប្រាស់ផ្ទាល់ខ្លួន ចំពោះប្រតិបត្តិការប័ណ្ណមានដូចជា ម៉ាស៊ីនអេធីអ៊ីម ម៉ាស៊ីនឆ្លុកកាត និងសេវាអេស៊ីលីដាអ៊ីឌីឌីឌី	
ប័ណ្ណអេស៊ីលីដា ប័ណ្ណអេធីអ៊ីម អេស៊ីលីដា គឺជាប័ណ្ណចេញដោយ ធនាគារអេស៊ីលីដា ជូនដល់អតិថិជន ដើម្បីធ្វើប្រតិបត្តិការតាមម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ (ATM)	ប័ណ្ណធម្មតា   ប័ណ្ណព័ត៌មាន

²³ ប្រភព https://www.acledasecurities.com.kh/kh/khm/ps_ebcard (ចូលទស្សនាថ្ងៃទី ១៨ កក្កដា ឆ្នាំ២០២៤)

ប័ណ្ណវីសាអេស៊ីលីដា ជាប្រភេទប័ណ្ណសម្រាប់ធ្វើប្រតិបត្តិការទូទាត់ចំណាយផ្សេងៗតាមម៉ាស៊ីនឆ្លុកកាត ឬដកសាច់ប្រាក់តាមម៉ាស៊ីនអេធីអឹម ដែលមានបិទស្លាកសញ្ញា VISA ឬ VISA Plus នៅទូទាំងប្រទេសនិងទូទាំងពិភពលោក	 ប័ណ្ណឥណទាន  ប័ណ្ណឥណពន្ធ  ប័ណ្ណឥណទានមាស
ប័ណ្ណម៉ាស្ទ័រកាតអេស៊ីលីដា ជាប្រភេទប័ណ្ណសម្រាប់ប្រតិបត្តិការទូទាត់ចំណាយផ្សេងៗតាមម៉ាស៊ីនឆ្លុកកាត ឬដកសាច់ប្រាក់តាមម៉ាស៊ីនអេធីអឹម ដែលមានបិទស្លាកសញ្ញា Mastercard នៅទូទាំងប្រទេសនិងពាសពេញពិភពលោក	  

ប័ណ្ណជេស៊ីប៊ីអេស៊ីលីដាជាប្រភេទ ប័ណ្ណសម្រាប់ធ្វើប ក្រតិបត្តិការដកសាច់ប្រាក់នៅតាមម៉ាស៊ីនអេធីអឹម និងទូទាត់ចំណាយផ្សេងៗតាមម៉ាស៊ីនឆ្លុកកាតប្តូរ តាមអ៊ីនធឺណែត ដែលមានបិទស្លាកសញ្ញា ចេស៊ីប៊ី នៅទូទាំងប្រទេសនិងពាសពេញពិភពលោក។	
--	---

តារាងទី៧៖ ប័ណ្ណរបស់ធនាគារអេស៊ីលីដា

ជំពូកទី៣

ដំណើរការបោះឆ្នោយលក់

មូលបត្រកម្មសិទ្ធិរបស់

ធនាគារអេស៊ីលីដា

ជំពូកទី៣

ដំណើរការបោះផ្សាយលក់មូលបត្រកម្ពុជាសិទ្ធិរបស់ធនាគារអេស៊ីលីដា

មុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី^{២៤} គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយធ្វើប្រតិបត្តិការជាធនាគារឯកទេសដែលមាន ទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងមានសាខាចំនួន ១៤ ក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារជាតិ នៃ កម្ពុជា (NBC) បានផ្តល់អាជ្ញាបណ្ណដល់ធនាគារ ជាធនាគារពាណិជ្ជឯកជន សម្រាប់ រយៈពេលបីឆ្នាំគិតចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ អាជ្ញាបណ្ណរបស់ធនាគារ ត្រូវបានប្តូរសារជាថ្មីម្តងទៀតទៅជាអាជ្ញាបណ្ណអចិន្ត្រៃយ៍។ ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ធនាគារ អាចបង្កើត ការិយាល័យបន្ថែមទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអាចផ្លាស់ប្តូរទីតាំងការិយាល័យ ដែលបានចុះបញ្ជីរួចហើយ ដោយចុះបញ្ជីកាផ្លាស់ប្តូរទាំងនោះ នៅក្រសួងពាណិជ្ជកម្ម (MOC) និងត្រូវមានការអនុម័តយល់ព្រមពីធនាគារជាតិនៃកម្ពុជា។

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារជោគជ័យនៅក្នុងការចុះបញ្ជីនៅក្នុងទីផ្សារមូលបត្រកម្ពុជា (ផមក)។ ភាគហ៊ុនថ្មីត្រូវបានបោះផ្សាយចំនួន ៤.៣៤៤.៨៦៥ ភាគហ៊ុន ក្នុងតម្លៃបារីក ៤.០០០ រៀល (០,៩៨ ដុល្លារអាមេរិក) ក្នុងមួយហ៊ុន នៅក្នុងតម្លៃបោះផ្សាយ ១៦.២០០ រៀល (៣,៩៧ ដុល្លារអាមេរិក)។ ធនាគារទទួលបានទឹកប្រាក់ពីការបោះផ្សាយ លក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ចំនួន ១៧.០៨២.១០៥ ដុល្លារអាមេរិក និងចំណាយថ្លៃដើមអស់ ១.០៣១.០២៥ ដុល្លារអាមេរិក ដែលទទួលបានបុព្វលាភភាគហ៊ុនចំនួន ១១.៧០៦.២១៥ ដុល្លារអាមេរិក (៤៨.២៣៥.៤៥៩ពាន់រៀល)។

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្ចាស់ភាគហ៊ុនបានអនុម័តឱ្យកែប្រែលក្ខន្តិកៈក្រុមហ៊ុនទាក់ទងនឹងការបង្កើនដើមទុនសម្រាប់ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង។ នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារបានដាក់លិខិតស្នើសុំទៅធនាគារជាតិនៃកម្ពុជា ក្នុងការបង្កើនដើមទុន ហើយត្រូវបានអនុម័តនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១។ ការកែប្រែលក្ខន្តិកៈធនាគារ ក៏ត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

ធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ រួមមាន អេស៊ីលីដា ឡាវ លីមីធីត (ហៅកាត់ថា “ABL”) និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (ហៅកាត់ថា “AMM”) គឺនៅក្នុងវិស័យហិរញ្ញវត្ថុ និងមានប្រតិបត្តិការ ២៦៤ ការិយាល័យ ទូទាំងខេត្តក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៣៧ ការិយាល័យ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ និង ១៧ ការិយាល័យ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ក្រុមហ៊ុនបុត្រសម្ព័ន្ធ

²⁴ ប្រភព, https://www.acledasecurities.com.kh/kh/khm/ff_overview (ចូលទស្សនាថ្ងៃទី ១៨ កក្កដា ឆ្នាំ២០២៤)

ផ្សេងៗទៀតរបស់ធនាគារ មានក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី (ហៅកាត់ថា “ACS”) គឺនៅក្នុងវិស័យ មូលបត្រ និងវិទ្យាស្ថាន ពាណិជ្ជសាស្ត្រអេស៊ីលីដា ឯ.ក (ហៅកាត់ថា “AIB”) គឺនៅក្នុងវិស័យអប់រំ។

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជា បានអនុម័តសំណើរបស់ធនាគារក្នុងការបោះផ្សាយ មូលបត្របំណុលបែកដល់វិនិយោគិនមានទឹកប្រាក់ចំនួន ៤០០ ពាន់លានរៀល (ស្មើនឹង ១០០ លានដុល្លារ អាមេរិក) នៅលើទីផ្សារមូលបត្រកម្ពុជា។

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ និយ័តកមូលបត្រកម្ពុជា (ន.ម.ក) បានអនុម័តសំណើរបស់ធនាគារ សម្រាប់ជាភ្នាក់ងារទូទាត់សាច់ប្រាក់ ភ្នាក់ងារចុះបញ្ជី និងភ្នាក់ងារផ្ទេរប្រាក់របស់ខ្លួន ហើយ ACS ជាភ្នាក់ងារ មូលបត្របំណុល នៅពេលធនាគារបោះផ្សាយនូវមូលបត្របំណុលបែកនៅលើទីផ្សារមូលបត្រកម្ពុជា។

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ធនាគារជាតិ នៃ កម្ពុជា បានអនុម័តសំណើរបស់ធនាគារ ក្នុងការ បោះផ្សាយ លក់សញ្ញាបណ្ណ Thai Baht Denominated Subordinated Unsecured Debentures ក្នុង សមាគមទីផ្សារមូលបត្ររបស់ ប្រទេសថៃ ក្នុងចំនួនទឹកប្រាក់ ៣,៥ ពាន់លានបាត (សមមូលនឹង១០០ លាន ដុល្លារអាមេរិក)។

៣.១. ព័ត៌មានក្រុមហ៊ុនពាក់ព័ន្ធនឹងការបោះផ្សាយ IPO

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលលិខិតពីធនាគារជាតិនៃ កម្ពុជា ដែលអនុញ្ញាតឲ្យធនាគារបន្តគម្រោង បោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជា ធនាគារពាណិជ្ជទីមួយ នៅក្នុងព្រះរាជា ណាចក្រកម្ពុជា ដែលនឹងចុះបញ្ជីលក់ ភាគហ៊ុនក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ។ ការបោះផ្សាយ លក់ មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) បង្កើតបាននូវសក្ការៈជំនុំ នៃប្រវត្តិជោគជ័យរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវ បានចាត់ទុកជា “ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ ជូនប្រជាពលរដ្ឋ” ដែលលើក ទឹកចិត្តដល់វិនិយោគិនរូបវន្តបុគ្គល និងសាធារណជន ក្នុងការទិញភាគហ៊ុនទៅតាមលទ្ធភាព របស់ខ្លួន ។ លើទី ផ្សារមូលបត្រនានានៃបណ្តាប្រទេសមួយចំនួន “ការបោះផ្សាយលក់មូលបត្រ កម្មសិទ្ធិលើកដំបូងជាសាធារណៈ ជូនប្រជាពលរដ្ឋ” បានផ្តល់ភាពងាយស្រួលយ៉ាងច្រើនដល់វិនិយោគិនរូបវន្តបុគ្គល ក្នុងការចូលរួមយ៉ាងទូលំ ទូលាយក្នុងដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ។ “ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជា សាធារណៈជូនប្រជាពលរដ្ឋ” របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាការចែករំលែកផលដែលបានមកពីវិបុល ភាពផ្នែកហិរញ្ញវត្ថុជាមួយ នឹងវិនិយោគិនរូបវន្តបុគ្គល និងក្លាយជាធនាគារដែលទទួលបាននូវទំនុកចិត្តពី សាធារណជនបន្ថែមទៀត ។

ក្រុមហ៊ុនធានាទិញមូលបត្រដែលទទួលស្គាល់ដោយ គ.ម.ក មានចំនួន ៧ ក្នុងនោះមាន (១) យាន់តា ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី (២) អ អេច ប៊ី ស៊ីឃ្យូរីធី (ខេមបូឌា) ម.ក (៣) កាណា ស៊ីឃ្យូរីធី អិលធីឌី (៤) កម្ពុ ស៊ីឃ្យូរីធី ភីអិលស៊ី (៥) អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី និង (៦) ភ្នំពេញ ស៊ីឃ្យូរីធី ភីអិលស៊ី (៧) ខេមបូឌា ស៊ីឃ្យូរីធី ម.ក។

បច្ចុប្បន្នក្រុមហ៊ុនផ្តល់សេវាសវនកម្មទទួលស្គាល់ដោយ គ.ម.ក មានចំនួន ៨ ដូចជា (១) ក្រុមហ៊ុន ប្រាយ៉ាតធី ហាវខ្សើស (ខេមបូឌា) (២) ក្រុមហ៊ុន ខេ ភី អឹម ជឺ ខេមបូឌា (៣) ក្រុមហ៊ុន ប៊ី ឌី អូ (ខេមបូឌា) លីមីធីត (៤) ក្រុមហ៊ុន អ៊ិនស្ត អ៊ិន យ៉ាង (ខេមបូឌា) (៥) ក្រុមហ៊ុន ហ្គេន សចដុន (ខេមបូឌា) លីមីធីត (៦) ក្រុមហ៊ុន ត្រូវ (ខេមបូឌា) ឯ.ក (៧) ក្រុមហ៊ុន ឌីឡើយធំ (ខេមបូឌា) ខូ អិលធីឌី និង (៨) ក្រុមហ៊ុន បេកឈី ដែលលី (ខេមបូឌា) ឯ.ក។

ឯក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់មានអាជ្ញាប័ណ្ណពី គ.ម.ក មានចំនួន ១៥ ដូចជា (១) ក្រុមហ៊ុនមេធាវី ស៊ី អេស អែល និង សហភាព (៩) ក្រុមមេធាវី អេច.អឹម.អិល & ខន់សាល់ចិន (១០) ការិយាល័យមេធាវី ស៊ិន & ជាតនី (១១) ក្រុមមេធាវី កម្ពុជាបាយ៉ន (ស៊ី ប៊ី អិល) (១២) ក្រុមមេធាវី មេគង្គ (១៣) ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ (១៤) ក្រុមមេធាវី ស៊ី អេស ភី និង សហភាវី និង (១៥) ការិយាល័យមេធាវី សិដ្ឋាល័យ។ អេច ប៊ី អេស (២) ការិយាល័យមេធាវី អ អេន ជឺ សុខ អេន ហេង (៣) ការិយាល័យមេធាវី សុក ស៊ីផាន់ណា និង សហភាវីជាសមាជិក ZICO law (៤) ការិយាល័យមេធាវី សិទ្ធិស័ក្តិ (៥) ក្រុមមេធាវី អាស៊ី កម្ពុជា (៦) ការិយាល័យមេធាវី ប៊ុន និងសហភាវី (៧) ការិយាល័យមេធាវី ភីវ៉ាយជឺ និង សហភាវី (៨) ការិយាល័យមេធាវី។

ក្រុមហ៊ុនដែលធនាគារអេស៊ីលីដា បានជ្រើសរើសក្នុងក្រុមការងារបោះផ្សាយមូលបត្រជាលើកដំបូងមានដូចជា៖

- ធនាគារអេស៊ីលីដា ភីអិលស៊ី (ក្រុមហ៊ុនបោះផ្សាយ)
- ក្រុមហ៊ុន យាន់តា ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី (ក្រុមហ៊ុនធានាទិញមូលបត្រ)
- ការិយាល័យមេធាវី សិទ្ធិស័ក្តិ (ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់)
- ក្រុមហ៊ុន ខេ ភី អឹម ជឺ ខេមបូឌា (ក្រុមហ៊ុនផ្តល់សេវាសវនកម្ម)

៣.១.១.ព័ត៌មានទូទៅអំពីក្រុមហ៊ុនបោះផ្សាយ

ឈ្មោះក្រុមហ៊ុន	ធនាគារអេស៊ីលីដា ភីអិលស៊ី
អាសយដ្ឋាន	អគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
លេខទូរស័ព្ទ	+៨៥៥ (០) ២៣ ៩៩៨ ៧៧៧, +៨៥៥ (០) ២៣ ៤៣០ ៩៩៩
លេខទូរសារ	+៨៥៥ (០) ២៣ ៤៣០ ៥៥៥

ប្រអប់សំបុត្រ	១១៤៩
អ៊ីម៉ែល	acedabank@acedabank.com.kh
គេហទំព័រ	https://www.acedabank.com.kh
លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម	០០០០៣០៧៧
លេខអាជ្ញាបណ្ណពីធនាគារជាតិ	០៦

តារាងទី៨៖ ព័ត៌មានទូទៅអំពីក្រុមហ៊ុនបោះផ្សាយមូលបត្រ

៣.១.២. ព័ត៌មានទូទៅអំពីក្រុមហ៊ុនធានាទិញមូលបត្រ

ឈ្មោះក្រុមហ៊ុន	ក្រុមហ៊ុន យ៉ាន់តា ស៊ីឃ្យូរីជី (ខេមបូឌា) ភីអិលស៊ី
អាសយដ្ឋាន	អគារ Emerald ជាន់ទី៤ លេខ៦៤ (ផ្លូវកែង ១៧៨) មហាវិថីព្រះនរោត្តម សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
លេខទូរស័ព្ទ	+៨៥៥(០)២៣ ៨៦០ ៨០០
លេខទូរសារ	+៨៥៥ (០)២៣ ២២៤ ១២៦
អ៊ីម៉ែល	yuanta@yuantacambodia.com
គេហទំព័រ	https://www.yuantacambodia.com
លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម	០០០១៤៥៥២
លេខអាជ្ញាបណ្ណអាជីវកម្ម	០០៧ គ.ម.ក/ក.គ

តារាងទី៩៖ ព័ត៌មានទូទៅអំពីក្រុមហ៊ុនធានាទិញមូលបត្រ

៣.១.៣. ព័ត៌មានទូទៅអំពីក្រុមហ៊ុនសេវាកម្មផ្នែកច្បាប់

ឈ្មោះក្រុមហ៊ុន	ការិយាល័យមេធាវី សិទ្ធិស័ក្តិ
ឈ្មោះមេធាវីតំណាង	១. លោក សុន សុខកេងង ២. លោក តាន់ ម៉េងស្រួយ ៣. លោកស្រី ម៉េង ម៉ាណែត
អាសយដ្ឋាន	អគារ Millennium លេខ៦៨ ជាន់ទី៣ ផ្លូវ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ
លេខទូរស័ព្ទ	+៨៥៥(០)២៣ ៦៣៧៣១៦៨

អ៊ីម៉ែល	sokeng.son@sithisak-lawoffice.com
គេហទំព័រ	https://www.sithisak-lawoffice.com
លេខវិញ្ញាបនបត្រចុះបញ្ជីចេញដោយគណៈមេធាវីកម្ពុជា	L00៧៨/១៩
លេខចុះបញ្ជីទទួលស្គាល់ពី គ.ម.ក	០០៣ គ.ម.ក កា.ម

តារាងទី១០៖ ព័ត៌មានទូទៅអំពីក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់

៣.១.៤. ព័ត៌មានទូទៅអំពីក្រុមហ៊ុនផ្តល់សេវាសវនកម្ម

ឈ្មោះក្រុមហ៊ុន	ក្រុមហ៊ុន ខេ ភី អឹម ជឺ ខេមបូឌា(KPMG)
ឈ្មោះសវនកម្មឯករាជ្យ	លោក ង៉ែត ហ៊ុយ
អាសយដ្ឋាន	ប្រអប់សំបុត្រ ២៣៥២ អគារ Delana ជាន់ទី៤ ផ្លូវ ១៦៩ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ
លេខទូរស័ព្ទ	+៨៥៥ (០) ២៣ ២១៦ ៨៩៩
លេខទូរសារ	+៨៥៥(០)២៣ ២១៧ ២៧៩
អ៊ីម៉ែល	kmpg@kmpg.com.kh
គេហទំព័រ	https://www.kmpg.com.kh
លេខចុះបញ្ជីជាសមាជិក វ.គ.ស.ក	I-0000៥
លេខចុះបញ្ជីទទួលស្គាល់ពី គ.ម.ក	០០០៨ គ.ម.ក/ស.ង

តារាងទី១១៖ ព័ត៌មានទូទៅអំពីក្រុមហ៊ុនផ្តល់សេវាសវនកម្ម

៣.១.៥. កិច្ចព្រមព្រៀងធានាទិញមូលបត្រ

សម្រាប់ការបោះផ្សាយនេះ គឺមិនមានការធានាទិញមូលបត្រពី ក្រុមហ៊ុន យ៉ាន់តា ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី ឬបុគ្គលណាម្នាក់ឡើយ។ ក្រុមហ៊ុន យ៉ាន់តា ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី គឺជាទីប្រឹក្សាហិរញ្ញវត្ថុតែមួយគត់ នៅក្នុងសំណើបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនេះ។ ក្រុមហ៊ុន យ៉ាន់តា និងក្រុមហ៊ុនបោះផ្សាយបានចុះកិច្ចព្រមព្រៀងដោយអនុញ្ញាតឱ្យ ក្រុមហ៊ុន យ៉ាន់តា ខិតខំឱ្យអស់ពីលទ្ធភាពក្នុងការលក់មូលបត្រកម្មសិទ្ធិនេះទៅសាធារណៈជន។

៣.២.ការបង្ហាញព័ត៌មានហិរញ្ញវត្ថុរបស់ធនាគារ

ខាងក្រោមនេះជាតារាងបង្ហាញពីហិរញ្ញវត្ថុរបស់ធនាគារអស៊ីលីដា²⁵៖

ឯកតាគិតជាដុល្លារអាមេរិច	២០២៣	២០២២	២០២១
ទ្រព្យសកម្ម			
សាច់ប្រាក់ក្នុងដៃ	៤៩៥.៧៩៣.៥៦៨	៤៩៧.២២៧.០៤១	៤៥០.៣៧៥.១៤៩
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៥០៩.៥៤៣.១៧៨	៨៤៦.៦០២.១៧៥	៥៧៧.១១៧.២៩៨
ការវិនិយោគហិរញ្ញវត្ថុ	៣៥៧.៥៤៤.៣៨៤	៥៥៦.០៣៧.៥៣២	៨០១.០៨៤.៣៩២
ឥណទាននិងបុរេប្រទាន-សុទ្ធ	៦.៦០៦.៦៦៥.២៣១	៦.៣៧៩.៤០៦.០៩៣	៥.៣៩៣.៩៥៣.៥០៣
ទ្រព្យសកម្មផ្សេងៗ	៣២.៨៣៩.៥១៨	៧៨.៨១៨.៥៦៦	២៨.១៤១.១៩០
ប្រាក់បញ្ញើតាមច្បាប់	៥៤៨.៦២៧.១០៩	៤៨២.៣៣០.៩៩៣	៤១៥.៤៥៦.៩៦០
ទ្រព្យនិងបរិក្ខារ-សុទ្ធ	១៤៧.៧៤៦.៨៦៥	១៤០.២២០.៧០៩	១៣៩.៤៣១.២៤៤
ទ្រព្យសកម្មអរូបី-សុទ្ធ	១០.៧៧១.០១៨	១០.៨៩៦.៥៤១	១២.២៨៦.០៩៨
សិទ្ធិប្រើប្រាស់ទ្រព្យសកម្មសុទ្ធ	៣២.៤១០.៣០៣	២៨.៧៨៥.៨០៥	២៨.៣៣៧.៨៨៤
ទ្រព្យសកម្មពន្ធពន្យា-សុទ្ធ	១.៣៥២.៦២៦	១.៤០៧.២៥៨	៩.០៦៨.៦០៦
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទស័	៥.៧៤៦.៦៨៦	៩.៦៣០.៥៩៣	
ទ្រព្យសកម្មសរុប	៩.៧៤៤.០៤០.៨៨៦	៩.០៣១.១៦៣.៣០៦	៧.៨៥៥.២៥២.៣២៤
បំណុលនិងមូលធន			
បំណុល			
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៤១៩.៧៩២.៦២០	៤១៧.៨២៦.៣៩៩	៤៨៣.៧៤០.៩៩២
ប្រាក់បញ្ញើរបស់អតិថិជន	៦.៨០៨.០២០.៤១៩	៥.៩៧១.១៦៤.៣០២	៥.២៣២.២៧៨.៦៩៣
បំណុលផ្សេងៗ	៨៥.៨៤៥៣៤៤	១៤១.៦៣០.០៤៤	៧៨.៤២២.១៧១
ប្រាក់កម្ចី	៨៥៩.៨១៣.៥៥០	៩៥៧.៣៣៥.៨៦៨	៦០៨.៤៨៨.៨០៣

²⁵ ប្រភព https://www.acledabank.com.kh/kh/assets/pdf_zip/ACLEDA_FS_CIFRS_Annual_2023_KH.pdf
(ចូលទស្សនាថ្ងៃទី ២ សីហា ២០២៤)

បំណុលបន្ទាប់បន្សំ	១១៧.០៥៣.៨៨២	១២៧.៧៦២.៣២៨	១៥៦.៤៩២.៩៤១
បំណុលឧបករណ៍និស្សន្ទស័សុទ្ធ			៥០៦.១៥៨
បំណុលភតិសន្យា	៣២.៥២៧.៦៨៧	២៨.៤៤៨.៧៧០	២៧.៨៧៤.៩៤០
អត្ថប្រយោជន៍និយោជិត	៨.៣៩២.៦២១	៣៣.៣៧៤.១៩៨	២៦.០៩៦.៨១៧
បំណុលពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	៣.៧៩១.៥១៦	៣៤.៤២៨.៤៦២	៣៦.៣១៥.៧៦៧
បំណុលពន្ធពន្យា	២៦.៧៨២.០៤៥	២.៥៤៥.១១៥	០
បំណុលសរុប	៨.៣៦២.០១៩.៦៨៤	៧.៧១៤.៥១៥.៤៨៦	៦.៦៥០.២១៧.២៨២
មូលធន			
ដើមទុន	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩
បុព្វលាភភាគហ៊ុន	១១.៧០៦.២១៥	១១.៧០៦.២១៥	១១.៧០៦.២១៥
ទុនបម្រុង	៧២២.៦២៧.៦៣៨	៦៣៨.៨៦២.២៤៨	៥៩២.៩០៩.៧៤៤
ប្រាក់ចំណេញរក្សាទុក	២០៨.៥០២.៣៩៩	២២៦.៨៥៦.៤៧៩	១៦១.២៦៣.៣០៧
ភាគកម្មមិនមានអភិបាលភាព	៦.០២១.៥៣១	៦.០៥៩.៨៥៩	៥.៩៩២.៧៥៧
មូលធនសរុប	១.៣៨២.០២០.៨០២	១.៣១៦.៦៤៧.៨២០	១.២០៥.០៣៥.០៤២
បំណុលនិងមូលធនសរុប	៩.៧៤៤.០៤០.៤៨៦	៩.០៣១.១៦៣.៣០៦	៧.៨៥៥.២៥២.៣២៤

តារាងទី១២៖ បង្ហាញពីហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា

របាយការណ៍ចំណេញឬខាត និង លទ្ធផល លម្អិតផ្សេងៗរួម

ឯកតាគិតជាដុល្លារអាមេរិច	២០២៣	២០២២	២០២១
ចំណូលការប្រាក់	៧៥៥.៦៣១.០៨៥	៦៧០.៧៥៣.៤៥៦	៥៧៣.៧៩៩.៧៥៣
ចំណាយការប្រាក់	(៣២៩.០០១.៤៣៤)	(២២០.៨២២.៤៦៦)	(១៧២.៣៧០.៨១២)
ចំណូលការប្រាក់សុទ្ធ	៤២៦.៦២៩.៦៥១	៤៤៩.៩៣០.៩៩០	៤០១.៤២៨.៩៤១
ចំណូលកម្រៃនិងជើងសារ	៤៦.៦៧៨.៦១៧	៤៧.៤៥៥.២០៣	៤២.៩៣៦.៣៦១
ចំណាយកម្រៃនិងជើងសារ	(៣.៩៥៧.៣៥០)	(៤.៥៦៤.២១៧)	(២.៦៦៦.០០៦)

ចំណូលកម្រៃនិងជើងសារសុទ្ធ	៤២.៧២១.២៦៧	៤២.៨៩០.៩៨៦	៤០.២៧០.៣៥៥
សំវិធានធននៃការបាត់បង់ឱនភាព នៃតម្លៃរបស់ឥណទាននិងបុរេ ប្រទានប្រាក់បញ្ញើនៅធនាគារផ្សេងៗ គណនីត្រូវទទួលនិងមូលបត្រ វិនិយោគផ្សេងៗ	(៤១.៦៨៣.៦៩០)	(២០.៥៨១.២០៧)	(១៣.៥៤១.៩៧៤)
ការកត់ត្រាត្រឡប់នៃការខាតបង់ឱនភាព នៃតម្លៃកិច្ចសន្យាក្រៅតារាង តុល្យការ	(២.១៨០)	(២.៥៨៨)	១៣៩.៤៤៩
ចំណាយពីការខាតបង់ឱនភាពនៃ តម្លៃសុទ្ធ	(៤១.៦៨៥.៨៧០)	(២០.៥៧៨.៦១៩)	(១៣.៤០២.៥២៥)
ចំណូលបន្ទាប់ពីការខាតបង់ឱនភាព នៃតម្លៃ	៤២៧.៦៦៥.០៤៤	៤៧២.២៤៣.៣៥៧	៤២៨.២៩៦.៧៧១
ចំណូលផ្សេងៗសុទ្ធ	២៥.៦៩៨.៥៣៦	២៥.៦២២.៧២៥	១៩.៩៦១.៦១៧
ចំណាយទូទៅនិងរដ្ឋបាល	(២៦៩.១២៦.០៥៤)	(២៦៩.៥៥៧.៩៣៦)	(២៤៣.៥០៤.៩៧១)
ចំណេញមុនចំណាយពន្ធលើប្រាក់ ចំណេញ	១៨៤.២៣៧.៥៣០	២២៨.៣០៨.១៤៦	២០៤.៧៥៣.៤១៧
ចំណាយពន្ធលើប្រាក់ចំណេញ	(៣៦.២១៩.១០៥)	(៤៦.៤៩៣.៣៧១)	(៣៨.០៧៩.០៦៩)
ប្រាក់ចំណេញក្នុងឆ្នាំ	១៤៨.០៣៨.៤២៥	១៨១.៨១៤.៧៧៥	១៦៦.៦៧៤.៣៤៨
ប្រាក់ចំណេញក្នុងឆ្នាំដែលផ្តល់ជូន ដល់			
ភាគហ៊ុនិករបស់ធនាគារ	១៤៨.០៥៤.៧៩១	១៨១.៧៣៨.៣៥៨	១៦៦.៩១៣.០៣៨
ភាគកម្មមិនមានអភិបាលភាព	(៣៦.៣៦៦)	៧៦.៤១៧	(២៣៨.៦៩០)
	១៤៨.០១៨.០៥៩	១៨១.៨១៤.៧៧៥	១៦៦.៦៧៤.៣៤៨

តារាងទី១៣៖ របាយការណ៍ចំណេញបូរាត និងលទ្ធផលលម្អិតផ្សេងៗ

៣.៣.ការពិពណ៌នាអំពីមូលបត្រកម្មសិទ្ធិបញ្ញាផ្សាយដំបូង (IPO)

៣.៣.១.ព័ត៌មានស្តីពីមូលបត្រកម្មសិទ្ធិដែលធ្វើសំណើរលក់

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជឈ្មោះមុខគេក្នុងប្រទេសកម្ពុជា²⁶ នឹងចុះបញ្ជីមូលបត្រកម្មសិទ្ធិជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាការបើកទំព័រសំរាប់ជំនួញប្រវត្តិជោគជ័យរបស់ធនាគារ ក្នុងនាមជាធនាគារពាណិជ្ជទី១នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចុះបញ្ជីនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ។ ទោះបីជាស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺរាតត្បាតជាសកលក៏ដោយ ក៏វិនិយោគិនចំនួន ២.៤៩៧ នាក់ បានធ្វើបរិស័កម្ម (ទិញ) មូលបត្រកម្មសិទ្ធិរបស់ធនាគារ ហើយចំនួននេះ គឺជាចំនួនវិនិយោគិនដែលចូលរួមច្រើនបំផុត សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅក្នុងព្រះរាជាណាចក្រកម្ពុជាកន្លងមក ហើយក៏បង្ហាញពីភាពជឿទុកចិត្ត និងគាំទ្ររបស់អតិថិជន និងសាធារណជន ចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ី ផងដែរ ។ វិនិយោគិនអាចដាក់បញ្ចាំទិញ-លក់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ពីម៉ោង ០៨:០០ ព្រឹក នៅថ្ងៃចុះបញ្ជី។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា "យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមជូនដំណឹងដល់សាធារណជនទាំងអស់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងចុះបញ្ជីជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ នេះ តាមរយៈការចូលរួមក្នុងដំណាក់កាលបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី វិនិយោគិនរូបវន្តបុគ្គល និងនីតិបុគ្គល មានឱកាសវិនិយោគជាលើកដំបូងនៅក្នុងធនាគារពាណិជ្ជដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ភាគហ៊ុនិកសាធារណៈថ្មីរបស់ធនាគារ នឹងទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនរបស់ធនាគារ តាមរយៈភាគលាភ និងចំណេញមូលធន ។ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជា សាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទាក់ទាញវិនិយោគិនរូបវន្តបុគ្គលសញ្ជាតិខ្មែរជាច្រើនចូលរួមវិនិយោគនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នឹងបន្តរួមចំណែកអភិវឌ្ឍផ្សារមូលធនកម្ពុជា ។

លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន យ៉ាន់តា ស៊ីយ៉ូរីធី (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា "ជាមួយនឹងការចុះបញ្ជីភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មូលធនបន្ថែមផ្សារសរុបរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នឹងកើនឡើង ៣ដង ។ យើងខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមនៅក្នុងគម្រោងដ៏សំខាន់មួយនេះ ក្នុងនាមជាទីប្រឹក្សាហិរញ្ញវត្ថុតែមួយគត់របស់ធនាគារ និងដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ។

²⁶ប្រភព https://www.acledabank.com.kh/kh/khm/md_in20200521 (ចូលទស្សនាថ្ងៃទី ៣ សីហា ឆ្នាំ២០២៣)

យើងខ្ញុំជឿជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបោះជំហានដំបូងដ៏សំខាន់ ដើម្បីក្លាយជាប្រជាធនាគារដ៏ពិតប្រាកដ តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈនេះ ។

ក្នុងនាមជាក្រុមហ៊ុនដឹកនាំគម្រោងដ៏សំខាន់នេះ ក្រុមហ៊ុន យាន់តា នឹងបន្តជួយដល់ក្រុមហ៊ុនបោះផ្សាយ និងវិនិយោគិនសាធារណៈទាំងអស់ តាមរយៈការបង្កើនសន្ទនីយភាពភាគហ៊ុនធនាគារនៅក្នុងទីផ្សារបន្ទាប់ ។ យើងខ្ញុំជឿជាក់ថា ការជួយដល់ក្រុមហ៊ុនបោះផ្សាយក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាបន្តបន្ទាប់ និងការប្រើប្រាស់វិធីសាស្ត្រជួញដូរតាមការចរចានាពេលអនាគត នឹងជួយបង្កើនសន្ទនីយភាព និងទាក់ទាញវិនិយោគិនបរទេសបានកាន់តែច្រើន មិនត្រឹមតែសម្រាប់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ទីផ្សារមូលធននៅកម្ពុជាផងដែរ ។"

៣.៣.២.ផែនការបែងចែកមូលបត្រកម្មសិទ្ធិ

មូលបត្រកម្មសិទ្ធិដែលធ្វើសំណើលក់ដោយធនាគារ ត្រូវបានបែងចែកភាគលាភឱ្យវិនិយោគិនជាពីរដំណាក់កាលគឺដំណាក់កាលនៃការធ្វើប្តូររៀលខ្ទឹង និងដំណាក់កាលនៃការធ្វើសិកម្ម។ខាងក្រោមជាតារាងផែនការបែងចែកមូលបត្រ។

	ចំនួនមូលបត្រធ្វើការបែងចែក	ប្រភេទ
ការធ្វើប្តូររៀលខ្ទឹង	៤.៣៧៥.៦៩៦	មូលបត្រកម្មសិទ្ធិបោះឆ្នោត
ការធ្វើបរិសកម្ម	ពី ៤.៣៧៥.៦៩៥ ទៅ១៧.៥០២.៧៨១	មូលបត្រកម្មសិទ្ធិបោះឆ្នោត
សរុប	យ៉ាងតិច ៨.៧៥១.៣៩១	

តារាងទី១៤៖ ផែនការបែងចែកមូលបត្រ

៣.៣.៣.តម្លៃមួយឯកតានៃមូលបត្រកម្មសិទ្ធិ

តម្លៃមូលបត្រកម្មសិទ្ធិពី ១៥,០០០ រៀល ទៅ ១៧,៥០០ រៀល (៣.៧៥ ដុល្លារអាមេរិក ទៅ ៩.៣៥ ដុល្លារអាមេរិក) ដែលបានដាក់ឱ្យវិនិយោគិនធ្វើការកំណត់ថ្លៃក្នុងវគ្គប្តូររៀលខ្ទឹង គឺផ្អែកលើការវាយតម្លៃដោយប្រៀបធៀប (Relative Valuation) ជាមួយក្រុមហ៊ុនដែលស្រដៀងគ្នាក្នុងអាជីវកម្មធនាគារក្នុងតំបន់។

ក្រុមហ៊ុនធានាទិញមូលបត្រជឿជាក់ថា ការវាយតម្លៃធនាគារអេស៊ីលីដា ភីអិលស៊ី ដោយប្រើវិធីសាស្ត្រវាយតម្លៃដោយប្រៀបធៀប (Relative Valuation) គឺមានលក្ខណៈសមស្របជាងការប្រើវិធីសាស្ត្រវាយតម្លៃដាច់ខាត (Absolute Model) ឬវិធីសាស្ត្រលំហូរសាច់ប្រាក់អប្បបរមា (Discounted Cash Flow Model) ដែលតម្រូវឱ្យមានការប៉ាន់ស្មានទាំងលំហូរសាច់ប្រាក់ និងអត្រាអប្បបរមា។ ព័ត៌មានសំខាន់ៗសម្រាប់ប៉ាន់ស្មានតម្លៃដើមនៃមូលធន (Cost of Equity) ដូចជាការប្រែប្រួលនៃបែលតា (Beta) អត្រាសំណងលើហានិភ័យមូលធន (Equity Risk Premium) និងអត្រាសំណងគ្មានហានិភ័យ (Risk Free Rate) មិនមានស្រាប់នោះទេ នៅ

ប្រទសកម្មជា ដោយសារគ្មានការជួញដូរមូលបត្ររដ្ឋ ហើយទីផ្សារមូលធនទើបតែចាប់ផ្តើមនៅឡើយ។ ដូចនេះ ការប្រើវិធីសាស្ត្រតម្លៃដាច់ខាតនឹងមានការសន្មតជាច្រើនដែលធ្វើឱ្យការវាយតម្លៃជាច្រើនដែលធ្វើឱ្យការវាយតម្លៃ ជារួម មិនអាចប្រើប្រាស់បានបើប្រៀបធៀបទៅនឹងវិធីសាស្ត្រវាយតម្លៃដោយប្រៀបធៀប។

តម្លៃក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិដែលធ្វើសំណើលក់គឺស្មើនឹង ១៦,២០០ រៀល។ ធនាគារអេស៊ីលីដា និង ក្រុមហ៊ុនធានាទិញមូលបត្របានកំណត់ថ្លៃចុងក្រោយ ដោយផ្អែកលើនីតិវិធីនៃការធ្វើប្តូរកៀលឌីង និងការធ្វើ បរិសកម្ម។ តម្លៃចុងក្រោយនេះត្រូវបានអនុម័តដោយ ផ.ម.ក និង គ.ម.ក។

៣.៣.៤. សាច់ប្រាក់ដែលបានមកពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ

តាមរយៈការបោះផ្សាយមូលបត្រកម្មសិទ្ធិថ្មីចំនួន ៨,៧៥១,៣៩១ ភាគហ៊ុន (មានសិទ្ធិបោះឆ្នោត) ដែល មានតម្លៃនឹង ១៦,២០០រៀល ធនាគារអេស៊ីលីដា នឹងទទួលបានសាច់ប្រាក់សុទ្ធពីការបោះផ្សាយលក់ មូលបត្រ កម្មសិទ្ធិលើកដំបូងជាសាធារណៈចំនួនប្រហែល ១៣៧.៨ ពាន់លានរៀល (ប្រហែល ៣៤.៤៤ លាន ដុល្លារអា មេរិក)។ ធនាគារអេស៊ីលីដា មានបំណងប្រើប្រាស់សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយនេះ សម្រាប់ គោលបំណងសាជីវកម្មទូទៅ។

៣.៤. គោលនយោបាយភាគលាភ

ធនាគារអេស៊ីលីដាបានកំណត់ការបែងចែកភាគលាភឱ្យត្រឹមត្រូវ និងមានប្រសិទ្ធភាពភាគហ៊ុននិក ដោយដាក់ចេញនូវគោលនយោបាយបែងចែកភាគលាភដើម្បីបែងចែកភាគលាភដល់ភាគហ៊ុនិកហើយធ្វើ ឱ្យមាន កំណើនដើមទុនផងដែរ។ ធនាគារចាត់ថ្នាក់ភាគលាភជាបីប្រភេទដូចខាងក្រោម៖

- ភាគលាភជាសាច់ប្រាក់
- ភាគលាភជាមូលបត្រកម្មសិទ្ធិ
- ក្នុងទម្រង់ផ្សេងទៀតតាមការកំណត់របស់ក្រុមប្រឹក្សាភិបាល និងភាគហ៊ុនិកដោយស្របទៅតាម ច្បាប់ និង បទប្បញ្ញត្តិជាធរមាន។

អនុបាតភាគលាភ

ធនាគារកំណត់អនុបាតភាគលាភរហូតដល់៥០%នៃប្រាក់ចំណេញក្រោយបង់ពន្ធនៃឆ្នាំសារពើពន្ធមុន។

លក្ខខណ្ឌនៃការបែងចែកភាគលាភ

ភាគលាភនឹងបែងចែកជូនភាគហ៊ុនិកយ៉ាងតិចមួយដងក្នុងមួយឆ្នាំ។ ភាគលាភនឹងបែងចែកនៅពេល មានចំណេញពីប្រតិបត្តិការរបស់ធនាគារ និងត្រូវបានទទួលស្គាល់ជាក់ស្តែងដោយសវនករឯករាជ្យ។ ភាគ លាភនឹងត្រូវធ្វើការបែងចែកនឹងស្របតាមផែនការអាជីវកម្ម។ ករណីមានតម្រូវការចាំបាច់ដើម្បីរក្សាប្រាក់ចំណេញ សម្រាប់គោលបំណងវិនិយោគ ឬគោលបំណងណាមួយ តាមរយៈការពិភាក្សាយ៉ាងហ្មត់ចត់ជាមួយក្រុម ប្រឹក្សា ភិបាល ធនាគារអេស៊ីលីដា នឹងស្នើសុំការអនុញ្ញាតពី គ.ម.ក និងផ្សព្វផ្សាយជាសាធារណៈ។

ការប្រកាសភាគលាភ

ភាគលាភនឹងត្រូវប្រកាសដោយសេចក្តីសម្រេចក្រុមប្រឹក្សាភិបាល ដែលមានសំឡេងឆ្នោតយ៉ាងតិច ៧៥% (ចិតសិបប្រាំភាគរយ) និងអនុម័តដោយភាគហ៊ុនិកដែលមានសិទ្ធិបោះឆ្នោតយ៉ាងតិច ៥១%។ ការប្រកាសភាគលាភត្រូវពិចារណាពីកត្តា និងព័ត៌មានមួយចំនួនដូចខាងក្រោម៖

- គ្មានកត្តាជាសារវន្តណាមួយដែលប៉ះពាល់ដល់ប្រាក់ចំណេញក្រោយបង់ពន្ធ
- តម្រូវការសាច់ប្រាក់ចំណេញពីប្រតិបត្តិការពេលបច្ចុប្បន្ននិងអនាគត
- តម្រូវការវិនិយោគសម្រាប់ផែនការអនាគត
- ស្ថានភាពហិរញ្ញវត្ថុ និងកិច្ចព្រមព្រៀងបំណុល
- ព័ត៌មានដែលតម្រូវដោយអាជ្ញាធរពាក់ព័ន្ធ និងកត្តាសេដ្ឋកិច្ចពាក់ព័ន្ធនានាដែលអាចប៉ះពាល់ដល់សម្ព័ន្ធ ធនាគារអេស៊ីលីដា។

ការទូទាត់ភាគលាភ²⁷

ធនាគារត្រូវកំណត់ពីកាលបរិច្ឆេទចាប់ផ្តើម និងកាលបរិច្ឆេទបិទការទូទាត់ភាគលាភ។ កាលបរិច្ឆេទចាប់ផ្តើមនៃការទូទាត់ភាគលាភត្រូវចាប់ផ្តើមមិនលើសពី ៧ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីកាលបរិច្ឆេទកំណត់ទុក។ ធនាគារ ត្រូវធ្វើការទូទាត់ភាគលាភជូនភាគហ៊ុនិកទាំងអស់ ដែលមានក្នុងបញ្ជីឈ្មោះភាគហ៊ុនិកដែលមានសិទ្ធិទទួល បានភាគលាភនៅក្នុងរយៈពេលដូចបានកំណត់ខាងលើ។

ភាគលាភត្រូវធ្វើការទូទាត់ដូចខាងក្រោម៖

- ភាគលាភជាសាច់ប្រាក់ត្រូវធ្វើការទូទាត់បន្ទាប់ពីធនាគារទទួលបានការបញ្ជាក់ពីព័ត៌មានលេខគណនី របស់ភាគហ៊ុនិកទាំងអស់។
- ភាគលាភជាមូលបត្រកម្មសិទ្ធិត្រូវធ្វើការទូទាត់ទៅតាមការអនុញ្ញាតពីធនាគារជាតិកម្ពុជា បន្ទាប់ពីមហា សន្និបាតភាគហ៊ុនិក។
- ភាគហ៊ុនិកមានសិទ្ធិធ្វើការតវ៉ាករណីមិនពេញចិត្តលើការបែងចែកភាគលាភក្នុងរយៈពេល៧ថ្ងៃនៃថ្ងៃធ្វើ ការបន្ទាប់ពីកាលបរិច្ឆេទបិទការទូទាត់ភាគលាភ។
- ធនាគារត្រូវផ្តល់របាយការណ៍ស្តីពីការទូទាត់ភាគលាភជូន គ.ម.ក ក្នុងរយៈពេល ៣ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីការកំណត់រយៈពេលនៃការតវ៉ា។

²⁷ ប្រភព https://www.acledabank.com.kh/kh/assets/pdf_zip/disclosure-documents-khm.pdf (ចូលទស្សនាថ្ងៃទី៤ សីហា ឆ្នាំ២០២៤)

៣.៥. នីតិវិធីការធ្វើប៊ុកបៀលឌីង និង ការធ្វើបរិសកម្ម

៣.៥.១. ដំណាក់កាលប៊ុកបៀលឌីង

៣.៥.១.១. ព័ត៌មានលម្អិតអំពីប៊ុកបៀលឌីង

ខាងក្រោមនេះគឺជាព័ត៌មានលម្អិតអំពីប៊ុកបៀលឌីង^{២៨}៖

រយៈពេលនៃការធ្វើប៊ុកបៀលឌីង	០៣/មីនា/២០២០ ទៅ ១៤/មីនា/២០២០ ០៨:០០ ព្រឹក ដល់ ០៣:០០ ល្ងាច ពីថ្ងៃ ចន្ទ ដល់សៅរ៍
ចំនួនមូលបត្រកម្មសិទ្ធិដែលលែបម្រុងទុកសម្រាប់ធ្វើប៊ុកបៀលឌីង	មូលបត្រកម្មសិទ្ធិមានចំនួន ៤.៣៧៥.៦៩៦ មូលបត្រកម្មសិទ្ធិ ចំនួនមូលបត្រកម្មសិទ្ធិដែលលែបម្រុង ទុកសម្រាប់ធ្វើប៊ុកបៀលឌីង
ចំនួនមូលបត្រកម្មសិទ្ធិអប្បបរមាសម្រាប់ប៊ុកបៀលឌីង	យ៉ាងតិច ១០០ ឯកតាមូលបត្រកម្មសិទ្ធិ (កើនម្តង ១០ ឯកតាមូលបត្រកម្មសិទ្ធិ)
ចន្លោះថ្លៃ	១៥,០០០ រៀល ទៅ ១៧,៣០០ រៀល
គម្លាតថ្លៃ	១០០ រៀល

តារាងទី១៥៖ ព័ត៌មានលម្អិតអំពីប៊ុកបៀលឌីង

៣.៥.១.២. ការចូលរួមធ្វើប៊ុកបៀលឌីង

ក. វិនិយោគិនត្រូវមានអត្តសញ្ញាណវិនិយោគ និង គណនីជួញដូរដើម្បីចូលរួមក្នុងការធ្វើប៊ុកបៀលឌីង
(ការកំណត់ថ្លៃមូលបត្រកម្មសិទ្ធិ)

ខ. ការដាក់ពាក្យស្នើសុំធ្វើប៊ុកបៀលឌីង

- វិនិយោគិនត្រូវបំពេញពាក្យស្នើសុំចូលរួមធ្វើប៊ុកបៀលឌីងជាមួយភ្នាក់ងារលក់ដែលមានទីតាំងដូចបានបញ្ជាក់ក្នុងឧបសម្ព័ន្ធ៨ នៃឯកសារផ្តល់ព័ត៌មាន
- វិនិយោគិនត្រូវជ្រើសរើសថ្លៃមួយរវាងចន្លោះថ្លៃដែលបានកំណត់
- វិនិយោគិនត្រូវបំពេញចំនួនមូលបត្រកម្មសិទ្ធិដែលមានបំណងធ្វើបរិសកម្ម

គ. ការដាក់ប្រាក់តម្កល់សម្រាប់ធ្វើប៊ុកបៀលឌីង

²⁸ ប្រភព <https://www.acledabank.com.kh/kh/khm/listing-bookbuilding> (ចូលទស្សនាថ្ងៃទី ៥ សីហា ឆ្នាំ២០២៤)

- វិនិយោគិនត្រូវតម្កល់ប្រាក់ស្មើនឹង១០ (ដប់) ភាគរយនៃតម្លៃសរុប (ចំនួនមូលបត្រកម្មសិទ្ធិថ្លៃស្មើសុំ) ដែលបានបំពេញក្នុងពាក្យស្នើសុំចូលរួមប៊ុកបៀលឌីង (ប្រាក់តម្កល់១០%) ក្នុងគណនីប៊ុកបៀលឌីងដូចខាងក្រោម៖

ឈ្មោះគណនី	ធនាគារអេស៊ីលីដា ភីអិលស៊ី-គណនីប៊ុកបៀលឌីង
លេខគណនី (រៀល)	០០០១០៣៥៧១៧៦៩១៥
លេខកូដ SWIFT	ACLBKHP

តារាងទី១៦ ៖ គណនីប៊ុកបៀលឌីង

- វិនិយោគិនត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់ពីការដាក់តម្កល់ប្រាក់ ១០% (ឧទាហរណ៍ វិក័យបត្រ ដាក់/ផ្ទេរប្រាក់ លេខសម្គាល់ការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចរបស់ធនាគារជាដើម) ក្នុងពាក្យស្នើសុំប៊ុកបៀលឌីងហើយដាក់ជូនភ្នាក់ងារលក់
- គោលបំណងនៃការដាក់/ផ្ទេរប្រាក់ គឺសម្រាប់ប៊ុកបៀលឌីងរបស់ធនាគារអេស៊ីលីដា។ ប្រាក់ដែលផ្ទេរពីបរទេស ត្រូវមកដាក់ធនាគារអេស៊ីលីដា យ៉ាងយូរក្នុងថ្ងៃចុងក្រោយនៃរយៈពេលនៃការធ្វើប៊ុកបៀលឌីងមុនម៉ោង៣:០០ ល្ងាច (ម៉ោងនៅកម្ពុជា UTC + ៧:០០)។
- ប្រាក់តម្កល់ក្នុងការធ្វើប៊ុកបៀលឌីងនឹងមិនមានការប្រាក់

យ.វិនិយោគិនត្រូវទទួលស្គាល់ថា ក្រុមហ៊ុនបោះផ្សាយមានសិទ្ធិក្នុងការបដិសេធពាក្យស្នើសុំចូលរួមប៊ុកបៀលឌីង ប្រសិនបើពាក្យស្នើសុំមិនត្រូវបានបំពេញក្នុងលក្ខខណ្ឌនៃការធ្វើប៊ុកបៀលឌីង។

៣.៥.១.៣.វិនិស្ស័យក្នុងការកំណត់ថ្លៃមូលបត្រកម្មសិទ្ធិ

ថ្លៃមូលបត្រកម្មសិទ្ធិចុងក្រោយ នឹងត្រូវបានកំណត់ដោយប្រើប្រាស់បច្ចេកទេសថ្លឹងរកមធ្យោបាយ លើមូលដ្ឋានថ្លៃ និងចំនួនមូលបត្រកម្មសិទ្ធិដែលវិនិយោគិនបានបំពេញក្នុងពាក្យស្នើសុំចូលរួមប៊ុកបៀល និង អាចកែសម្រួលទៅតាមតម្រូវការទីផ្សារដោយមានការសម្រេចចិត្តពី គ.ម.ក។

៣.៥.១.៤.ការលៃបម្រុងទុកនៃមូលបត្រកម្មសិទ្ធិ

ក. បន្ទាប់ពីថ្ងៃចុងក្រោយត្រូវបានកំណត់ វិនិយោគិននឹងត្រូវបែងចែកជាពីរក្រុម។ វិនិយោគិនដែលដាក់ថ្លៃស្មើ ឬខ្ពស់ជាងថ្លៃចុងក្រោយ គឺជាវិនិយោគិនដែលទទួលបានជោគជ័យ ហើយវិនិយោគិន ដែលកាន់ថ្លៃទាបជាងថ្លៃចុងក្រោយ គឺជាវិនិយោគិនដែលមិនទទួលបានជោគជ័យ។

ខ.មូលបត្រកម្មសិទ្ធិដែលលៃបម្រុងទុកក្នុងដំណាក់កាលប៊ុកបៀលឌីងចំនួន ៤.៣៧៥.៦៩៦មូលបត្រកម្មសិទ្ធិនឹងត្រូវបានលៃបម្រុងទុកសម្រាប់វិនិយោគិនដែលទទួលបានជោគជ័យ។

គ. ស្របតាមប្រកាស និងបទប្បញ្ញត្តិរបស់ គ.ម.ក ដើម្បីផ្តល់អាទិភាពដល់វិនិយោគសញ្ញាភីខ្មែរ៖

មូលបត្រកម្មសិទ្ធិស្មើនឹង ២០% នៃចំនួនមូលបត្រកម្មសិទ្ធិដែលបានលៃបម្រុងទុកសម្រាប់ដំណាក់កាលប៊ុកបៀលខ្ទឹង នឹងត្រូវលៃបម្រុងទុកឱ្យវិនិយោគិនដែល ទទួល បានជោគជ័យដែលមានសញ្ញាតិខ្មែរ តាមវិធានសមាមាត្រ (Pro Rata) ជាមុនសិន។ បន្ទាប់មក មូលបត្រកម្មសិទ្ធិស្មើនឹង ៨០ភាគរយផ្សេងទៀត នឹងត្រូវលៃបម្រុងទុក ឱ្យវិនិយោគិនដែលទទួល បានជោគជ័យដែលមានសញ្ញាតិខ្មែរ និងវិនិយោគិនដែល ទទួលបានជោគជ័យដែលមិនមែនសញ្ញាតិខ្មែរ ទាំងអស់ទៅតាមវិធានសមាមាត្រ ។

ឃ.ក្នុងករណីដែលការធ្វើបរិស្ថានដោយវិនិយោគិនដែលទទួលបានជោគជ័យមានចំនួនលើសពីចំនួនមូលបត្រកម្មសិទ្ធិដែលបានលៃបម្រុងទុកសម្រាប់ដំណាក់កាលប៊ុកបៀលខ្ទឹង ការលៃបម្រុង ទុកមូលបត្រកម្មសិទ្ធិជូនវិនិយោគិនដែលទទួលបានជោគ ជ័យ នឹងធ្វើតាមវិធានសមាមាត្រ ។

ង.ក្នុងករណីដែលការធ្វើបរិស្ថានដោយវិនិយោគិនដែលទទួលបានជោគជ័យមានចំនួនតិចជាង ចំនួនមូលបត្រកម្មសិទ្ធិដែលបានលៃបម្រុងទុកសម្រាប់ដំណាក់កាលប៊ុកបៀលខ្ទឹង មូលបត្រកម្មសិទ្ធិ ដែលនៅសល់ក្នុងដំណាក់កាលប៊ុកបៀលខ្ទឹង នឹងត្រូវផ្ទេរទៅដំណាក់កាលបរិស្ថានកម្ម។

ច. វិនិយោគិនដែលទទួលបានជោគជ័យត្រូវចូលរួមក្នុងដំណាក់កាលបរិស្ថានកម្ម និងត្រូវធ្វើបរិស្ថានកម្មយ៉ាងតិចស្មើនឹងចំនួនមូលបត្រកម្មសិទ្ធិដែលបានលៃបម្រុងទុកដល់ខ្លួន។ប្រសិនបើវិនិយោគិនដែលទទួលបានជោគជ័យមិនបានចូលរួមក្នុងដំណាក់កាលបរិស្ថានកម្មវិនិយោគិនដែលទទួលបានជោគជ័យនឹងត្រូវបានសន្មត់ថាបានធ្វើបរិស្ថានកម្មដោយស្វ័យប្រវត្តិលើចំនួនមូលបត្រដែលទាបជាងគេ។

៣.៥.១.៥. ការផ្ទេរប្រាក់តម្កល់

បន្ទាប់ពីទទួលបានការអនុម័តពី គ.ម.ក លើលទ្ធផលនៃការធ្វើប៊ុកបៀលខ្ទឹងធនាគារអស៊ីលីដានឹងជូនដំណឹងដល់វិនិយោគិនក្នុងការផ្ទេរប្រាក់តម្កល់ជូនវិនិយោគិនដែលមិនទទួលបានជោគជ័យក្នុងដំណាក់កាលប៊ុកបៀលខ្ទឹងឬរក្សាទុកក្នុងករណីដែលមិនទទួលបានជោគជ័យក្នុងដំណាក់កាលប៊ុកបៀលខ្ទឹងមានបំណងចូលរួមបន្តក្នុងដំណាក់កាលធ្វើបរិស្ថានកម្ម។

៣.៥.២. នីតិវិធីនៃការធ្វើបរិសកម្ម

៣.៥.២.១. ព័ត៌មានលម្អិតអំពីការធ្វើបរិសកម្ម²⁹

រយៈពេលនៃការធ្វើបរិសកម្ម	-ថ្ងៃ២៤ ខែមិនា ឆ្នាំ២០២០ ទៅថ្ងៃ២៤ ខែមេសា ឆ្នាំ២០២០ -០៨:០០នាទីព្រឹក ដល់០៥:០០ល្ងាច ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ
ចំនួនមូលបត្រកម្មសិទ្ធិដែលលែបម្រុងទុកសម្រាប់បរិសកម្ម	-មូលបត្រកម្មសិទ្ធិចំនួន៤.៣៧៥.៦៩៥មូលបត្រកម្មសិទ្ធិ -រហូតដល់១៣.១២៧.០៨៦ មូលបត្រកម្មសិទ្ធិមានស្រាប់ (អាស្រ័យលើការសម្រេចចិត្តរបស់ភាគហ៊ុនិកផ្អែកតាមលទ្ធផលនៃការធ្វើប៊ុកបៀលឡើង និងបរិសកម្ម)
ចំនួនមូលបត្រកម្មសិទ្ធិអប្បបរមាសម្រាប់ធ្វើបរិសកម្ម	-យ៉ាងតិច១៨កតាមមូលបត្រកម្មសិទ្ធិ(កើនម្តង១៨កតាមមូលបត្រកម្មសិទ្ធិ)
ថ្លៃលក់	១៦.២០០រៀល

តារាងទី១៧ ៖ ព័ត៌មានលម្អិតអំពីការធ្វើបរិសកម្ម

៣.៥.២.២. ការចូលរួមធ្វើបរិសកម្ម

ក. វិនិយោគិនត្រូវមានលេខអត្តសញ្ញាណវិនិយោគិន និង គណនីជួញដូរ ដើម្បីចូលរួមក្នុងដំណាក់កាលបរិសកម្ម។

ខ. ការដាក់ពាក្យស្នើសុំចូលរួមបរិសកម្ម៖

- វិនិយោគិនត្រូវបំពេញពាក្យស្នើសុំចូលរួមបរិសកម្ម ជាមួយភ្នាក់ងារលក់ដែលមានទីតាំង ដូចដែលមានបញ្ជាក់ក្នុងឧបសម្ព័ន្ធនៃឯកសារផ្តល់ព័ត៌មាន។
- វិនិយោគិនដែលទទួលបានជោគជ័យក្នុងដំណាក់កាលប៊ុកបៀលឡើង៖ វិនិយោគិនដែល ទទួលបានជោគជ័យក្នុងដំណាក់កាលប៊ុកបៀលឡើង អាចធ្វើបរិសកម្មមូលបត្រកម្មសិទ្ធិ លើសពីចំនួនមូលបត្រកម្មសិទ្ធិ ដែលបានលែបម្រុងទុកដល់ខ្លួន ដោយត្រូវធ្វើការតម្កល់ ប្រាក់បន្ថែម ដើម្បីបង្កប់ទៅតាមតម្លៃសរុបរបស់មូលបត្រកម្មសិទ្ធិដែលមានបំណង ធ្វើបរិសកម្ម។
- វិនិយោគិនដែលមិនទទួលបានជោគជ័យក្នុងដំណាក់កាលប៊ុកបៀលឡើង៖ វិនិយោគិន ដែល មិនទទួលបានជោគជ័យក្នុងដំណាក់កាលប៊ុកបៀលឡើង ដែលមានបំណងបន្តធ្វើបរិសកម្ម អាចធ្វើបរិសកម្មមូលបត្រកម្មសិទ្ធិបានដោយត្រូវតម្កល់ប្រាក់បន្ថែម ដើម្បី បង្កប់ទៅតាមតម្លៃសរុបនៃមូលបត្រកម្មសិទ្ធិ ដែលមានបំណងធ្វើបរិសកម្ម។

²⁹ ប្រភព <https://www.acledabank.com.kh/kh/khm/listing-subscription> (ចូលទស្សនាថ្ងៃទី ៥ សីហា ឆ្នាំ២០២៤)

- វិនិយោគិនដែលមិនចូលរួមក្នុងដំណាក់កាលប៊ុកបៀលឡើង៖ វិនិយោគិនដែលមិនបានចូល រួមក្នុង ដំណាក់កាលប៊ុកបៀលឡើង អាចចូលរួមធ្វើបរិស្ថានកម្មបានដោយត្រូវតម្កល់ ប្រាក់ ១០០ភាគរយ នៃតម្លៃ សរុបរបស់មូលបត្រកម្មសិទ្ធិដែលមានបំណងធ្វើបរិស្ថានកម្ម។

គ.ការវិនិយោគត្រូវទទួលស្គាល់ថា ចូលរួមបរិស្ថានកម្ម។ ក្រុមហ៊ុនបោះផ្សាយមានសិទ្ធិក្នុងការបដិសេធ ពាក្យស្នើសុំ ប្រសិនបើពាក្យស្នើសុំចូលរួមបរិស្ថានកម្មមិនបានបំពេញតាមលក្ខខណ្ឌនៃការធ្វើបរិស្ថានកម្ម។

៣.៥.២.៣.ការប្រាក់តម្កល់

- វិនិយោគិនត្រូវដាក់ប្រាក់ ១០០% នៃតម្លៃសរុបនៃមូលបត្រកម្មសិទ្ធិ (ចំនួនមូលបត្រកម្មសិទ្ធិxថ្លៃលក់) ដែលបានបំពេញក្នុងស្ទើរសុំចូលរួមបរិស្ថានកម្មក្នុងគណនីបរិស្ថានកម្មដូចខាងក្រោម៖

ឈ្មោះគណនី	ធនាគារអេស៊ីលីដា ភីអិលស៊ី-គណនីបរិស្ថានកម្ម
លេខគណនី (រៀល)	០០០១០៤៥៧១៧៦៩៣៦
លេខកូដ SWIFT	ACLKHPP

តារាងទី ១៨ ៖ គណនីបរិស្ថានកម្ម

- វិនិយោគិនត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់ពីការដាក់តម្កល់ប្រាក់ (ឧទាហរណ៍ វិក្កយបត្រ ដាក់ ឬ ផ្ទេរប្រាក់ លេខសម្គាល់ការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចរបស់ធនាគារជាដើម) ក្នុង ការស្នើសុំចូល រួមបរិស្ថានកម្ម ហើយដាក់ជូនភ្នាក់ងារលក់។
- គោលបំណងនៃការដាក់ ឬផ្ទេរប្រាក់ គឺ “សម្រាប់បរិស្ថានកម្មរបស់ធនាគារ អេស៊ីលីដា”។ ប្រាក់ ដែលផ្ទេរ ពីបរទេសត្រូវមកដល់ធនាគារអេស៊ីលីដា នៅថ្ងៃចុងក្រោយនៃរយៈ ពេលនៃការធ្វើ បរិស្ថានកម្ម មុនម៉ោង ០៥:០០ ល្ងាច (ម៉ោងនៅកម្ពុជា: UTC + ០៧:០០)។
- ការដាក់ប្រាក់តម្កល់សម្រាប់ចូលរួមធ្វើបរិស្ថានកម្មនឹងមិនមានការប្រាក់ទេ។

៣.៥.២.៤.ការបែងចែកមូលបត្រកម្មសិទ្ធិ

ក.ដំណាក់កាលទី១

មូលបត្រកម្មសិទ្ធិដែលត្រូវបានលែបម្រុងទុកក្នុងដំណាក់កាលប៊ុកបៀលឡើង នឹងត្រូវបែងចែកទៅ អោយ វិនិយោគិនដែលទទួលបានជោគជ័យទៅតាមចំនួនដែលបានលែបម្រុងទុក សម្រាប់វិនិ- យោគ ដែលទទួលបាន ជោគជ័យម្នាក់ៗ។

ខ.ដំណាក់កាលទី២

មូលបត្រកម្មសិទ្ធិសរុបដែលបានលែបម្រុងទុកសម្រាប់ដំណាក់កាលបរិស្ថានកម្ម ព្រមទាំង មូលបត្រកម្ម សិទ្ធិដែលនៅសល់បន្ទាប់ពីបានបែងចែកទៅឱ្យវិនិយោគិនដែលទទួលបានជោគជ័យ (ប្រសិនបើមាន)(“ចំនួន

មូលបត្រកម្មសិទ្ធិសរុបសម្រាប់បរិសកម្ម)នឹងត្រូវយកមកបែងចែកទៅ ឱ្យវិនិយោគិនទាំងអស់ ជាពីរដំណាក់កាលជាបន្តបន្ទាប់ ដូចខាងក្រោម៖

(១) ដំណាក់កាលផ្តល់អាទិភាពដល់វិនិយោគិនសញ្ជាតិខ្មែរ

(១.១)មូលបត្រកម្មសិទ្ធិស្មើនឹង ២០% នៃមូលបត្រកម្មសិទ្ធិសរុបសម្រាប់បរិសកម្មនឹងត្រូវបែងចែកទៅវិនិយោគិនសញ្ជាតិខ្មែរ។

(១.២) វិធានសមាមាត្រកែសម្រួល (Adjusted Pro Rata Method):

- មូលបត្រកម្មសិទ្ធិស្មើនឹង ២០% នៃមូលបត្រកម្មសិទ្ធិសរុបសម្រាប់បរិសកម្ម នឹងត្រូវបែងចែកទៅឱ្យវិនិយោគិនសញ្ជាតិខ្មែរ ត្រឹមកម្រិតអប្បបរមាដែលស្មើនឹង ១.០០០ ឯកតាមូលបត្រកម្មសិទ្ធិ ("កម្រិតអប្បបរមា") (minimum threshold)) ឬចំនួនដែលស្មើសុំធ្វើបរិសកម្ម ដោយយកមួយណាដែលតិចជាងគេ។
- ក្រោយពីបែងចែកមូលបត្រកម្មសិទ្ធិអប្បបរមា ("កម្រិតអប្បបរមា") (minimum threshold)) ដល់វិនិយោគិនសញ្ជាតិខ្មែររួចហើយ ប្រសិនបើចំនួនមូលបត្រ កម្មសិទ្ធិដែលបានបែងចែកនោះមានចំនួនតិចជាង២០% នៃមូលបត្រកម្មសិទ្ធិ សរុបសម្រាប់បរិសកម្ម ចំណែកមូលបត្រកម្មសិទ្ធិដែលសល់ក្រោយពេលបែង ចែកតាមកម្រិតអប្បបរមា ត្រូវបែងចែកទៅវិនិយោគិនសញ្ជាតិខ្មែរទាំងអស់ទៅ តាមវិធានសមាមាត្រ (Pro Rata)
- ក្រោយពីបែងចែកមូលបត្រកម្មសិទ្ធិអប្បបរមា ("កម្រិតអប្បបរមា" (minimum threshold)) ដល់វិនិយោគិនសញ្ជាតិខ្មែររួចហើយ ប្រសិនបើចំនួនមូលបត្រ កម្មសិទ្ធិដែលបានបែងចែកនោះមានចំនួនតិចជាង២០% នៃមូលបត្រកម្មសិទ្ធិ សរុបសម្រាប់បរិសកម្ម ការបែងចែកមូលបត្រកម្មសិទ្ធិ ២០% នេះ និងមិនត្រូវ យកវិធានសមាមាត្រកែសម្រួលយកអនុវត្តទេ ដោយត្រូវយកវិធានសមាមាត្រ (Pro Rata) មកអនុវត្តវិញ។

(២) ដំណាក់កាលបែងចែកចុងក្រោយ

(២.១)មូលបត្រកម្មសិទ្ធិស្មើនឹង ៨០%នៃមូលបត្រកម្មសិទ្ធិសរុបសម្រាប់ បរិសកម្ម នឹងត្រូវបែងចែកទៅឱ្យវិនិយោគិនសញ្ជាតិខ្មែរ និងវិនិយោគិនមិនមែនសញ្ជាតិខ្មែរ។

(២.២) វិធានសមាមាត្រកែសម្រួល (Adjusted Pro Rata Method):

- មូលបត្រកម្មសិទ្ធិស្មើនឹង ៨០% នៃមូលបត្រកម្មសិទ្ធិសរុបសម្រាប់បរិសកម្ម នឹងត្រូវបែងចែកជាដំបូងទៅអោយវិនិយោគិនសញ្ជាតិខ្មែរ និងវិនិយោគិនមិនមែន សញ្ជាតិខ្មែរទាំងអស់ ត្រឹមកម្រិតអប្បបរមាដែលស្មើនឹង ១.០០០ ឯកតាមូលបត្រ កម្មសិទ្ធិ("កម្រិតអប្បបរមា" (minimum threshold))ឬចំនួនដែលស្មើសុំធ្វើបរិសកម្ម ដោយយកមួយណាដែលតិចជាងគេ។

- វិនិយោគិនសញ្ជាតិខ្មែរដែលទទួលបានមូលបត្រកម្មសិទ្ធិតិចជាង កម្រិតអប្បបរមា ក្នុងដំណាក់កាលទី ១ខាងលើ នឹងទទួលបានមូលបត្រកម្មសិទ្ធិបន្ថែម ដើម្បីបង្កប់ ត្រឹមកម្រិតអប្បបរមាជាមុនសិន។ ចំណែកដំណើរការទទួលបានមូលបត្រកម្មសិទ្ធិដែលធ្វើបរិស្ថានកម្មលើសពីចំនួនកម្រិតអប្បបរមា(ប្រសិនបើមាន) ត្រូវ បែងចែកទៅវិនិយោគិន សញ្ជាតិខ្មែរនោះទៅតាមវិធានសមាមាត្រ ជាមួយវិនិយោគិនទាំងអស់

(២.៣)ករណីចំនួនមូលបត្រសរុបដែលបែងចែកតាមកម្រិតអប្បបរមា ក្នុងដំណាក់ កាលបែងចែកចុង ក្រោយតិចជាងចំនួនមូលបត្រកម្មសិទ្ធិដែលបានស្នើសុំ ចំណែកមូលបត្រ កម្មសិទ្ធិដែលនៅសេសសល់ក្រោយ ពេលបែងចែកតាមកម្រិតអប្បបរមា នឹងត្រូវបែងចែក ឲ្យវិនិយោគិនទាំងអស់ទៅតាមវិធានសមាមាត្រ(Pro Rata)។

ក្រុមហ៊ុនបោះផ្សាយរក្សាសិទ្ធិក្នុងការកែប្រែ កម្រិតអប្បបរមានៃចំនួនមូលបត្រកម្មសិទ្ធិដែលត្រូវ បែង ចែក(minimum threshold) ដើម្បីធានាឱ្យមានចំនួនមូលបត្រកម្មសិទ្ធិគ្រប់គ្រាន់សម្រាប់ បែងចែកដោយ ប្រើប្រាស់វិធានសមាមាត្រកែសម្រួល (adjusted pro-rata method) ដូចដែលបាន រៀបរាប់ខាងលើ។ ក្នុង ករណីដែលចំនួនវិនិយោគិនចូលរួមធ្វើបរិស្ថានកម្មមានចំនួនច្រើនលើសលុបចំនួន មូលបត្រកម្មសិទ្ធិជាមធ្យមក្នុង វិនិយោគិនម្នាក់ៗ (ចំនួនមូលបត្រកម្មសិទ្ធិដែលលែបម្រុងទុកសម្រាប់ ដំណាក់កាលបរិស្ថានកម្មចែកនឹងចំនួន វិនិយោគិនចូលរួមក្នុងបរិស្ថានកម្ម)អាចនឹងតិចជាង១.០០០ មូលបត្រ កម្មសិទ្ធិ ។

ក្នុងករណីនេះ ដើម្បីជៀសវាងកង្វះខាតមូលបត្រកម្មសិទ្ធិ ដើម្បីបែងចែកតាមរយៈវិធាន សមាមាត្រកែ សម្រួល “កម្រិតអប្បបរមានៃចំនួនមូលបត្រកម្មសិទ្ធិដែលត្រូវបែងចែក (minimum threshold)” ជាចំនួនមូល បត្រកម្មសិទ្ធិជាមធ្យមក្នុងវិនិយោគិនម្នាក់និងត្រូវបង្កប់ត្រឹមចំនួនគត់ជិតបំផុត។

៣.៦ ដំណើរការ និងលទ្ធផលនៃការធ្វើប្រកប្បទាមបៀលឌីង និងការធ្វើបរិស្ថានកម្ម

ធនាគារអេស៊ីលីដា ភីអិលស៊ី ដោយមានការគាំទ្រដោយក្រុមហ៊ុនធានាទិញមូលបត្រ យាន់តា ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី បានជូនដំណឹងពីការធ្វើប្រកប្បទាមបៀលឌីង ដើម្បីកំណត់ថ្លៃភាគហ៊ុន របស់ធនាគារដែលគ្រោង នឹងចុះបញ្ជីនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ម។ ការធ្វើជាប្រកប្បទាមបៀលឌីងនេះ ធ្វើឡើងចាប់ពីថ្ងៃ ០៣ ខែមីនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០។³⁰

៣.៦.១.ការបង្ហាញព័ត៌មានលម្អិត (Roadshow)

ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងរៀបចំកម្មវិធីបង្ហាញព័ត៌មាន លម្អិត (Roadshow) ចំនួន ០២ លើក ដើម្បីធ្វើបទបង្ហាញដល់ វិនិយោគិន អំពីទិដ្ឋភាពទូទៅនៃអាជីវកម្មហិរញ្ញវត្ថុរបស់ធនាគារ ពេល វេលា រំពឹងទុកនៃ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ និងការរៀបចំខ្លួនរបស់វិនិយោគិន ដើម្បីមានការយល់ដឹង

³⁰ ប្រភព <https://www.acledabank.com.kh/kh/khm/listing-bookbuilding> (ចូលទស្សនាថ្ងៃទី៥ សីហា ឆ្នាំ២០២៤)

ច្រើនជាងមុនអំពីធនាគារ មុននឹងធ្វើការកំណត់ថ្លៃមូលបត្រកម្ពុជា នៅក្នុងដំណាក់កាលប្រកបដោយឥទ្ធិពលខ្ពស់។ កម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) ត្រូវបានកំណត់ ដូចខាងក្រោម៖

- កម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) លើកទី១
- កាលបរិច្ឆេទ ៖ ៣ មីនា ២០២០ ចាប់ពីម៉ោង ៣:៣០រសៀល ដល់ម៉ោង ៦:០០ល្ងាច
- ទីតាំង ៖ ទីស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិល ស៊ី
- កម្មវិធីលម្អិត
- ចុះឈ្មោះចូលរួម
- កម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) លើកទី២
- កាលបរិច្ឆេទ ៖ ១០ មីនា ២០២០ ចាប់ពីម៉ោង ២:០០រសៀល ដល់ ០៤:៣០រសៀល
- ទីតាំង ៖ ទីស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិល ស៊ី
- កម្មវិធីលម្អិត
- ចុះឈ្មោះចូលរួម

៣.៦.២. កាលបរិច្ឆេទប្តូរម៉ូឌុលខ្នង ទីតាំង និង នីតិវិធី

- កាលបរិច្ឆេទ ៖ ៣ មីនា ដល់ ១៤ មីនា ២០២០ (ម៉ោង៨:០០ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍)
- ទីតាំង ៖ ទីស្នាក់ការភ្នាក់ងារចែកចាយលក់

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី (ACS) និង បញ្ជូននៅ តាមសាខារបស់ធនាគារ អេស៊ីលីដា ក្នុងរាជធានីភ្នំពេញ សាខាទីរួមខេត្តសៀមរាប ក្រុងព្រះសីហនុ សាខាទីរួម ខេត្តបាត់ដំបង សាខាទីរួមខេត្តកំពង់ចាម សាខាទីរួម ខេត្តកំពត សាខាទីរួមខេត្តស្វាយរៀង និង សាខាទីរួម ខេត្តបន្ទាយមានជ័យ

- យាន់តា ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី
- អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី (SBI)
- អ អេច ប៊ី ឥណ្ឌូឆែណា ស៊ីឃ្យូរីធី ម.ក (RHBS)
- កម្ពុ ស៊ីឃ្យូរីធី ភីអិលស៊ី (CAMPUSEC)
- ភ្នំពេញ ស៊ីឃ្យូរីធី ភីអិលស៊ី (PPS)
- កាណា ស៊ីឃ្យូរីធី អិលធីឌី (CNS)
- សម្រាប់អាសយដ្ឋានការិយាល័យភ្នាក់ងារចែកចាយលក់

សូមចុចទីនេះ

https://www.acledabank.com.kh/kh/assets/pdf_zip/selling-agent-address-khm.pdf

• នីតិវិធី

- វិនិយោគិនត្រូវមានគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រណា មួយដែលទទួលបានអាជ្ញាបណ្ណពី គ.ម.ក។
- វិនិយោគិនត្រូវបំពេញពាក្យស្នើសុំចូលរួមប៊ុកបៀលខ្ទីងនៅ ទីតាំងរបស់ភ្នាក់ងារចែកចាយលក់។
- វិនិយោគិនត្រូវដាក់តម្កល់ប្រាក់ចំនួន ១០% នៃតម្លៃសរុបនៃ មូលបត្រដែលមានបំណង ធ្វើបរិសកម្ម ទៅក្នុងគណនីប៊ុក បៀលខ្ទីងរបស់ធនាគារ អេស៊ីលីដា នៅធនាគារ អេស៊ីលីដាដូចខាងក្រោម
 - ឈ្មោះគណនី ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី - គណនីប៊ុក បៀលខ្ទីង
 - លេខគណនី ៖ 0001-03571769-1-4 (ខ្មែរវៀល)
 - Swift Code: ACLBKHPP

៣.៦.៣.លទ្ធផលនៃការធ្វើប៊ុកបៀលខ្ទីង

រាជធានីភ្នំពេញ ថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ធនាគារ) គាំទ្រពីក្រុមហ៊ុនធានាទិញមូលបត្រ យាន់តា ស៊ីឃ្យូរីធី (ខេម បូឌា) ភីអិលស៊ី (ក្រុមហ៊ុនយាន់តា) មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា បន្ទាប់ពីបញ្ចប់ ដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលខ្ទីង) របស់ធនាគារកាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ កន្លងទៅ នេះ មានវិនិយោគិនចូលរួមចំនួន ២.១៨០ នាក់ ដែលក្នុងនោះ មានវិនិយោគិនក្នុងស្រុកចំនួន ៩៥.៥៥% និង វិនិយោគិនបរទេសចំនួន ៤.៤៥%³¹។

តម្រូវការចូលរួមដាក់សំណើទិញ និងកំណត់ថ្លៃ (ប៊ុកបៀលខ្ទីង) មានចំនួនច្រើនគួរឲ្យកត់សម្គាល់ ដោយ តម្រូវការសរុបមានចំនួន ៣ដង លើសចំនួនភាគហ៊ុនដែលបានលែបម្រុងទុកក្នុងដំណាក់កាលប៊ុកបៀលខ្ទីង។

តម្លៃភាគហ៊ុនចុងក្រោយដែលបានកំណត់ ដោយអនុលោម តាមនីតិវិធីស្តីពីការធ្វើប៊ុកបៀលខ្ទីង និងការ ធ្វើបរិសកម្ម ដែលបានអនុម័តដោយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) គឺ ១៦.២០០ រៀល។

៣.៦.៤.ដំណើរការ និងលទ្ធផលធ្វើបរិសកម្ម (Subscription)

ដំណើរការបរិសកម្ម គឺជាដំណើរការសុំចុះឈ្មោះទិញមូលបត្រនៅពេលក្រុមហ៊ុនធ្វើសំណើលក់ជា សាធារណៈវិនិយោគិនដែលទទួលបានជោគជ័យក្នុងការធ្វើប៊ុកបៀលខ្ទីង អាចដាក់ពាក់ស្នើសុំធ្វើបរិសកម្ម លើសពីចំនួនដែលបានធ្វើប៊ុកបៀលខ្ទីង ឯវិនិយោគិនដែលមិនទទួលបានជោគជ័យ ឬមិនបានចូលរួមក្នុង ដំណើរការ ប៊ុកបៀលខ្ទីងនៅតែអាចដាក់ពាក្យស្នើសុំធ្វើបរិសកម្មបាន។

³¹ ប្រភព <https://www.acledabank.com.kh/kh/khm/listing-subscription> (ចូលទស្សនាថ្ងៃទី៥ សីហា ឆ្នាំ២០២៤)

ធនាគារ អេស៊ីលីដា ភីអិលស៊ី ("ធនាគារ") បានបញ្ចប់ដំណើរការបរិស្ថានកម្ម កាលពីថ្ងៃសុក្រ ទី២៤ ខែ មេសា ឆ្នាំ២០២០ ។ ធនាគារបានទទួលការអនុម័តពី គណៈកម្មការមូលបត្រកម្ពុជា លើលទ្ធផលនៃការធ្វើបរិស្ថានកម្ម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា "ទោះបីជា មានផលប៉ះពាល់យ៉ាងខ្លាំងជាសកល ពីការរីករាលដាលនៃវីរុសកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏វិនិយោគិន ប្រមាណ ២.៤៩៧ នាក់ បានចូលរួមក្នុងដំណើរការបរិស្ថានកម្ម ដោយចំណាយពេលវេលាដ៏មានតម្លៃ និងថវិកា ដើម្បីវិនិយោគនៅក្នុង ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ ការចូលរួមយ៉ាងសកម្មនេះ ស្តែងចេញពីការជឿទុកចិត្ត របស់សាធារណជន ចំពោះលទ្ធផលប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ ក៏ដូចជាការឈានមុខគេរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងវិស័យធនាគារនៅកម្ពុជា ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រនេះ និងសូមថ្លែងអំណរគុណដល់អតិថិជន និងវិនិយោគិនទាំងអស់ ដែលបានវិនិយោគក្នុងការ បោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ ។

លោកបានបន្ថែមថា "ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោងនឹងចុះបញ្ជីភាគហ៊ុនជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារ មូលបត្រកម្ពុជា នៅក្នុងខែឧសភា ឆ្នាំ២០២០ ។ បន្ទាប់ពីការចុះបញ្ជីនេះត្រូវបានបញ្ចប់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារពាណិជ្ជដំបូងគេ ដែលមានការផ្ទេរភាគហ៊ុនជាសាធារណៈនៅកម្ពុជា" ។

លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន យាន់តា ស៊ីយូរីធី (ខេមបូឌា) ភីអិលស៊ី បានមាន ប្រសាសន៍ថា "ទោះបីជាស្ថិតនៅក្នុងកំឡុងពេលនៃការរីករាលដាលនៃវីរុសកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ការធ្វើ បរិស្ថានកម្មមូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានលទ្ធផលល្អ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណៈគ្រប់គ្រងធនាគារ បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជម្រុញការចុះបញ្ជី ទៅតាម ផែនការដែលបានគ្រោងទុក ហើយការប្តេជ្ញាចិត្តនេះហាក់ដូចជាការសម្រេចចិត្តដ៏ប្រយ័ត្នប្រយោជន៍មួយ ។ ក្នុងនាម ជាក្រុមហ៊ុនធានាទិញមូលបត្រដែលដឹកនាំគម្រោងដ៏សំខាន់នេះ ក្រុមហ៊ុន យាន់តា ស៊ីយូរីធី (ខេមបូឌា) ភីអិលស៊ី នឹងបន្តធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីជួយទាំងក្រុមហ៊ុនបោះផ្សាយ និងទាំងវិនិយោគិនយ៉ាងច្រើន ដែលបានចូលរួមក្នុងដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនេះ ដោយផ្ដោតលើការបង្កើន សន្ទនីយភាពដល់ភាគហ៊ុនរបស់ធនាគារនៅក្នុងទីផ្សារបន្ទាប់ ។ យើងខ្ញុំជឿជាក់ថា ការជួយក្រុមហ៊ុនបោះផ្សាយ ក្នុងការធ្វើការបោះផ្សាយភាគហ៊ុនបន្តបន្ទាប់មកទៀត និងការរៀបចំវិធីសាស្ត្រជួញដូរតាមការចរចានាពេល អនាគត នឹងជួយបង្កើនសន្ទនីយភាព និងទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន មិនត្រឹមតែសម្រាប់ភាគ ហ៊ុនរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ទីផ្សារមូលធននៅកម្ពុជាផងដែរ ។

៣.៧. ឥទ្ធិពលភាគហ៊ុនអេស៊ីលីដាក្នុងផ្សារមូលបត្រកម្ពុជា

៣.៧.១. ព័ត៌មានទូទៅរបស់មូលបត្រកម្មសិទ្ធិអេស៊ីលីដានៅ ផ.ម.ក

ឈ្មោះក្រុមហ៊ុន	ធនាគារ អេស៊ីលីដា ភីអិលស៊ី
ឆ្នាំបង្កើត	១៩៩៣
ចំណាត់ថ្នាក់វិស័យ	ហិរញ្ញវត្ថុ
ចំនួនភាគហ៊ុនចុះបញ្ជី	៤៣៣,១៦៣,០១៩
និមិត្តសញ្ញា	ធម៌ក (ខ្មែរ) ABC (អង់គ្លេស)
គេហទំព័រ	www.acledabank.com.kh
ប្រភេទភាគហ៊ុន	ភាគហ៊ុនមានសិទ្ធិបោះឆ្នោត
លេខកូដស្តង់ដារ	KH1000100003
កាលបរិច្ឆេទ	២៥ ឧសភា ២០២០
ចំនួនបុគ្គលិក	១២,០៨១ នាក់

តារាងទី១៩៖ ព័ត៌មានទូទៅរបស់មូលបត្រកម្មសិទ្ធិអេស៊ីលីដានៅផ.ម.ក

៣.៧.២. ការជួញដូរមូលបត្រកម្មសិទ្ធិ ABC នៅ ផ.ម.ក

ការជួញដូរមូលបត្រកម្មសិទ្ធិធនាគារអេស៊ីលីដា ទាំង៥ សប្តាហ៍³²៖

+សប្តាហ៍ទី០១

កាលបរិច្ឆេទ	ថ្លៃបិទ (រៀល)	ទំហំជួញដូរហ៊ុន	តម្លៃជួញដូរ ABC (រៀល)	តម្លៃជួញដូរសរុបនៅ ផ. ម.ក
០១ កក្កដា ២០២៤	៧.៥៨០	១៣.៥២៥	១០២.៥៧៨.១៤០	២៦១.២៣២.៥១០
០២ កក្កដា ២០២៤	៧.៥២០	៣១.៨១៧	២៤០.៩០៣.៤៨០	៩៤០.២៩១.៧៣០
០៣ កក្កដា ២០២៤	៧.៥០០	៣៩.៤៦៨	២៩៧.៧៤៥.៧០០	១.១៧៥.៧៤៩.៨៩០
០៤ កក្កដា ២០២៤	៧.៥៤០	៣៤.៤៩៤	២៥៨.៩១៨.៩៦០	១.៤០៧.៨៩៦.៨៥០
០៥ កក្កដា ២០២៤	៧.៥៤០	២៣.១៣៧	១៧៣.៧៣២.២៨០	២.២៣២.៩៤២.៧៦០

³² ប្រភព <https://csx.com.kh/data/allboard/listPosts.do?MNCD=60201&forma=allboard&fromDate=20240731>

(ចូលទស្សនាថ្ងៃទី ៧ សីហា ឆ្នាំ២០២៤)

ការជួញដូរភាគហ៊ុនរបស់ធនាគារអេស៊ីលីដា នៅក្នុងទីផ្សារមូលបត្រកម្ពុជាក្នុងសប្តាហ៍ទី១ គឺ មានការប្រែប្រួលខ្លាំងនៃថ្លៃបិទ។ បើធៀបជាមួយតម្លៃនៃការធ្វើ IPO ដំបូងរបស់ ABC ស្មើនឹង ១៦.២០០ រៀលធៀបនឹងថ្លៃក្នុងសប្តាហ៍ទី១ តម្លៃ ៧.៥៨០ រៀល គឺមានការធ្លាក់ចុះរហូតដល់៨.៦២០ រៀល ពោលគឺមានការធ្លាក់ចុះប្រមាណជា ៥៣%។ ប៉ុន្តែទំហំនៃការជួញដូរនៃភាគហ៊ុននេះមានកំណើនធំជាងភាគហ៊ុនដទៃ បើធៀបជាមួយតម្លៃជួញដូរសរុបនៅ ផ.ម.ក។

+សប្តាហ៍ទី០២

កាលបរិច្ឆេទ	ថ្លៃបិទ (រៀល)	ទំហំជួញដូរហ៊ុន	តម្លៃជួញដូរ ABC (រៀល)	តម្លៃជួញដូរសរុបនៅ ផ.ម.ក
០៨ កក្កដា ២០២៤	៧.៥៤០	១៨.៣៥៨	១៣៨.២៥៦.៦៦០	៥៧៨.៩៦០.១៣០
០៩ កក្កដា ២០២៤	៧.៥៤០	១៦.៩៥៤	១២៧.៦៧០.៨៤០	៣៩៦.៨៧២.៥៤០
១០ កក្កដា ២០២៤	៧.៥៤០	២០.៥០៥	១៥៤.៣៨៤.៣៦០	៥១១.៤១៣.២៧០
១១កក្កដា ២០២៤	៧.៥៤០	១៩.១០៤	១៤៣.៧៦៦.៥០០	៣៤០.៣៩១.៩២០
១២កក្កដា ២០២៤	៧.៥៤០	១៥.៩៩៦	១២០.៣៣២.៣៤០	៣៦២.០០០.០៣០

ការជួញដូរភាគហ៊ុនរបស់ធនាគារអេស៊ីលីដា នៅក្នុងទីផ្សារមូលបត្រកម្ពុជាក្នុងសប្តាហ៍ទី១ គឺពុំមានការកើនឡើងថ្លៃបិទទេ ដោយធៀបជាមួយនឹងសប្តាហ៍ទី១។ បើធៀបជាមួយតម្លៃនៃការធ្វើ IPO ដំបូងរបស់ ABC ស្មើនឹង ១៦.២០០ រៀលធៀបនឹងថ្លៃក្នុងសប្តាហ៍ទី១ តម្លៃ ៧.៥៨០ រៀល គឺមានការធ្លាក់ចុះរហូតដល់៨.៦២០ រៀល ពោលគឺមានការធ្លាក់ចុះប្រមាណជា ៥៣%។ ប៉ុន្តែទំហំនៃការជួញដូរនៃភាគហ៊ុននេះមានកំណើនធំជាងភាគហ៊ុនដទៃ បើធៀបជាមួយតម្លៃជួញដូរសរុបនៅ ផ.ម.ក

+សប្តាហ៍ទី០៣

កាលបរិច្ឆេទ	ថ្លៃបិទ (រៀល)	ទំហំជួញដូរហ៊ុន	តម្លៃជួញដូរ ABC (រៀល)	តម្លៃជួញដូរសរុបនៅ ផ.ម.ក
១៥ កក្កដា ២០២៤	៧.៥០០	១៧.៧៥៩	១៣៣.២៨៧.៤៨០	៣០៧.០៤៨.៦៤០
១៦ កក្កដា ២០២៤	៧.៥២០	២៨.៤០៨	២១៣.០២៣.១៨០	៣០៦.៩២៧.១៥០
១៧ កក្កដា ២០២៤	៧.៥២០	៤៥.៧៦២	៣៤៣.៣៩៩.០២០	៤៨៨.៩៨៥.១៧០
១៨ កក្កដា ២០២៤	៧.៥២០	២០.៤៣១	១៥៣.១៧៨.០៦០	៦០៤.៧៧៦.២៩០
១៩ កក្កដា ២០២៤	៧.៥៤០	៥០.៨៧៨	៣៨២.៤៧៥.៩០០	៦០៨.៦១០.៥៣០

ការជួញដូរភាគហ៊ុនរបស់ធនាគារអេស៊ីលីដា នៅក្នុងទីផ្សារមូលបត្រកម្ពុជាក្នុងសប្តាហ៍ទី១ គឺ មានការប្រែប្រួលខ្លាំងនៃថ្លៃបិទ។ បើធៀបជាមួយតម្លៃនៃការធ្វើ IPO ដំបូងរបស់ ABC ស្មើនឹង ១៦.២០០ រៀល ធៀបនឹងថ្លៃក្នុងសប្តាហ៍ទី២ តម្លៃ ៧.៥៤០ រៀល គឺមានការធ្លាក់ចុះរហូតដល់៨.៦២០ រៀល ពោលគឺមានការធ្លាក់ចុះប្រមាណជា ៥៣%។ ប៉ុន្តែទំហំនៃការជួញដូរនៃភាគហ៊ុននេះមានកំណើនធំជាងភាគហ៊ុនដទៃ បើធៀបជាមួយតម្លៃជួញដូរសរុបនៅ ផ.ម.ក។

+សប្តាហ៍ទី០៤

កាលបរិច្ឆេទ	ថ្លៃបិទ (រៀល)	ទំហំជួញដូរហ៊ុន	តម្លៃជួញដូរ ABC (រៀល)	តម្លៃជួញដូរសរុបនៅ ផ. ម.ក
២២ កក្កដា ២០២៤	៧.៥៤០	៣៦.៨៥២	២៧៦.៥១៩.៣៨០	៤០៣.៤២៣.៦១០
២៣ កក្កដា ២០២៤	៧.៥៤០	២៩.០៥៦	២១៨.៦៣៤.៧៨០	៣៧៣.៣១៣.៤៥០
២៤ កក្កដា ២០២៤	៧.៥២០	៣៣.៦៩៣	២៥២.៩០២.២៤០	៣៣១.៨៧៥.៩៣០
២៥ កក្កដា ២០២៤	៧.៥៤០	២៦.២៣៧	១៩៦.៩៩៨.០២០	៣៩៩.៤៣៩.០៦០
២៦ កក្កដា ២០២៤	៧.៥២០	១៨.៣០៧	១៣៧.៦១៣.១២០	៣២៣.៤២៤.៨៦០

ការជួញដូរភាគហ៊ុនរបស់ធនាគារអេស៊ីលីដា នៅក្នុងទីផ្សារមូលបត្រកម្ពុជាក្នុងសប្តាហ៍ទី១ គឺ មានការប្រែប្រួលខ្លាំងនៃថ្លៃបិទ។ បើធៀបជាមួយតម្លៃនៃការធ្វើ IPO ដំបូងរបស់ ABC ស្មើនឹង ១៦.២០០ រៀល ធៀបនឹងថ្លៃក្នុងសប្តាហ៍ទី៣ តម្លៃ ៧.៥៤០ រៀល គឺមានការធ្លាក់ចុះរហូតដល់៨.៦២០ រៀល ពោលគឺមានការធ្លាក់ចុះប្រមាណជា ៥៣%។ ប៉ុន្តែទំហំនៃការជួញដូរនៃភាគហ៊ុននេះមានកំណើនធំជាងភាគហ៊ុនដទៃ បើធៀបជាមួយតម្លៃជួញដូរសរុបនៅ ផ.ម.ក។

+សប្តាហ៍ទី០៥

កាលបរិច្ឆេទ	ថ្លៃបិទ (រៀល)	ទំហំជួញដូរហ៊ុន	តម្លៃជួញដូរ ABC (រៀល)	តម្លៃជួញដូរសរុបនៅ ផ. ម.ក
២៩ កក្កដា ២០២៤	៧.៥២០	៣៥.២៧៨	២៦៤.៤៥០.១៤០	៣៦៧.២៨៧.៣០០
៣០ កក្កដា ២០២៤	៧.៥០០	១៩.៣៥៩	១៤៥.០៨៧.៩៤០	២៩១.៧៦៣.៤៤០
៣១ កក្កដា ២០២៤	៧.៥០០	៣៩.១១៣	២៩២.៨៣១.០៤០	៤២៦.៥៤៥.២៩០

តាមរយៈតារាងសប្តាហ៍ទី៥ នៃការធ្វើចរាចរជួញដូរភាគហ៊ុន ABC គឺថ្លៃមានការកើនឡើងបន្តិចបន្តួច ដោយធ្វើការផ្សេងជាមួយថ្លៃបិទនីមួយៗនៃសប្តាហ៍ទី១។ ចំណែកឯទំហំជួញដូរភាគហ៊ុនវិញឃើញថានៅសប្តាហ៍៥ ទំហំជួញដូរភាគហ៊ុនមធ្យមគឺ ១០.៨៩៨ ភាគហ៊ុន ផ្សេងជាមួយទំហំជួញដូរភាគហ៊ុនមធ្យមសប្តាហ៍ទី១ ៧៥.៣៣០ ភាគហ៊ុន ពោលគឺសប្តាហ៍ទី២ មានការកើនឡើងប្រមាណជា ៦៤.៤៣២ ភាគហ៊ុន ព្រោះនៅសប្តាហ៍ទី១ មានរយៈពេលនៃការជួញដូរតែ ៣ថ្ងៃប៉ុណ្ណោះ។

សេចក្តីសង្ឃឹជ្ជាន

និង

ការផ្តល់អនុសាសន៍

សេចក្តីសន្និដ្ឋាន

បន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវប្រធានបទដែលទាក់ទងនឹង ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី រួចមក យើងឃើញថាធនាគារអេស៊ីលីដា គឺជាធនាគារដែលមហាជនទទួលស្គាល់និងបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ អស់រយៈពេលប្រហែលបួនឆ្នាំមកហើយគិតតាំងពីឆ្នាំ ២០២០ រហូតមកដល់សព្វថ្ងៃនេះ មិនតែប៉ុណ្ណោះថែមទាំងទទួលបាននូវលទ្ធផលដ៏ល្អប្រសើរទៀតផង។ ជាក់ស្តែងឃើញថា ដំណើរការនៃការបោះផ្សាយមូលបត្រកម្មសិទ្ធិជាលើកដំបូងរបស់ធនាគារ អេស៊ីលីដា គឺទទួលបានការអនុញ្ញាតពីនិយ័តកម្មមូលបត្រកម្ពុជា ចំនួន ៤.៣៤៤.៨៦៥ ភាគហ៊ុន ដោយទទួលបានជោគជ័យនៃចំនួនភាគហ៊ុនដែលស្នើសុំសរុប។ ចំណែកឯ ប្រតិបត្តិការផ្សព្វផ្សាយមូលបត្រកម្មសិទ្ធិ ABC របស់ធនាគារអេស៊ីលីដា ប្រចាំខែកក្កដា ឆ្នាំ២០២៤ វិញគឺទំហំផ្សព្វផ្សាយនៃមូលបត្រនេះនូវតែបន្តការកើនឡើងជាលំដាប់ពីមួយសប្តាហ៍ទៅមួយសប្តាហ៍នៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែលជាលទ្ធផលដ៏ល្អមួយសម្រាប់ធនាគារអេស៊ីលីដា ភីអិលស៊ី នៅក្នុងដំណើរការនៃការផ្សព្វផ្សាយមូលបត្រកម្មសិទ្ធិ។ មួយវិញទៀតធនាគារអេស៊ីលីដា ភីអិលស៊ី គឺជាធនាគារដែលមានភាពលេចធ្លោយ៉ាងខ្លាំងផងដែរនៅក្នុង ផ្សារមូលបត្រកម្ពុជា ដែលជាកត្តាជំរុញឱ្យកាន់តែសាធារណៈជន និងវិនិយោគិនមក វិនិយោគជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ីកាន់តែច្រើនថែមទៀត។

ទន្ទឹមទៅនឹងភាពរីកចម្រើន ធនាគារអេស៊ីលីដា ភីអិលស៊ី ក៏មាននូវចំណុចដែលគួរយកចិត្តទុកដាក់ បន្ថែមទៀតផងដែរ ដែលទាក់ទងទៅនឹងដំណើរការនៃការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាក់ទងទៅនឹងដំណាក់កាលនីមួយៗនៃការបោះផ្សាយមូលបត្រកម្មសិទ្ធិ ដូចជាក្រុមហ៊ុនមានចំណុចអវិជ្ជមានលើ ការធ្វើប៊ុកបៀលឡើង និងការធ្វើបរិស្ថានមានរយៈពេលខ្លះខាត ។ ព្រមទាំងបង្កើនការទាក់ទាញលើការផ្សព្វផ្សាយមូលបត្រ កម្មសិទ្ធិទៅកាន់វិនិយោគិនបន្ថែមទៀត ដើម្បីឱ្យមូលបត្រ ABC របស់ធនាគារ អេស៊ីលីដា កាន់តែមានភាពទូលំទូលាយ និងមានភាពរីកចម្រើនកាន់តែខ្លាំង។

សរុបមកយើងឃើញថា ធនាគារអេស៊ីលីដា ភីអិលស៊ី កំពុងតែមានភាពរីកចម្រើនជាលំដាប់ និងបន្តគោលដៅរបស់ខ្លួន ជាបន្តបន្ទាប់នៅក្នុងដំណើរការផ្សព្វផ្សាយមូលបត្រកម្មសិទ្ធិនេះនៅក្នុងផ្សារមូលបត្រកម្ពុជា ក៏ដូចជាធនាគារអេស៊ីលីដា ភីអិលស៊ី ទាំងមូលផងដែរ។

ការផ្តល់អនុសាសន៍

ដើម្បីចូលរួមជាចំណែកមួយជួយឱ្យវិស័យមូលបត្រនៅកម្ពុជាកាន់តែរីកចម្រើន និងជួយឱ្យដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារអេស៊ីលីដា ភីអិលស៊ីនៅកម្ពុជាកាន់តែល្អប្រសើរឡើង ក្រុមយើងខ្ញុំសូមអនុញ្ញាតផ្តល់ជាមតិយោបល់មួយចំនួនដូចខាងក្រោម៖

- វិនិយោគិនដែលបានបំណងចង់ធ្វើការជួញដូរតាមដានរាល់ការផ្សព្វផ្សាយព័ត៌មាន អំពីការបោះផ្សាយមូលបត្រនៅគេហទំព័រផ្លូវការរបស់ធនាគារអេស៊ីលីដា និយ័តកមូលបត្រកម្ពុជា គណៈកម្មការមូលបត្រកម្ពុជាជាដើម។
- វិនិយោគិនគួរស្វែងយល់និងតាមដាន អំពីការកំណត់ថ្លៃលក់ ក៏ដូចជាថ្ងៃដែលក្រុមហ៊ុនធ្វើការជួញដូរមូលបត្ររបស់ក្រុមហ៊ុនបោះផ្សាយនីមួយៗឱ្យបានទៀងទាត់ ដើម្បីអាចទទួលបានជោគជ័យក្នុងការជួញដូរ និងចៀសវាងការខកខានក្នុងការដាក់ពាក្យស្នើសុំទិញមូលបត្រ។
- ម្យ៉ាងវិញទៀត ធនាគារអេស៊ីលីដា ភីអិលស៊ី គួរតែធ្វើការផ្សព្វផ្សាយព័ត៌មាននានាទាក់ទងនឹងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងព័ត៌មានផ្សេងៗដែលទាក់ទងនឹងការបោះផ្សាយលក់មូលបត្រ
- ធនាគារអេស៊ីលីដា ភីអិលស៊ី គួរតែធ្វើបង្កើតកម្មវិធីសិក្ខាសាលាឱ្យបានច្រើនដែលទាក់ទងទៅនឹងការជួញដូរមូលបត្រកម្មសិទ្ធិ ដើម្បីឱ្យវិនិយោគិនបានយល់ដឹងអំពីទិញ លក់ មូលបត្រ។
- ធនាគារ អេស៊ីលីដា ភីអិលស៊ី គួរតែបន្ថែមចំនួនថ្ងៃក្នុងការធ្វើប៊ុកបៀលឡើង ឲ្យកាន់តែច្រើនជាងមុនដើម្បីគៀរគរវិនិយោគិនឲ្យចូលរួមកាន់តែច្រើន។ ចំណែកឯការធ្វើបរិស័កម្មរបស់ធនាគារអេស៊ីលីដា គួរតែកាត់បន្ថយចំនួនថ្ងៃនៃការធ្វើបរិស័កម្ម ដើម្បីកុំឱ្យវិនិយោគិនបានការរង់ចាំយូរក្នុងការចុះឈ្មោះទិញភាគហ៊ុន ជាក់ស្តែងការបរិស័កម្មរបស់ធនាគារមានរយៈពេលរហូតដល់១ខែណោះ ចំណែកឯការធ្វើប៊ុកបៀលឡើងមានរយៈពេលត្រឹមតែ១១ថ្ងៃតែប៉ុណ្ណោះ។

ឯកសារយោង

សៀវភៅ

- ហេង ច័ន្ទបូលីន.២០២៣-២០២៤.មូលដ្ឋានគ្រឹះនៃវិនិយោគ
- ហេង ច័ន្ទបូលីន.២០២៣.ទីផ្សារមូលបត្រកម្ពុជា

គេហទំព័រ

- ប្រភព <https://cambodiafinancialtimes.com/archives/20843> (ចូលទស្សនាថ្ងៃទី ១០ មេសា ឆ្នាំ២០២៤)
- ប្រភព <https://khemsaritheducation.wordpress.com> (ចូលទស្សនា ថ្ងៃទី ១០ មេសា ឆ្នាំ២០២៤)
- ប្រភព <https://www.serc.gov.kh/khmer/m19.php?pn=1> (ចូលទស្សនាថ្ងៃទី ៣០ មិថុនា ឆ្នាំ២០២៤)
- ប្រភព <https://www.serc.gov.kh/khmer/m11.php?pn=1> (ចូលទស្សនាថ្ងៃទី ៣០ មិថុនា ឆ្នាំ២០២៤)
- ប្រភព https://www.acledabank.com.kh/kh/khm/ff_overview (ចូលទស្សនាថ្ងៃទី ៣០ មិថុនា ឆ្នាំ២០២៤)
- ប្រភព https://www.acledabank.com.kh/kh/khm/ff_history (ចូលទស្សនាថ្ងៃទី ៣០ មិថុនា ឆ្នាំ២០២៤)
- ប្រភព https://www.acledabank.com.kh/kh/khm/ff_history(ចូលទស្សនាថ្ងៃទី ១៦ កក្កដា ឆ្នាំ២០២៤)
- ប្រភព https://www.acledabank.com.kh/kh/khm/cu_branchaddress?bloc=true
(ចូលទស្សនាថ្ងៃទី ១៦ កក្កដា ឆ្នាំ២០២៤)
- ប្រភព https://www.acledabank.com.kh/kh/khm/md_logo (ចូលទស្សនាថ្ងៃទី ១៦ កក្កដា ឆ្នាំ២០២៤)
- ប្រភព https://www.acledasecurities.com.kh/kh/khm/ff_vision_mission(ចូលទស្សនាថ្ងៃទី ១៧ កក្កដា ឆ្នាំ២០២៤)
- ប្រភព https://www.acledasecurities.com.kh/kh/khm/ff_bod(ចូលទស្សនាថ្ងៃទី ១៧ កក្កដា ឆ្នាំ២០២៤)
- ប្រភព https://www.acledabank.com.kh/kh/khm/ff_mgt (ចូលទស្សនាថ្ងៃទី ១៧ កក្កដា ឆ្នាំ២០២៤)
- ប្រភព https://www.acledasecurities.com.kh/kh/khm/ff_internalauditor (ចូលទស្សនាថ្ងៃទី ១៧ កក្កដា ឆ្នាំ២០២៤)
- ប្រភព https://www.acledasecurities.com.kh/kh/khm/ff_shareholder (ចូលទស្សនាថ្ងៃទី ១៧ កក្កដា ឆ្នាំ២០២៤)
- ប្រភព <https://www.acledasecurities.com.kh/kh/khm/product#business> (ចូលទស្សនាថ្ងៃទី ១៧ កក្កដា ឆ្នាំ២០២៤)
- ប្រភព https://www.acledasecurities.com.kh/kh/khm/ps_ebcard (ចូលទស្សនាថ្ងៃទី ១៨ កក្កដា ឆ្នាំ២០២៤)
- ប្រភព, https://www.acledasecurities.com.kh/kh/khm/ff_overview (ចូលទស្សនាថ្ងៃទី ១៨ កក្កដា ឆ្នាំ២០២៤)
- ប្រភព https://www.acledabank.com.kh/kh/assets/pdf_zip/ACLEDA_FS_CIFRS_Annual_2023_KH.pdf
(ចូលទស្សនាថ្ងៃទី ២ សីហា ២០២៤)
- ប្រភព https://www.acledabank.com.kh/kh/khm/md_In20200521 (ចូលទស្សនាថ្ងៃទី ៣ សីហា ឆ្នាំ២០២៣)
- ប្រភព https://acledasecurities.com.kh/as/assets/listed_company/pas/FS-003-Khmer.pdf
(ចូលទស្សនាថ្ងៃទី ៥ សីហា ឆ្នាំ២០២៤)
- ប្រភព https://www.acledabank.com.kh/kh/assets/pdf_zip/disclosure-documents-khm.pdf
(ចូលទស្សនាថ្ងៃទី៤ សីហា ឆ្នាំ២០២៤)
- ប្រភព <https://www.acledabank.com.kh/kh/khm/listing-bookbuilding> (ចូលទស្សនាថ្ងៃទី ៥ សីហា ឆ្នាំ២០២៤)
- ប្រភព <https://www.acledabank.com.kh/kh/khm/listing-subscription> (ចូលទស្សនាថ្ងៃទី ៥ សីហា ឆ្នាំ២០២៤)
- ប្រភព <https://www.acledabank.com.kh/kh/khm/listing-bookbuilding> (ចូលទស្សនាថ្ងៃទី៥ សីហា ឆ្នាំ២០២៤)
- ប្រភព <https://www.acledabank.com.kh/kh/khm/listing-subscription> (ចូលទស្សនាថ្ងៃទី៥ សីហា ឆ្នាំ២០២៤)
- ប្រភព <https://csx.com.kh/data/allboard/listPosts.do?MNCD=60201&forma=allboard&fromDate=20240731>
(ចូលទស្សនាថ្ងៃទី ៧ សីហា ឆ្នាំ២០២៤)

ଅଧ୍ୟାୟ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណៈកម្មការមូលបត្រកម្ពុជា
លេខ: ០០៥/១៥ គ.ម.ក/ប.ក

ប្រកាស
ស្តីពី

ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ
* * * * *

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៧/០០១ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីមូលបត្ររដ្ឋ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន
- បានឃើញអនុក្រឹត្យលេខ ៩៧ អនក្រ/បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការមូលបត្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ/បក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០០៩ ស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន
- បានឃើញប្រកាសលេខ០០១/គមក/បក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១០ ស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ
- យោងតាមការអនុម័តនៃសម័យប្រជុំពេញអង្គរបស់គណៈកម្មការមូលបត្រកម្ពុជាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណៈកម្មការមូលបត្រកម្ពុជា

លេខ: ០០២/១២...គ.ម.ក/គ.ស.ខ.

រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១២

គោលការណ៍ណែនាំ

ស្តីពី

ការធ្វើប៊ុកបៀវត្ស និងការធ្វើបរិវិសកម្មមូលបត្រកម្ពុជា

អនុលោមតាមច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០០៧, អនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០០៩ ស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន និងប្រកាសរបស់គណៈកម្មការមូលបត្រកម្ពុជា លេខ ០០១ គ.ម.ក. ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១០ ស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ព្រមទាំងបទប្បញ្ញត្តិជាធរមានពាក់ព័ន្ធដទៃទៀត និងដើម្បីសម្រួលដល់ការយល់ដឹង ធានាឱ្យការអនុវត្តប្រកបដោយល្អ និងមានប្រសិទ្ធភាពក្នុងដំណើរការនៃការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) សូមចេញនូវគោលការណ៍ណែនាំស្តីពីការធ្វើប៊ុកបៀវត្ស (Book-Building) និងការធ្វើបរិវិសកម្ម (Subscription) មូលបត្រកម្មសិទ្ធិ ដូចខាងក្រោម៖

ក. ដំណាក់កាលប៊ុកបៀវត្ស:

- ១) បន្ទាប់ពីទទួលបានការអនុញ្ញាតជាគោលការណ៍ពីគណៈកម្មការមូលបត្រកម្ពុជា លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ក្រុមហ៊ុនបោះផ្សាយដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ ត្រូវរៀបចំធ្វើប៊ុកបៀវត្ស ដោយត្រូវធ្វើការប្រកាសផ្សព្វផ្សាយជាសាធារណៈ ដើម្បីអញ្ជើញវិនិយោគិន ឱ្យចូលរួម។
- ២) ដើម្បីជំរុញឱ្យវិនិយោគិន ចូលរួមយ៉ាងសកម្មក្នុងដំណើរការប៊ុកបៀវត្ស ក្នុងគោលដៅធានាថា ថ្លៃមូលបត្រកម្មសិទ្ធិ បានឆ្លុះបញ្ចាំងតម្លៃការទីផ្សារ មូលបត្រកម្មសិទ្ធិដែលត្រូវដាក់ឱ្យធ្វើប៊ុកបៀវត្ស មានចំនួន ៧០ (ចិតសិប) ភាគរយ នៃមូលបត្រកម្មសិទ្ធិសរុប ដែលនៅសល់បន្ទាប់ពីការលែបំរុងទុកសម្រាប់លក់ជូនបុគ្គលិក ករណីក្រុមហ៊ុនបោះផ្សាយមានគោលនយោបាយលើកទឹកចិត្ត តាមរយៈការលក់មូលបត្រកម្មសិទ្ធិជូនបុគ្គលិក។ ដោយឡែកចំណែកនៃមូលបត្រកម្មសិទ្ធិដែលនៅសល់ចំនួន ៣០

(សាមសិប) ភាគរយ ទៀត គឺត្រូវលែបំរុងទុកសម្រាប់ការធ្វើបរិវិសកម្ម ដោយវិនិយោគិនដែលមិនទទួលបានជោគជ័យក្នុងប្រកបៀលឡើង និងវិនិយោគិនដែលមិនទទួលបានចូលរួមក្នុងប្រកបៀលឡើង។

៣) វិនិយោគិន ដែលបានចូលរួមក្នុងដំណើរការប្រកបៀលឡើង ត្រូវបំពេញពាក្យស្នើសុំចូលរួមប្រកបៀលឡើង (Book-Building Form) ដែលកំណត់ដោយគណៈកម្មការមូលបត្រកម្ពុជា។ វិនិយោគិនត្រូវជ្រើសរើសថ្លៃមូលបត្រកម្ពុជា (Price Range) នៃថ្លៃមូលបត្រកម្ពុជាសិទ្ធិ ក្នុងឯកសារផ្តល់ព័ត៌មានដែលទទួលបានការអនុញ្ញាតជាគោលការណ៍ពីគណៈកម្មការមូលបត្រកម្ពុជា ព្រមទាំងចំនួនមូលបត្រកម្ពុជាសិទ្ធិដែលមានបំណងចង់ធ្វើបរិវិសកម្ម បន្ទាប់ពីបញ្ចប់ដំណាក់កាលនៃការធ្វើប្រកបៀលឡើងនេះ។

៤) វិនិយោគិន ដែលបានចូលរួមក្នុងដំណើរការប្រកបៀលឡើង ត្រូវតម្កល់ប្រាក់កក់ស្មើនឹង ១០ (ដប់) ភាគរយនៃថ្លៃមូលបត្រកម្ពុជាសិទ្ធិសរុប ដែលបានបំពេញក្នុងពាក្យស្នើសុំចូលរួមប្រកបៀលឡើង។

៥) ក្រោយដំណើរការប្រកបៀលឡើងត្រូវបានបញ្ចប់ ក្រុមហ៊ុនបោះផ្សាយដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ ត្រូវកំណត់ថ្លៃមូលបត្រកម្ពុជាសិទ្ធិដែលត្រូវធ្វើសំណើលក់ (Offering Price) ដើម្បីស្នើសុំការសម្រេចពីគណៈកម្មការមូលបត្រកម្ពុជា និងភ្ជាប់មកជាមួយនូវបញ្ជីឈ្មោះវិនិយោគិនដែលទទួលបានជោគជ័យក្នុងប្រកបៀលឡើង និងវិនិយោគិនដែលមិនទទួលបានជោគជ័យ។

៦) វិនិយោគិនដែលទទួលបានជោគជ័យក្នុងប្រកបៀលឡើង សំដៅដល់វិនិយោគិនដែលបានដាក់ថ្លៃខ្ពស់ជាង ឬស្មើ ថ្លៃមូលបត្រកម្ពុជាសិទ្ធិដែលត្រូវធ្វើសំណើលក់ (Offering Price)។ ក្រុមហ៊ុនបោះផ្សាយដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ ត្រូវគណនាថ្លៃមូលបត្រកម្ពុជាសិទ្ធិដែលត្រូវធ្វើសំណើលក់ដោយប្រើប្រាស់បច្ចេកទេសថ្លឹងរកមធ្យមភាគ (Weighted-Average) លើមូលដ្ឋានថ្លៃ និងចំនួនមូលបត្រកម្ពុជាសិទ្ធិ ដែលវិនិយោគិនបានបំពេញក្នុងពាក្យស្នើសុំចូលរួមប្រកបៀលឡើង។

៧) ថ្លៃមូលបត្រកម្ពុជាសិទ្ធិដែលបានគណនាក្នុងកថាខ័ណ្ឌទី ៦ ខាងលើ អាចត្រូវបានធ្វើការកែតម្រូវ (Adjustment) ដើម្បីឱ្យឆ្លើយតបទៅនឹងស្ថានភាពទីផ្សារ ដោយមានការសម្រេចពីគណៈកម្មការមូលបត្រកម្ពុជា។

៨) ក្រុមហ៊ុនបោះផ្សាយដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ ត្រូវធ្វើការជូនដំណឹងភ្លាមដល់វិនិយោគិនដែលទទួលបានជោគជ័យក្នុងប្រកបៀលឡើង និងវិនិយោគិនដែលមិនទទួលបានជោគជ័យ បន្ទាប់ពីគណៈកម្មការមូលបត្រកម្ពុជា បានផ្តល់ការអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មាន។ ជាមួយគ្នានេះ ក្រុមហ៊ុនបោះផ្សាយដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ ត្រូវផ្ទេរប្រាក់កក់ ១០ (ដប់) ភាគរយ ជូនវិនិយោគិនដែលមិនទទួលបានជោគជ័យក្នុងប្រកបៀលឡើងវិញ ឬរក្សាទុកក្នុងករណីវិនិយោគិនមិនទទួលបានជោគជ័យក្នុងការធ្វើប្រកបៀលឡើង មានបំណងបន្តធ្វើបរិវិសកម្ម។

